



យោធនភាពរបស់កម្ពុជាលើនាករអន្តរជាតិ

ក្នុងរយៈពេល ៣៧ ឆ្នាំកន្លងទៅនេះក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជាបានទទួលជោគជ័យយ៉ាងធំធេង ទាំងលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច និងការទូត ។ កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមដ៏រឹងមាំ ដែលបង្កលក្ខណសម្បត្តិឲ្យការអភិវឌ្ឍសេដ្ឋកិច្ចមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង ហើយប្រជាជនបានរស់នៅដោយសុខដុមរមនា ។ ជាមួយគ្នានេះ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាត្រូវបានការពារយ៉ាងគត់មត់ លទ្ធិប្រជាធិបតេយ្យ និងនីតិវិធីក៏ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ។ ប្រការទាំងនេះ ឆ្លុះបញ្ចាំងច្បាស់នូវការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រមុខ ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រជូនជាតិ និងប្រជាជន ។

ដោយឡែក នៅក្នុងវិស័យការបរទេស កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនយោបាយការបរទេស អព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ ដែលមានគោលដៅពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងជំរុញសហប្រតិបត្តិការកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ពង្រីកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍប្រទេស និងលើកស្ទួយកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ នៅក្នុងក្របខណ្ឌនៃគោលនយោបាយនេះ ទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសជាមិត្តនានា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័ន និងអង្គការអន្តរជាតិទាំងអស់ ទាំងដៃគូទ្វេភាគី ទាំងពហុភាគី កំពុងដំណើរការទៅមុខប្រកបដោយផ្លែផ្កា ទាំងក្នុងក្របខណ្ឌតំបន់ អន្តតំបន់ និងពិភពលោក ។ កម្ពុជាដែលជាប្រទេសមួយធ្លាប់ទទួលបានកម្លាំងថែរក្សាសន្តិភាពរបស់ អ.ស.ប បានក្លាយទៅជាប្រទេសដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិវិញប្រកបដោយកិត្តិយស ។ ក្នុងក្របខណ្ឌមនុស្សធម៌ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តអនុស្សរណៈស្តីពីការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកតាំងទីលំនៅនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត និងស្របតាមអនុសញ្ញាអន្តរជាតិស្តីពីជនភៀសខ្លួន ។ កម្ពុជាបានផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាផ្លូវការជាមួយបណ្តាប្រទេស នៅគ្រប់ទិសក្នុងឋានៈជាប្រទេសដែលមានអធិបតេយ្យពេញលេញ ថ្នាក់ដឹកនាំកម្ពុជាបានជួបពិភាក្សាដោយស្មើភាពជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស រួមទាំងប្រទេសជាមហាអំណាចនានាលើពិភពលោក ។ ប្រការនេះបានបញ្ជាក់ច្បាស់ថា កម្ពុជាកំពុងចូលរួមយ៉ាងសកម្ម ដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសលើពិភពលោក ក្នុងកិច្ចការអន្តរជាតិទាំងឡាយ ។

គួររំលឹកថា កាលពី ៣៧ ឆ្នាំមុន ក្រោយពេលដែលកម្ពុជាត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍នាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាដ៏អភ័ព្វ ត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងឯកោខាងនយោបាយយ៉ាងអយុត្តិធម៌បំផុត ពីសំណាក់ប្រទេសមួយចំនួនដែលនៅតែបន្តទទួលស្គាល់របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកយោធនប៉ុល ពត ។ ប្រជាជាតិខ្មែរដែលរងគ្រោះដោយអំពើប្រល័យពូជសាសន៍

និងបានក្រោកឈរតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ហើយខំប្រឹងប្រែងងើបចេញពីមហាវិនាសកម្ម គួរណាស់តែត្រូវបានទទួលការអបអរសាទរ និងគាំទ្រពីគ្រប់ប្រទេស តែបែរជាត្រូវទទួលរងទណ្ឌកម្មថែមទៀតពីសំណាក់រដ្ឋមួយចំនួន ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់តែម្យ៉ាងរបស់ខ្លួនទៅវិញ ដោយពុំបានគិតគូរអ្វីសូម្បីតែបន្តិចដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា ។ ប៉ុន្តែក៏មានបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិមួយចំនួនដែលមានសច្ចធម៌ បានឧបត្ថម្ភគាំទ្រយ៉ាងស្មោះសរចំពោះការសំឡេងវិញរបស់ប្រជាជនកម្ពុជា ទាំងខាងសំភារៈ និងស្មារតី ដែលជាកត្តាដ៏សំខាន់ជួយឲ្យកម្ពុជាបានឆ្លងផុតពីដំណាក់កាលដ៏លំបាកបំផុត ឈានមកដំណាក់កាលពង្រឹងពង្រីកខ្លួនបានជាបន្តបន្ទាប់ ។

កន្លងទៅក៏ដូចបច្ចុប្បន្ន គណបក្សប្រជាជនធ្លាប់បានធ្វើការយោសនាមូលបង្កាច់ វាយប្រហារឥតឈប់ឈរមកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាថាជាអាយ៉ងប្រទេសនេះ ឬអាយ៉ងប្រទេសនោះ សំដៅបន្ទាបឥទ្ធិពល និងប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែធាតុពិត គឺគណបក្សប្រជាជនខ្លួនឯងនោះហើយដែលគ្មានគោលនយោបាយឯករាជ្យ និងអធិបតេយ្យ បម្រើនយោបាយបរទេស ហើយតែងខឹងតក្រកទៅសុំបរទេសឲ្យផ្តាច់ជំនួយដល់កម្ពុជា ។ រាល់ការគូសវាសយុទ្ធសាស្ត្រ យុទ្ធវិធីរបស់ពួកគេ សុទ្ធតែសុំយោបល់ពីបរទេស។ មួយម៉ាត់ណាក៏លើកសរសើរបរទេស មួយម៉ាត់ណាក៏ថាបរទេសល្អជាងខ្មែរដែរ ។ ពួកគេមិនទាន់បានកាន់អំណាចផង គេបានជាន់ឈ្នីអធិបតេយ្យជាតិឯងរួចទៅហើយ ចុះបើគេឈ្នះឆ្នោតវិញ តើគេនឹងធ្វើអ្វីខ្លះ? ពិតណាស់ថា គេនឹងលក់អធិបតេយ្យជាតិ ប្រែក្លាយកម្ពុជាជាឧបករណ៍អនុវត្តយុទ្ធសាស្ត្ររបស់បរទេស ដែលនឹងនាំកម្ពុជាឲ្យធ្លាក់ទៅក្នុងរណ្តៅនៃសង្គ្រាមរវាងប្រជាជាតិឯងជាថ្មីទៀត ។

គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាមានជំហរច្បាស់លាស់ និងរឹងមាំណាស់ ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន ដែលបានប្រកាសជូនប្រជាជន និងសហគមន៍អន្តរជាតិ ប្រសិនបើគ្មានជំហរដូច្នោះទេ កម្ពុជាពិតជាមិនអាចរលាស់ខ្លួនចេញផុតបានពីភាពឯកោ ពីទម្ងន់នៃទណ្ឌកម្មដ៏អយុត្តិធម៌ ហើយក្លាយទៅជាប្រទេសមួយស្មើមុខ ស្មើម៉ាត់ជាមួយបណ្តាប្រទេសលើពិភពលោកដូចបច្ចុប្បន្ននេះបានឡើយ ។ សម្តេចតេជោ **ហ៊ុន សែន** បានមានប្រសាសន៍ថា ៖ "ខ្ញុំសូមបញ្ជាក់ថា នយោបាយការបរទេសឯករាជ្យរបស់កម្ពុជា អធិបតេយ្យរបស់កម្ពុជា មិនតម្រូវឲ្យសុំយោបល់អ្នកណាទាំងអស់ ។ នេះជារឿងដែលខ្ញុំធ្លាប់ធ្វើរដ្ឋមន្ត្រីការបរទេសតាំងពីអាយុ ២៧ ឆ្នាំ ។ បើកម្ពុជាគ្មាននយោបាយការបរទេសឯករាជ្យមួយទេ កម្ពុជាមិនអាចចេញផុតពីអន្លង់គ្រោះថ្នាក់នៃស្រមោលអតីតកាល តាមរយៈនយោបាយឈ្នះឈ្នះរបស់ខ្លួននោះទេ ។ ខ្មែរគឺខ្មែរ។ គ្មានអ្នកណាស្គាល់ខ្មែរជាងខ្មែរនោះទេ ។ មានតែខ្មែរមួយគត់ដែលមានសិទ្ធិសម្រេចលើជោគវាសនារបស់ខ្មែរ " ។

កម្ពុជាគ្មានជំរើសដ៏ល្អណាក្រៅពីប្រកាន់ខ្ជាប់ នូវនយោបាយការបរទេសបច្ចុប្បន្ននេះឡើយ ដើម្បីធានានូវជំហានបន្តទៅមុខទៀតដោយជោគជ័យលើមាត់សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។

ឧស្សនាវដ្តី ប្រជាជន

សម្តេចពញាចក្រី ហេង សំរិន សម្តេចភូមិអភិវឌ្ឍន៍ និងប្រគល់ផ្ទះចំនួន ៨១ ខ្នង ជូនប្រជាពលរដ្ឋ



សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្តោង "ភូមិអភិវឌ្ឍន៍សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្មីក្រាច" និងពិធីប្រគល់ ផ្ទះចំនួន ៨១ ខ្នងជូនប្រជាពលរដ្ឋដែលក្រខ្សត់នៅភូមិថ្មីក្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ



មួយខ្នងក្នុងមួយគ្រួសារនោះ ក៏មានបង្គន់អនាម័យមួយផងដែរ។ ផ្ទះនេះធ្វើពីថ្មទំហំ ៥ ម៉ែត្រ គុណនឹង ៧ ម៉ែត្រ សង់ខ្ពស់ផុតពីដីដែលមានតម្លៃជាងមួយម៉ឺនដុល្លារអាមេរិកក្នុងផ្ទះនីមួយៗ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចចក្រី ហេង សំរិន បានបញ្ជាក់ថា ថ្មីក្រាច និងអន្លង់ព្រៃគឺជាភូមិកំណើតរបស់សម្តេចហើយបច្ចុប្បន្នភូមិទាំងពីរនេះបានក្លាយជាតំបន់អភិវឌ្ឍន៍។ សម្តេចបន្តថា តំបន់អភិវឌ្ឍន៍ភូមិអន្លង់ព្រៃយើងបានបញ្ចប់ការអភិវឌ្ឍ គឺមានប្រឡាយទឹក,ប្រព័ន្ធអគ្គិសនី, មណ្ឌលសុខភាព និងបានប្រគល់ផ្ទះចំនួន ៩៥ ខ្នងជូនប្រជាពលរដ្ឋរស់នៅរួចហើយ ។ ពេលនេះយើងបានប្រគល់ផ្ទះចំនួន ៨១ ខ្នងដល់ភូមិអភិវឌ្ឍន៍ថ្មីក្រាចដែលនៅឃ្លាតពីគ្នាប្រមាណ ២.០០០ ម៉ែត្រប៉ុណ្ណោះ ។

សម្តេចបានរំលឹកត្រួសៗ អំពីប្រវត្តិភូមិអភិវឌ្ឍន៍ទាំងពីរនេះផងដែរ។ ជាពិសេស រយៈពេលកន្លងមកទីនេះបានក្លាយជាប្រធានបទក្តៅគគុករបស់គណបក្សប្រជាជននិងមជ្ឈដ្ឋានអគតិមួយចំនួនវាយប្រហារមកលើរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា ពោលគឺលើប្រសម្តេចតែម្តង ។

លោក ឡឺប លន់ មេឃុំកក់បានរាយការណ៍ថា លំនៅស្ថានទាំងអស់នោះសង់នៅអមប្រឡាយទឹកដែលមានផ្លូវក្រាលកៅស៊ូប្រវែង២គីឡូម៉ែត្រហើយនៅពេលដ៏ខ្លីខាងមុខនេះខាងកងទាហានវិស្វកម្មនឹងចុះមកស្ថាបនាផ្លូវក្រាលកៅស៊ូដូចគ្នានេះ ដើម្បីតភ្ជាប់តំបន់អភិវឌ្ឍន៍ព្រំដែនមួយនេះទៅកាន់ច្រកទ្វារអន្តរជាតិម៉ឺនជ័យរបស់ខេត្តព្រៃវែង ។

ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្តោង "ភូមិអភិវឌ្ឍន៍សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្មីក្រាច" និងពិធីប្រគល់ផ្ទះចំនួន ៨១ ខ្នងជូនប្រជាពលរដ្ឋដែលក្រខ្សត់នៅភូមិថ្មីក្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អញ្ជើញចូលរួមក្នុងពិធីនេះផងដែរ មានសម្តេចវិបុលសេនាកិត្តិ សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្តេចអគ្គមហាសង្ឃរាជ ទេព វង្ស , ឯកឧត្តម ខុន ញ៉ាង អនុប្រធានទី ១ នៃរដ្ឋសភា,ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល,មន្ត្រីរាជការនៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង និងខេត្តព្រៃវែង សប្បុរសជន ប្រជាជននៅមូលដ្ឋាន និងភ្ញៀវមកពីប្រទេសវៀតណាមជាច្រើនផងដែរ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទទួលនូវគេហដ្ឋានដ៏ស្រស់ស្អាតនេះជាប្រជាជនដែលរស់នៅតំបន់ជាប់ស្រយាល ជាប់ព្រំដែនវៀតណាមក្នុងភូមិថ្មីក្រាច (ភូមិអភិវឌ្ឍន៍)ឃុំកក់ស្រុកពញាក្រែក ។ ជាមួយនឹងផ្ទះ



កម្ពុជាជំរុញអោយដោះស្រាយរាល់បញ្ហាដោយសន្តិវិធីក្នុងកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍រាក់ទាក់ក្នុងក្តៅពីសំណាក់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ឯកឧត្តម **បារ៉ាក់ អូបាម៉ា**

តបតាមសេចក្តីអញ្ជើញរបស់ឯកឧត្តម **បារ៉ាក់ អូបាម៉ា** ប្រធានាធិបតីនៃសហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិកចាប់ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។

កិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិកអាស៊ានដែលជាកិច្ចប្រជុំចម្រៀកលើកទី ១ ក្រោមប្រធានបទ "ការលើកកម្ពស់ការផ្តល់ជំនួយ និងសហគ្រិនភាពនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន" បានប្រារព្ធធ្វើបើកជាផ្លូវការនៅមជ្ឈមណ្ឌល Sunnylands ក្នុងទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី ១៥ កុម្ភៈ ម៉ោងនៅទីក្រុង Rancho Mirage ត្រូវនឹងព្រឹកថ្ងៃទី១៦ កុម្ភៈ ម៉ោងនៅក្នុងប្រទេសកម្ពុជា។ បណ្តាមេដឹកនាំអាស៊ានដែលចូលរួមក្នុងនោះរួមមាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តមអនុប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម **ចៀន តាន់ឃ័ង** ឯកឧត្តមឧត្តមសេនីយ៍ **ប្រាយុទ្ធ ចាន់អូនា** នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម **លី ស៊ិនលុច** នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី **ណាឌីប រ៉ាហ្សាក់** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា **ស៊ីលតុង ហាវី ហានានណាដ ធីល ហ្គានស** នាយករដ្ឋមន្ត្រីប្រុយណេដារូស្សាឡាម ឯកឧត្តម **ចូកូ រ៉ិដូដូ** ប្រធា

នាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម **មេនីកណូ អេនីណូ** ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម **ជ័រ៉ានី សែយ៉ាសន** ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម **បារ៉ាក់ អូបាម៉ា** ប្រធានាធិបតីសហរដ្ឋអាមេរិក និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិកអាស៊ាន ។

កិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិកអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ លើកទី១ ដែលបានប្រារព្ធធ្វើនៅក្រៅតំបន់។ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានពិនិត្យទៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងសហរដ្ឋអាមេរិក ពិសេសក្រោយពេលដែលសហគមន៍អាស៊ានត្រូវបានបង្កើតឡើង។ អ្វីដែលបណ្តាមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកចង់បាននៅពេលនេះ គឺការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឲ្យបានច្រើនជាងមុន ពិសេសធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មមានការកើនឡើង និងជាពិសេសឲ្យមានអ្នកវិនិយោគទុនរបស់សហរដ្ឋអាមេរិកទៅធ្វើការវិនិយោគក្នុងបណ្តាប្រទេសអាស៊ាន ឲ្យកាន់តែមានការកើនឡើងថែមទៀត។ បណ្តាមេដឹកនាំទាំងអស់ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់សហរដ្ឋអាមេរិក ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងចំណោមបណ្តាប្រទេសអាស៊ាននឹងបោះជំហានទៅមុខ ក្នុងកម្រិតណាមួយ ។ មេដឹកនាំទាំងអស់ ក៏បានធ្វើការពិភាក្សាធ្វើយ៉ាងណាជួយដល់សហគ្រាសធុនតូច និងមធ្យមមានជំហានបោះទៅមុខ ពិសេសជួយដល់ប្រជាពលរដ្ឋនៃប្រទេសអាស៊ាន។ មេដឹកនាំទាំងអស់ក៏បានពិភាក្សាគ្នាផងដែរទាក់ទិនទៅនឹងបញ្ហាសន្តិសុខជាតិ បញ្ហាកម្មសិទ្ធិបញ្ញា និងបញ្ហាដោះស្រាយការងារធ្វើជូនដល់ស្រទាប់យុវវ័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនោះ។ ដោយសារសេដ្ឋកិច្ចអាស៊ានត្រូវការផ្ទេរនូវបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក កិច្ចពិភាក្សាគ្នានោះក៏បានធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែមានស្ថិរភាព និងគ្រប់ជ្រុងជ្រោយ ពិសេសការធ្វើដៃគូអន្តររដ្ឋបាល។ ឯកឧត្តម **បារ៉ាក់ អូបាម៉ា** ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតក្នុងការរៀបចំសិក្ខាសាលា ដើម្បីបើកឱកាសឲ្យបណ្តាប្រទេសអាស៊ានបានបញ្ជូននូវមន្ត្រីរបស់ខ្លួនទៅចូលរួមធ្វើសិក្ខាសាលា ពិសេសលក្ខខណ្ឌ និងបែបបទមួយចំនួនក្នុងការចូលរួមក្នុងកម្រិតសេដ្ឋកិច្ចអន្តររដ្ឋបាលដ៏ទូលំទូលាយ។ ដោយមានសំណើពីបណ្តាមេដឹកនាំអាស៊ានមួយចំនួន ឯកឧត្តមប្រធានាធិបតីក៏បានស្នើឲ្យរដ្ឋនៃបណ្តាប្រទេសអាស៊ានបានចូលរួមក្នុងគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដែលយើងបានឯកភាពគ្នានោះ ។

មេដឹកនាំទាំងអស់បានអះអាងជាថ្មីនូវគោលការណ៍សំខាន់ ដែលនឹងកំណត់កិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខ ពិសេសការគោរពគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យ និងភាពស្មើគ្នាទាំងអស់ ពិសេសលើសារៈសំខាន់នៃវិបុលភាពរួម កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងដោយរួមបញ្ចូលគ្នា និងការបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង ដើម្បីរក្សានូវសន្តិភាព



កិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិកអាស៊ានដែលជាកិច្ចប្រជុំចម្លៀកលើកទី ១ ក្រោមប្រធានបទ "ការលើកកម្ពស់ការផ្តួចផ្តើម និងសហគ្រិនភាពនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន" បានប្រារព្ធពិធីបើកជាផ្លូវការនៅមជ្ឈមណ្ឌល Sunnylands ក្នុងទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

ការអភិវឌ្ឍ និងស្ថិរភាពតំបន់ ។

សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលនោះថា ជិត ៤០ ឆ្នាំកន្លងមកហើយ ដែលអាស៊ាន និងសហរដ្ឋអាមេរិកបានធ្វើការរួមគ្នាក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាព និងស្ថិរភាព ទាំងនៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោកទាំងមូលពិសេសទៅទៀតនោះកិច្ចប្រជុំកំពូលនេះនឹងចូលរួមផ្តល់នូវវិភាគទានដ៏សំខាន់បំផុតដល់ការពង្រឹង និងលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់យើងក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ។ អាស៊ានសហរដ្ឋអាមេរិក បានប្តេជ្ញាធ្វើការរួមគ្នាដើម្បីកសាងសហគមន៍អាស៊ានមួយដែលរឹងមាំ មានស្ថិរភាព ជិតស្និទ្ធផ្នែកនយោបាយ មានសមាហរណកម្មសេដ្ឋកិច្ចមានការទទួលខុសត្រូវខាងសេដ្ឋកិច្ចនិងផ្តោតលើប្រជាជន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងនូវចំណុចគន្លឹះមួយចំនួនក្នុងនោះរួមមានការពង្រឹងការចែករំលែកព័ត៌មាននិងបណ្តាញទំនាក់ទំនងដើម្បីជំរុញគំនិតច្នៃប្រឌិតថ្មីៗ និងភាពចិនប្រសប់នៅក្នុងស្ថាប័នឧត្តមសិក្សា និងក្នុងវិស័យពាណិជ្ជកម្ម ។ ការបង្កលក្ខណៈងាយស្រួលក្នុងការធ្វើបច្ចេកវិទ្យាការសំរេចទៅនឹងការផ្លាស់ប្តូរ និងការគាំទ្រតាមរយៈគោលនយោបាយផ្សេងៗ សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍសហគ្រាស ។ ការផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍកិច្ចការស្រាវជ្រាវនិងការបង្កើតស្ថាប័នបច្ចេកវិទ្យា មន្ទីរពិសោធន៍ស្រាវជ្រាវរួមគ្នា រវាងរដ្ឋាភិបាល និងសាធារណៈកម្មអាស៊ាននិងសហរដ្ឋអាមេរិក ។ ការពង្រឹងការតភ្ជាប់រវាងបណ្តាញស្រាវជ្រាវ និងអភិវឌ្ឍន៍ រវាងអាស៊ាន និងសហរដ្ឋអាមេរិក តាមរយៈរដ្ឋាភិបាលក្រុមហ៊ុននិងសកលវិទ្យាល័យក្នុងវិស័យសំខាន់ៗដូចជា សុខាភិបាល និងវេជ្ជសាស្ត្រជាដើម និងការបង្កើតកម្មវិធីជំរុញការចូលរួមរបស់អាស៊ាន ក្នុងបណ្តាញផលិតកម្ម និងក្នុងខ្សែសង្វាក់តម្លៃតំបន់និងសកលរួមបញ្ចូល ទាំងការរួមគ្នាទាក់ទាញក្រុមហ៊ុននាំមុខក្នុងវិស័យបច្ចេកវិទ្យា ឲ្យមកវិនិយោគនៅក្នុងតំបន់ ព្រមជាមួយនឹងការបង្កើតឧស្សាហកម្មជាចម្រុះ និងឧស្សាហកម្មគាំទ្រក្នុងអាស៊ាន ។

នៅម៉ោង ៩ ព្រឹកថ្ងៃទី ១៦ ត្រូវនឹងម៉ោង ២៤ យប់ថ្ងៃទី ១៦ កុម្ភៈ ឈានចូលថ្ងៃទី ១៧ កុម្ភៈ ម៉ោងនៅក្នុងប្រទេសកម្ពុជា បណ្តាមេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានបន្តកិច្ចប្រជុំចម្លៀករបស់ខ្លួនលើកទី ២ ដើម្បីធ្វើការពិភាក្សាទៅលើប្រធានបទ "ការការពារសន្តិភាព វិបុលភាព និងសន្តិសុខ

នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក" ។

កិច្ចប្រជុំកំពូលពិសេសនាពេលនេះ បណ្តាមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាតំបន់និងអន្តរជាតិ ពិសេសបញ្ហានៅឧបទ្វីបកូរ៉េ ដែលមានបណ្តាមេដឹកនាំទាំងអស់មានការយកចិត្តទុកដាក់ដូចគ្នា ។

ឯកឧត្តម **ហ៊ុន ម៉ាណែត** បានគូសបញ្ជាក់ថា នៅពេលនេះគឺដល់ពេលដែលសហរដ្ឋអាមេរិកបន្តដើរតួនាទីនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឡើងវិញ ពិសេសធ្វើយ៉ាងណាឲ្យមានសណ្តាប់ធ្នាប់ ដោយផ្អែកទៅលើច្បាប់ ពោលគឺចាត់ទុកអាស៊ានជាអង្គការតំបន់លេចធ្លោមួយ។ ឯកឧត្តមមានប្រសាសន៍បន្តថា តើយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពស្ថិរភាព នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដោយរបៀបណា ផ្ទុយទៅវិញយើងត្រូវតែធានាថា ច្បាប់មិនមែនអំណាចដែលជាលទ្ធផលនៃការដោះស្រាយជម្លោះផ្សេងៗ។ តាមរយៈនេះយើងត្រូវតែចូលរួមបង្កើតឡើងវិញនូវច្បាប់និងទម្លាប់ដ៏ល្អទៅថ្ងៃអនាគត។ ក្នុងពិធីនោះដែរមេដឹកនាំអាស៊ានទាំងអស់បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហានៅសមុទ្រចិនខាងត្បូង ពិសេសពាក់ព័ន្ធនឹងការធ្វើនេសាទខុសច្បាប់នៅលើដែនសមុទ្រអន្តរជាតិ ។ មេដឹកនាំទាំងអស់បានពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីការប្រយុទ្ធប្រឆាំងភេរវកម្មបញ្ហាសុខភាពរបស់ប្រជាជាតិ បម្រែបម្រួលអាកាសធាតុ សេដ្ឋកិច្ចបែកខ្ញែក ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ពិសេសការពិភាក្សាទាក់ទងគ្នា ទៅនឹងការប្រយុទ្ធប្រឆាំងនឹងចលនាជ្រុលនិយមអាយស៊ីស។ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកមានប្រសាសន៍ទៅកាន់មេដឹកនាំអាស៊ានថា យើងត្រូវតែធានាឲ្យបាននូវសន្តិសុខលំហសមុទ្រ ក្នុងនោះជាដំបូងបង្អស់យើងត្រូវតែរួមគ្នាដោះស្រាយជម្លោះដោយសន្តិវិធី ពិសេសទាមទារឲ្យមាននូវស្ថិរភាពចំពោះការធ្វើដំណើររបស់នាវាចរណ៍ ហើយរាល់ជម្លោះត្រូវតែរួមគ្នាដោះស្រាយទៅតាមរយៈតុលាការអន្តរជាតិ និងលើបញ្ហាការទូត។ ឯកឧត្តមប្រធានាធិបតីបានផ្តល់នូវវិភាគចំនួន ៤២៥ លានដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំ នៅក្នុងដំណើរការនៃផែនការលំហសមុទ្រ ។ ពាក់ព័ន្ធលើវិស័យការពារជាតិ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកមានប្រសាសន៍ថា ឥឡូវនេះរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងអញ្ជើញរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំការពារជាតិនៅរដ្ឋហាវ៉ៃនាពេលខាងមុខ ដើម្បីរួមគ្នាប្រយុទ្ធ



ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិកអាស៊ាននៅមជ្ឈមណ្ឌល Sunnylands ក្នុងទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

ប្រឆាំងនឹងបញ្ហាផ្សេងៗដែលទាក់ទិនទៅនឹងសន្តិសុខរបស់ពិភពលោក។

ឯកឧត្តម **ខ៊ុំ ម៉ាណីសែយ៉ាសន** ប្រធានាធិបតីឡាវនិងជាសហប្រធាន កិច្ចប្រជុំកំពូលពិសេសនេះ បានគូសបញ្ជាក់ដែរថា តំបន់អាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្ននេះត្រូវបន្តទទួលបាននូវសន្តិភាពវប្បធម៌និងកំណើនសេដ្ឋកិច្ច បើទោះបីជាយើងប្រឈមទៅនឹងបញ្ហាមួយចំនួនក៏ពិតមែន។

ឯកឧត្តមប្រធានាធិបតីហ្វីលីពីន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូល នោះថាបញ្ហាសមុទ្រចិនខាងត្បូងយើងគួរតែចូលរួមទាំងអស់គ្នាគោរពទៅ នឹងគោលការណ៍ច្បាប់។ តាមរយៈនេះ ឯកឧត្តមប្រធានាធិបតីបានស្នើដល់ មេដឹកនាំអាស៊ាន គួរមានស្មារតីសមូហភាពនិងមានសំឡេងដែលមានការ ឯកភាពគ្នា ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ធ្វើយ៉ាងណាដើម្បីរកដំណោះ ស្រាយរួមគ្នា។

ក្នុងកិច្ចពិភាក្សានោះដែរ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានធ្វើ ការពិភាក្សាគ្នាទៅលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលតាម រយៈនោះ មេដឹកនាំទាំងអស់បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេស នីមួយៗ គួរតែបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នប៉ូលីស អន្តរជាតិ ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ពិសេសការប្រយុទ្ធប្រឆាំង នឹងការជ្រុលនិយម និងការប្រើអំពើហិង្សាដែលបង្កឡើងដោយក្រុមជ្រុល និយម **អាយស៊ីស** ពិសេសការប្រើប្រាស់សាសនាដែលខុសទិសដៅ។ ក្នុង ន័យនេះ មេដឹកនាំទាំងអស់បានលើកជាយោបល់ថា គួរប្រទេសនីមួយៗ បង្កើតជាមូលដ្ឋានច្បាប់ដើម្បីទប់ស្កាត់ ចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែល មានបំណងចូលរួមជាមួយនឹងក្រុមភេរវករជ្រុលនិយម ។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងដែលជាប្រធានបទដ៏មានសារៈ- សំខាន់នោះ មេដឹកនាំអាស៊ានបានលើកជាគំនិតក្នុងការបង្កើតឲ្យមាននូវ យន្តការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការ- ពារជាតិអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងកិច្ច ប្រជុំកំពូលអាស៊ីបូព៌ា ដែលទាមទារត្រូវតែធ្វើការពិភាក្សាគ្នាក្នុងការរក ដំណោះស្រាយរួម ពិសេសដើម្បីពង្រឹងដល់សន្តិសុខក្នុងលំហសមុទ្រ នោះ។ លើបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជា បន្តប្រកាន់ជំហរលើកទឹកចិត្តឲ្យភាគី ដែលមានការពាក់ព័ន្ធផ្ទាល់នៅក្នុង វិវាទខិតខំដោះស្រាយបញ្ហាដោយផ្ទាល់ដោយផ្តល់តម្លៃជាមួយលើដំណោះ-

ស្រាយដោយសន្តិវិធី និងសន្តិសុខសហវិជ្ជមាន ឈរលើមូលដ្ឋាននៃច្បាប់អន្តរ- ជាតិ មិនប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំង និងមិនធ្វើសកម្មភាព ឯកតោភាគីណាមួយ ដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ជម្លោះ ព្រមទាំង ខិតខំប្រើប្រាស់យន្តការតំបន់ដែលមានស្រាប់ ឲ្យបានពេញលេញ និងមាន ប្រសិទ្ធភាព ដែលក្នុងនោះរួមមាន សេចក្តីថ្លែងការណ៍សមុទ្រចិនខាងត្បូង (DOC) គោលការណ៍ណែនាំសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍សមុទ្រ ចិនខាងត្បូង គោលការណ៍ទាំងប្រាំមួយចំណុចរបស់អាស៊ានស្តីពីសមុទ្រ ចិនខាងត្បូង និងសេចក្តីថ្លែងការណ៍រួមស្តីពីខួបអនុស្សាវរីយ៍លើកទី១០ នៃ សេចក្តីថ្លែងការណ៍សមុទ្រចិនខាងត្បូង ។ កម្ពុជាគាំទ្រឲ្យមានការអនុវត្ត សកម្មភាពរួម រវាងគ្រប់ភាគីទាំងអស់ ដើម្បីលើកកម្ពស់ការកសាងទំនុក ចិត្ត និងជំនឿរវាងគ្នានិងគ្នា សំដៅកាត់បន្ថយភាពតានតឹង និងការប្រឈម មុខជាក់គ្នានៅក្បែរតំបន់មានជម្លោះ ។ តាមរយៈនេះកម្ពុជាលើកទឹកចិត្តឲ្យ បន្តនូវកិច្ចប្រឹងប្រែង សំដៅបង្កើតឲ្យបានឆាប់នូវក្រុមប្រតិបត្តិសមុទ្រចិន ខាងត្បូង (COC) មួយដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់ ។

ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ មេដឹកនាំអាស៊ាន និង សហរដ្ឋអាមេរិកបានសន្យារួមគ្នាថា នឹងខិតខំធ្វើយ៉ាងណាផ្តល់នូវសច្ចា- ប័នដើម្បីអនុវត្តរួមគ្នាទាក់ទិនទៅនឹងបម្រែបម្រួលអាកាសធាតុ ។

ឯកឧត្តម **ហាក់ អូប៉ាម៉ា** មានប្រសាសន៍ថ្លែងនូវអំណរគុណជូន ចំពោះប្រទេសឡាវ ដែលជាសហប្រធាន និងប្រទេសម៉ាឡេស៊ី ដែលជា ប្រទេសសម្របសម្រួលដែលបានធ្វើឲ្យចេញជារូបរាង នូវសេចក្តីប្រកាស រួម SunnyLands ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក បានទទួលលទ្ធផលដ៏ល្អ។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍ថា សហ រដ្ឋអាមេរិកបានផ្តល់សច្ចាប័នស្តីពីការចូលរួមក្នុងអនុសញ្ញាកិច្ចសហប្រតិ- បត្តិការស្តីពីសមុទ្រចិនខាងត្បូង (TSC)។ បើទោះបីជារូបលោកជិតបញ្ចប់ អាណត្តិជាប្រធានាធិបតីក៏ពិតមែន ប៉ុន្តែរូបគាត់ជាបុគ្គលតែប៉ុណ្ណោះផ្ទុយ ទៅវិញ សហរដ្ឋអាមេរិកមានស្ថាប័នដែលទទួលខុសត្រូវចំពោះពិភព- លោក ។

នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិកអាស៊ាន ឯក- ឧត្តម **ខ៊ុំ ម៉ាណីសែយ៉ាសន** ប្រធានាធិបតីឡាវ បានគោរពអញ្ជើញឯក-

ឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក និងព្រះករុណា **ស៊ីលត៍** សម្តេចឯកឧត្តម ប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ នៅទីក្រុងរៀងច័ន្ទប្រទេសឡាវដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ ២០១៦ ។ សូមបញ្ជាក់ដែរថា ក្នុងរយៈពេល២ថ្ងៃនេះ កិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិកបានធ្វើការពិភាក្សាទៅលើប្រធានបទជាច្រើន ពិសេសការប្តេជ្ញារួមគ្នាពីសំណាក់មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក្នុងការរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាពរបស់តំបន់ ពិសេស ការរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគពីសហរដ្ឋអាមេរិកទៅកាន់បណ្តាប្រទេសអាស៊ាន រួមទាំងការរួមគ្នាស្វែងរកដំណោះស្រាយផ្សេងៗទៀត ដែលទាក់ទិនទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក ដែលរួមគ្នាពិភាក្សា និងដោះស្រាយប្រកបដោយលទ្ធផលជាផ្លែផ្កា ។

គួរបញ្ជាក់ថា ក្នុងឱកាសស្នាក់នៅទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលរវាងទាក់ជាមួយបងប្អូនជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិកប្រមាណ ៥០០ នាក់ មកពីតាមបណ្តារដ្ឋនានារបស់សហរដ្ឋអាមេរិក ។ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បានគូសបញ្ជាក់ថា បញ្ហាសំខាន់នៅទីនេះគឺធ្វើយ៉ាងណាបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះគោរពស្រឡាញ់រវាងអានគ្នាដូចជាបងប្អូនបង្កើត ធ្វើយ៉ាងណាកុំឲ្យបរទេសគេជេរជៀលគ្នាតទៅទៀត ដោយសារតែការបង្កជម្លោះបែកបាក់គ្នាដ៏យូរលង់ណាស់មកហើយនោះ។ កម្ពុជាធ្លាប់តែជាប្រទេសមហាអំណាច ឥឡូវបានក្លាយទៅជាប្រទេសមួយដែលមានផ្ទៃដីស្ទើរតែប៉ុនបាតដៃ ដោយសារតែការបែកបាក់គ្នារវាងខ្មែរគ្នាឯង ដូចនេះចាប់ពីពេលនេះតទៅខ្មែរត្រូវតែរួមសាមគ្គីគ្នាជាកម្លាំង ដើម្បីខ្មែរគង់វង្សរីកចម្រើន ពោលគឺមិនត្រូវបង្កជម្លោះជាមួយគ្នា បើទោះបីជានរណាមួយកាន់បក្សណាក៏ដោយ។ សម្តេចតេជោមានប្រសាសន៍ថា កាលពីព្រឹកមិញនេះនៅពេលដែលរូបសម្តេចធ្វើដំណើរចុះពីចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុង Palm Spring មកកាន់ទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រសិនបើមានបាតុកម្មពិតប្រាកដនោះ សម្តេចនឹងចុះទៅចាប់ដៃពួកបាតុករទាំងនោះ ប៉ុន្តែសម្តេចបានបញ្ជាក់នៅចំពោះមុខបងប្អូនជនរួមជាតិទាំងនោះថា មិនដឹងថាមានបាតុកម្មមែនពិត ឬយ៉ាងណានោះទេ ដោយសារតែសម្តេចមិនបានឃើញក្រុមបាតុករណាមួយ មកបិទផ្លូវនៃការធ្វើដំណើររបស់សម្តេចនោះទេ ។ សម្តេចតេជោបានលើកឡើងស្តីពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលនឹងប្រារព្ធពិធីប្រជុំកំពូលពិសេសសហរដ្ឋអាមេរិកអាស៊ាននៅថ្ងៃទី១៥-១៦កុម្ភៈ។ សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ គឺយើងអាចចាត់ទុកបានថា គឺជាទំនាក់ទំនងដ៏ល្អមួយដែលមិនធ្លាប់មានពីមុនមក បើទោះបីជាមានបញ្ហាខ្លះៗកើតមានរវាងប្រទេសទាំងពីរ កាលពីអតីតកាលក៏ពិតមែន ។ ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរបស់កម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក គឺមិនទាន់មានទំហំពាណិជ្ជកម្មរបស់ប្រទេសរហូតដល់ពាក់ព័ន្ធនឹងលានដុល្លារនោះទេ ពោលគឺទើបតែ

ពេលនេះ ដែលទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានទំហំរហូតដល់ជាង ៣ ពាន់ លានដុល្លារសហរដ្ឋ ដែលផ្ទុយពីមុនមានមិនដល់រយលាននោះទេកាលពីអតីតកាល ។ កម្ពុជាចង់បានទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែធំជាងនេះទៅទៀត ពោលគឺមិនចង់ឲ្យមានទំហំពាណិជ្ជកម្មធំក្នុងការនាំមុខទំនិញពីអាមេរិកទៅកាន់កម្ពុជានោះទេ ប៉ុន្តែគឺចង់បានទំហំពាណិជ្ជកម្មពីកម្ពុជានាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក កាន់តែមានទំហំធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ សម្តេចតេជោមានប្រសាសន៍បន្ថែមថា ក្រៅពីទំនាក់ទំនងជាមួយនឹងកម្ពុជា អាមេរិកនៅមានទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសអាស៊ានដទៃទៀត ដែលនោះគឺជាការរួមចំណែកដល់ការបង្កើនទំនាក់ទំនងរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ ។ ជាមួយនឹងការថ្លែងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកត្តាគន្លឹះសំខាន់ៗ៤ ដែលកម្ពុជាចូលរួមសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាមិនចូលរួមក្នុងវេទិកាអាស៊ាននោះទេ ហើយនៅតែឯង និងប្រសិនបើមានផលប៉ះពាល់ណាមួយ អាស៊ាន ៩ ប្រទេសគេនឹងអាចដៃឈរមើលយើង ផ្ទុយទៅវិញការដែលយើងចូលអាស៊ាន គឺយើងនឹងទទួលបាននូវអត្ថប្រយោជន៍ធំខ្លាំងណាស់ នៅក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យរបស់កម្ពុជា ។

ឯកឧត្តម **កៅ គឹមហួន** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដែរថាកិច្ចប្រជុំនេះបានចេញសេចក្តីថ្លែងការណ៍រួមសាន់នីលែនដែលគូសបញ្ជាក់ទៅលើគោលការណ៍មួយចំនួន សម្រាប់ដៃគូយុទ្ធសាស្ត្រអាស៊ាន និងសហរដ្ឋអាមេរិកដែលមានខ្លឹមសារជាច្រើន ជាពិសេសការជំរុញពង្រឹង និងពង្រីកភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានពង្រឹង និងពង្រីកភាពជាដៃគូឱ្យទៅជាកម្រិតដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអាមេរិក ។ ដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីមួយចំនួនបន្ថែមទៀតទៅលើផែនការការងារដែលអាស៊ាន និងអាមេរិកបានឯកភាពគ្នាកាលពីកិច្ចប្រជុំនៅទីក្រុងគូឡាឡាពួរក្នុងឆ្នាំ ២០១៥ កន្លងទៅ ជាពិសេសការតភ្ជាប់រវាងអាស៊ាន និងអាមេរិក ដែលជាការបង្កឱកាសថ្មីមួយឱ្យវិនិយោគិននៃបណ្តាប្រទេសអាស៊ាន និងអាមេរិកបានជួបជុំគ្នាជាប្រក្រតីដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងសងខាង និងរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ។

ឯកឧត្តម **កៅ គឹមហួន** បានបញ្ជាក់ថា ដំណើរទស្សនកិច្ចការងាររបស់សម្តេចទៅកាន់សហរដ្ឋអាមេរិកនាពេលនេះ គឺបានផ្តល់នូវសារសំខាន់ចំនួន ៤ ចំណុចទី១.គឺការបន្តពង្រឹងពង្រីកនូវនយោបាយការបរទេសរបស់កម្ពុជា ទំនាក់ទំនងការទូតជាមួយអាមេរិក ក៏ដូចជាអាស៊ាន, ទី២.បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដោយបើកច្រកទីផ្សារបន្ថែមទៀតដល់កម្ពុជា ក៏ដូចជាអាស៊ាន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអាមេរិក ការរៀបចំវិនិយោគ និងទាក់ទាញទេសចរណ៍ពីសហរដ្ឋអាមេរិកផងដែរ, ទី៣.បន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងទី៤.គឺការចូលរួមវិភាគទានរបស់កម្ពុជា ទៅក្នុងក្របខណ្ឌអាស៊ានក៏ដូចជាការចូលរួមពង្រឹងដៃគូភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ ។

សម្តេចតេជោ : ចំណងមិត្តភាពកម្ពុជា-ថៃ កាន់តែមានភាពល្អប្រសើរឡើង

*** ល្អប្រសើរយុត្តិធម៌សម្រាប់ខ្ញុំហើយ អំពីបញ្ហាសមុទ្រចិនខាងត្បូង**

*** ការកាត់បន្ថយគម្លាតអតិថិជនខ្សែអ៊ីនធឺណិតចាប់ផ្តើមពីហេដ្ឋារចនាសម្ព័ន្ធ និង ការអតិថិជនធានាមនុស្ស**



ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន យាងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា



ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន យាងចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ក្នុងខែកុម្ភៈឆ្នាំ២០១៦ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានទទួលព្រះរាជដំណើរបំពេញទស្សនកិច្ចជាផ្លូវ ការរបស់ **ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន** នៃព្រះរាជា- ណាចក្រថៃ តបតាមសេចក្តីអញ្ជើញរបស់សម្តេច ព្រមទាំងបានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីមួយចំនួនទៀត ។ ក្នុងកម្មវិធីទាំងនោះ ប្រមុខ រាជរដ្ឋាភិបាលបានផ្តល់នូវសារនយោបាយដ៏សំខាន់មួយចំនួនដែលទាក់ ទងទៅនឹងបញ្ហាជាតិ និងអន្តរជាតិ ។

* នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ **ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិន ថន** បានយាងមកបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការនៅព្រះរាជា- ណាចក្រកម្ពុជារយៈពេលបីថ្ងៃ (២២ដល់២៤ខែកុម្ភៈ) ។ **ព្រះអង្គម្ចាស់ ក្សត្រី** បានទទួលនូវបដិសណ្ឋារកិច្ចយ៉ាងឧឡារិកពីសំណាក់ សម្តេចតេ- ជោ **ហ៊ុន សែន** ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាវិមានសន្តិភាព។

ក្នុងឱកាសបំពេញព្រះរាជទស្សនកិច្ចនេះដែរ **ព្រះអង្គម្ចាស់ក្សត្រី** ក៏ បានយាងចូលក្រាបបង្គំគាល់ **ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និង **សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ** នា ព្រះបរមរាជវាំងផងដែរ ។

ក្នុងជំនួបសវនាការដ៏ខ្ពង់ខ្ពស់នៃវិមានសន្តិភាពសម្តេចតេជោ **ហ៊ុន សែន** បានស្តាប់យ៉ាងកក់ក្តៅចំពោះព្រះរាជវត្តមានរបស់ **ព្រះអង្គម្ចាស់- ក្សត្រី មហាចក្រី សិរិនថន** នៅព្រះរាជាណាចក្រកម្ពុជាដែលមានអត្ត- ន័យដ៏ជ្រាលជ្រៅចំពោះការពង្រឹងចំណងមិត្តភាព រវាងព្រះរាជាណាចក្រ កម្ពុជា និងព្រះរាជាណាចក្រថៃ ។ សម្តេចតេជោបានថ្លែងអំណរគុណ**ព្រះ អង្គម្ចាស់ក្សត្រី មហាចក្រី** ដែលបានជួយទៅលើវិស័យអប់រំ វិស័យ សុខាភិបាល ជាពិសេសពាក់ព័ន្ធនឹងវិទ្យាស្ថានទាំងពីរ គឺទី១.គឺវិទ្យា- ល័យកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលនឹងក្លាយទៅ ជាវិទ្យាស្ថានបច្ចេកវិទ្យា និងទី២.វិទ្យាស្ថានបច្ចេកវិទ្យានៅខេត្តកំពង់ស្ពឺ ។

ព្រះអង្គម្ចាស់ក្សត្រី បានសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះព្រះ រាជទស្សនកិច្ចនាពេលនេះ។ ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថាទ្រង់សព្វ- ព្រះទ័យក្នុងការជួយកម្ពុជា ហើយទ្រង់បានកោតសរសើរថា សិស្សនិស្សិត

កម្ពុជាមានសមត្ថភាពល្អស័ក្តិសមនឹងទទួលបានជំនួយទាំងនេះ។ បន្ទាប់ពីជួបសវនាការជាមួយសម្តេចតេជោរួចមក នៅរសៀលថ្ងៃ ដដែល **ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី** បានយាងចាកចេញពីរាជធានី ភ្នំពេញឆ្ពោះទៅកាន់ខេត្តរតនគិរីដើម្បីសម្តែងមណ្ឌលសុខភាពនៅទីនោះ ព្រមទាំងយាងពិនិត្យគម្រោងសុខាភិបាល ដែលផ្តោតសំខាន់ទៅលើជំងឺ គ្រុនឈាម ។

មណ្ឌលសុខភាពដែលសម្តែងជាក់ឲ្យប្រើប្រាស់នោះគឺ មណ្ឌលសុខ- ភាពសាមគ្គី ស្ថិតនៅភូមិបញ្ជីក ឃុំសាមគ្គីស្រុកអូរជុំខេត្តរតនគិរី។មណ្ឌល សុខភាពនេះត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាជាង ២០ ម៉ឺន ដុល្លារអាមេរិក ដែលជាព្រះរាជអំណោយរបស់**ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន** ។ មណ្ឌលសុខភាពសាមគ្គីមានចំនួនពីរខ្នង ក្នុង នោះមួយខ្នងប្រើសម្រាប់បម្រើសេវាព្យាបាល និងមួយខ្នងប្រើសម្រាប់ បុគ្គលិកស្នាក់នៅ ។ មណ្ឌលសុខភាពនេះត្រូវបានសាងសង់រួចរាល់ជា ស្ថាពរនៅចុងឆ្នាំ ២០១៥ ។

នៅក្នុងខេត្តរតនគិរី **ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី** ក៏បានយាង ទតកម្សាន្តនិងសោយព្រះក្រយានៅមណ្ឌលវិទ្យាស្ថានបឹងយក្សឡោមផងដែរ។ នៅទីនោះព្រះអង្គម្ចាស់ក្សត្រីក៏មានការសាងសង់បង្គន់អនាម័យមួយនៅទី នោះ ហើយបានធ្វើជាអំណោយដល់សហគមន៍។

នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ **ព្រះអង្គម្ចាស់ក្សត្រី** និងសម្តេចតេជោនា- យករដ្ឋមន្ត្រី យាង និងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នៅខេត្តកំពង់ស្ពឺ។ **ព្រះអង្គម្ចាស់មហា- ក្សត្រី** បានសព្វព្រះរាជហឫទ័យផ្តល់ព្រះរាជអំណោយជាវិទ្យាស្ថាននេះ ឡើង គឺតបតាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈឯក- ឧត្តម **ប្រាយុទ្ធ ច័ន្ទមុនា** អំឡុងពេលទស្សនកិច្ចផ្លូវការនៅកម្ពុជាកាល ពីខែតុលាឆ្នាំ ២០១៤ ។

ព្រះអង្គម្ចាស់ក្សត្រី បានមានព្រះរាជសវនីយ៍នៅក្នុងពិធីនោះថា តាមរយៈសំណើរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ខ្ញុំម្ចាស់បានឯកភាព និងរីករាយយ៉ាងក្រៃលែង ។ ស្ថាប័នបច្ចេកវិទ្យាកំពង់ស្ពឺគឺជាស្ថាប័នឧត្តម សិក្សាមួយសម្រាប់យុវជនក្នុងខេត្តកំពង់ស្ពឺ និងខេត្តជិតខាងអាចចូលរៀន



ពិធីបដិសណ្ឋារកិច្ចជាផ្លូវការថ្វាយ ព្រះអង្គម្ចាស់ក្សត្រី មហាបត្រី ស៊ីនឌន នៅវិមានសន្តិភាព

ថ្នាក់បរិញ្ញាបត្រលើគ្រប់មុខជំនាញ ដើម្បីឆ្លើយតបតម្រូវការរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យហើយត្រូវការចាំបាច់នូវធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជាដែលជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនកម្រិតជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តជិតខាង។ ព្រះអង្គម្ចាស់ក្សត្រីបានមានបន្ទូលបន្តថាការបញ្ចុះបញ្ចូលសិលាសាស្ត្រវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនាពេលនេះគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសយើងទាំងពីរ។ ព្រះអង្គម្ចាស់សង្ឃឹមថា នៅពេលសាងសង់រួចយើងទាំងអស់គ្នានឹងបានឃើញវិទ្យាស្ថានអប់រំដែលសង់ឡើងក្នុងរូបភាពសាមញ្ញតែរឹងមាំសមស្រប ដែលអាចបម្រើការយ៉ាងល្អដល់យុវជន និងប្រជាជននៅក្នុងតំបន់យ៉ាងសមស្របបំផុត។ "ស្ថាប័នបច្ចេកវិទ្យានេះនឹងផ្តល់ភាពងាយស្រួលនិងជាការបង្ហាញឲ្យឃើញនូវការស្រឡាញ់រាប់អានមិត្តភាពដែលមិនអាចកាត់ថ្លៃបាន ដែលគួរណាស់ប្រទេសយើងទាំងពីរចែករំលែកឲ្យបានគង់វង្សស្ថិតស្ថេរចីរកាល"។

សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការបង្កើតឲ្យមាននូវវិទ្យាស្ថាននេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសធនធានយុវជនឲ្យទទួលបាននូវចំណេះជំនាញបច្ចេកវិទ្យាទាំងអស់នោះ ។ ការបង្កើតវិទ្យាស្ថាននៅទីនេះ គឺមិនត្រឹមសម្រាប់តែអ្នកដែលនៅក្នុងខេត្តកំពង់ស្ពឺប៉ុណ្ណោះទេ គឺសម្រាប់សិស្សនិស្សិតនៅខេត្តមួយចំនួនទៀត ដូចជាខេត្តព្រះសីហនុ, កណ្តាល, តាកែវ និងខេត្តកំពង់ឆ្នាំងជាដើមក៏អាចមករៀននៅទីនេះបានដែរ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះអង្គម្ចាស់ក្សត្រីស៊ីនឌនដែលព្រះអង្គបានបរិច្ចាគថវិកា និងពេលវេលាដ៏មានតម្លៃយ៉ាងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងផ្តល់ជាអំណោយមនុស្សធម៌ផ្សេងៗ រួមទាំងការសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនេះដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងបានពង្រឹងនូវទំនាក់ទំនងមិត្តភាពកម្ពុជា-ថៃឲ្យរីកចម្រើនមានភាពល្អប្រសើរឡើង ព្រមទាំងបានផ្តល់នូវផលប្រយោជន៍ជាច្រើនចំពោះប្រជាជននៃប្រទេសទាំងពីរទៀតផង ។

គួរបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនេះមានទីតាំងស្ថិតនៅភូមិអូរអង្គុយ័រអមលាំង ស្រុកថ្ពង។ តាមរយៈការបង្កើតសាកលវិទ្យាស្ថាននេះនឹងផ្តល់សេវាបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រលើមុខជំនាញវិស្វកម្មសំណង់ស៊ីវិលវិស្វកម្មអគ្គិសនីវិស្វកម្មអេឡិចត្រូនិចវិស្វកម្មមេកានិក វិស្វកម្មចំណីអាហារ វិទ្យាសាស្ត្រសត្វ វិទ្យាសាស្ត្រដំណាំវិទ្យាសាស្ត្រកុំព្យូទ័រ កុំព្យូទ័រពាណិជ្ជកម្ម គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ គ្រប់គ្រង ធុរកិច្ច គណនេយ្យ និងកំសុការ។ វិទ្យាស្ថាននេះនឹងត្រូវ

សាងសង់លើផ្ទៃដីចំនួន ២០៥ ហិកតា ដោយចែកជាផ្នែកៗហើយតាមគម្រោងនឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៨ ។

នៅក្នុងពិធីនោះព្រះអង្គម្ចាស់ក្សត្រី បានយាងដាំដើមឈើរាជតំណាងឲ្យប្រទេសថៃ និងសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាំដើមរដ្ឋលតំណាងឲ្យប្រទេសកម្ពុជា ដែលស្ថិតក្នុងបរិយាកាសរីករាយក្រៃលែង ព្រមទាំងបានយាង និងអញ្ជើញទតទស្សនាពិព័រណ៍ដែលបង្ហាញពីគម្រោងប្លង់នៃវិទ្យាស្ថាននេះផងដែរ ។

នៅថ្ងៃទី ២៤ ខែកុម្ភៈ ព្រះអង្គម្ចាស់ក្សត្រី យាងទៅកាន់ខេត្តកំពង់ធំដើម្បីទតអគារកាកបាទក្រហមខេត្ត និងយាងចូលរួមក្នុងពិធីប្រគល់អគារប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាល័យកំពង់ឈើទាល ខេត្តកំពង់ធំ ដែលជាព្រះអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រី ។ នៅរសៀលថ្ងៃដដែល ព្រះអង្គម្ចាស់ក្សត្រី យាងទៅទស្សនកិច្ចសាលាបឋមសិក្សាតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងសាលាបឋមសិក្សាពន្លៃដែលស្ថិតនៅស្រុកពាមរក់ ខេត្តព្រៃវែង ។

* ព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញ។ ក្នុងឱកាសនោះសម្តេចបានបញ្ជាក់ជាថ្មីអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង ។

សម្តេចមានប្រសាសន៍ថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេសអព្យាក្រឹត ដោយមិនទៅរណបនឹងចិន ឬអាមេរិក ឬប្រទេសណានោះទេ។ កន្លងទៅមានការចោទប្រកាន់កម្ពុជាថា មានភាពស្ម័គ្រចិត្តនឹងប្រទេសចិនដែលនាំមិនឲ្យសម្រេចបានក្រុមប្រតិបត្តិសមុទ្រចិនខាងត្បូង។ លើចំណុចនេះ សម្តេចតេជោបានបញ្ជាក់ថា "ខ្ញុំបានប្រាប់លោកចនឃើរី (John Kerry) រដ្ឋមន្ត្រីការបរទេសអាមេរិកថា ល្មមសងនូវយុត្តិធម៌សម្រាប់ខ្ញុំហើយ។ ក៏ដល់ពេលវេលាដែលត្រូវសងអំពីរឿងសមុទ្រចិនខាងត្បូងឆ្នាំ ២០១២ ។ ខ្ញុំបានប្រាប់លោកចនឃើរីថា ខ្ញុំគួចចិត្តខ្ញុំមានការអន់ចិត្តព្រោះគេចោទកម្ពុជាថា មកពីកម្ពុជាស្ម័គ្រចិត្តពេកបានធ្វើឲ្យCOC អត់ចេញរួច ។ ខ្ញុំបានប្រាប់លោកចនឃើរីថាខ្ញុំចង់សួររដ្ឋមន្ត្រីវិញថាតើអ្នកធ្វើប្រធានអាស៊ាន មុនកម្ពុជាគឺ វៀតណាម, ឥណ្ឌូនេស៊ីធ្វើចេញឬអត់? គឺវាអត់ចេញ។ មកដល់កម្ពុជា វាអត់ចេញ ។ ដល់ក្រោយកម្ពុជា ក៏វាអត់ចេញ ។ ទៅដល់ព្រុយណេ ក៏វាមិនចេញ ។ ទៅដល់មីយ៉ាន់ម៉ា ក៏វាមិនចេញ។ ទៅដល់ម៉ាឡេស៊ី ក៏វាមិនចេញ។ ឥឡូវថាម៉េច? តើអ្នកដែលធ្លាប់រើប្រហារកម្ពុជា, រើប្រហារខ្ញុំ កាលពីអតីតកាលគួរសុំទោសខ្ញុំ ។ គួរសងយុត្តិធម៌និងភាពស្អាតស្អំមកខ្ញុំវិញទេ? " ។

សម្តេចបន្តថា សម្តេចបានដាក់សំណួរទៅកាន់លោកចនឃើរីទៀតថា ឬគេមើលខ្ញុំគួចពេក? ក្រពេក ហើយទៅដល់ព្រុយណេអត់ហ៊ាននិយាយជាមួយព្រុយណេមួយម៉ាត់? ។ ខ្ញុំនិយាយជាមួយលោកចនឃើរីថា យើងអត់ត្រូវយកសាំងទៅចាក់លើភ្លើងទេរឿងសមុទ្រចិនខាងត្បូងនេះ ។ ត្រូវខិតខំដោះស្រាយធ្វើម៉េចឲ្យប្រទេសដែលមានការពាក់ព័ន្ធនោះ គេដោះស្រាយជាមួយគ្នាទៅទើបល្អ ព្រោះអាស៊ានទោះបីមានCOCហើយក៏ដោយក៏អាស៊ានគ្មានសិទ្ធិវាស់ដីចែកឲ្យអ្នកណាទេ។ វៀតណាម, ចិនដោះជាមួយគ្នាទៅ។ ចិន, ហ្វីលីពីនដោះជាមួយគ្នាទៅ។ វៀតណាម, ហ្វីលីពីនដោះជាមួយគ្នាទៅ ព្រោះនៅគង់គ្នាតែទាំងអស់ហ្នឹង។ ដូចកម្ពុជាជាមួយថៃអញ្ចឹងមានអ្នកណាហ៊ានមក? មានតែកម្ពុជាជាមួយថៃដោះជាមួយគ្នា។ កម្ពុជាជាមួយវៀតណាមដោះជាមួយគ្នា។ កម្ពុជា និងឡាវ ដោះជាមួយគ្នា។ បើសិនជាព្រុយណេដោះចេញ កម្ពុជាក៏ព្រមទទួលថាកម្ពុជាគ្មានសមត្ថភាពធ្វើរឿងនេះឲ្យចេញដែរ។ ប៉ុន្តែព្រុយណេក៏អត់ធ្វើចេញហើយឥឡូវក៏មិនសង្ឃឹមថា ២០១៦ ធ្វើចេញ DOC នោះទៀត ។



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាត់ខ្សែបួសម្តោចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាកលវិទ្យាល័យ **ហេង សំរិន** ក្បែរភ្នំពេញ នៅខេត្តក្រចេះ

សម្តេចតេជោបានបន្ថែមទៀតថា មានការធ្វើអត្ថប្រយោជន៍ជាខ្ពស់នៃយករដ្ឋមន្ត្រីកម្ពុជា លោក **ហោ ណាំហុង** រដ្ឋមន្ត្រីការបរទេសទៅចិន ដោយប្រញាប់ប្រញាល់ ហាក់ដូចជាទៅលួងលោមចិនកុំឲ្យខឹង ព្រោះ ដោយសាររដ្ឋមន្ត្រីការបរទេសអាមេរិកលោកចនឃើរមកកម្ពុជា ហើយ បន្តិចទៀត លោក **ហ៊ុន សែន** និងទៅប្រជុំអាស៊ានអាមេរិកនៅអាមេរិក។ សម្តេចបន្តថា "ខ្ញុំសូមបញ្ជាក់ថា នយោបាយការបរទេសរបស់កម្ពុជាឯក- រាជ្យ អធិបតេយ្យរបស់កម្ពុជាមិនត្រូវឲ្យកម្ពុជាទៅសុំយោបល់អ្នកណា ទាំងអស់ ហើយនេះជារឿងដែលខ្ញុំធ្លាប់ធ្វើពេលជាមួយរដ្ឋមន្ត្រីការបរទេសតាំង ពីអាយុ ២៧ ឆ្នាំ តាំងពីអ្នកវិភាគឯករាជ្យខ្លះនៅដើរស្រាតនៅឡើយទេ។ និយាយបែបនេះ មិនមែនជាការប្រមាថទេ ក៏ប៉ុន្តែបើកម្ពុជាគ្មាននយោបាយ ការបរទេសឯករាជ្យមួយទេ កម្ពុជាមិនអាចចេញផុតពីអន្លង់គ្រោះថ្នាក់នៃ ស្រមោលអតីតកាល តាមរយៈ **នយោបាយឈ្នះឈ្នះ** របស់ខ្លួននោះទេ"។

នយោបាយឈ្នះឈ្នះនេះ ជានយោបាយដាច់ដោយឡែក ដែលឥតមាន អ្នកណាធ្វើដូចនោះទេ។ អ៊ុនតាក់មិនអាចចូលប៉ែលិនបាន ប៉ុន្តែខ្ញុំអាចចូល បាន តើនោះជាអ្វី? គ្មានការចាំបាច់ទៅរាយការណ៍ឲ្យចិនថា ខ្ញុំធ្វើជា មួយអាមេរិកអីចេះ ហើយក៏គ្មានការចាំបាច់ទៅរាយការណ៍ឲ្យអាមេរិកថា ខ្ញុំធ្វើជាមួយចិនអីចេះ ហើយក៏គ្មានការចាំបាច់ទៅទីក្រុងតូក្យូប្រាប់ជប៉ុនថា ខ្ញុំធ្វើអីចេះដែរ អត់មានការចាំបាច់អីបន្តិចសោះ។ ខ្មែរគឺខ្មែរ។ គ្មានអ្នកណា ស្គាល់ខ្មែរជាងខ្មែរនោះទេ ហើយមានតែខ្មែរមួយគត់ដែលមានសិទ្ធិសម្រេច លើជោគវាសនារបស់ខ្មែរ ។ គ្មានការចាំបាច់ទៅប្រាប់ថែថាខ្ញុំធ្វើជាមួយ វៀតណាមអីចេះ ហើយទៅប្រាប់វៀតណាមថាខ្ញុំធ្វើជាមួយថែអីចេះ។ ក្នុង ឋានៈជាប្រទេស ២ ជំងឺមួយជិត ៩០ លាននាក់ មួយ ៦០ លាននាក់ គឺយើង ធ្វើជាមិត្តទាំងអស់"។

សម្តេចបានរំលឹកផងដែរថា នៅក្នុងជំនួបជាមួយលោកចនឃើរកាលពី ពេលកន្លងទៅ លោកចនឃើរបាននិយាយជាមួយសម្តេចថា "ខ្ញុំមកនេះមិន មែនដើម្បីឲ្យមានការជ្រើសរើសរវាងអាមេរិក និងចិននោះទេ"។ ខ្ញុំបាន ប្រាប់លោកចនឃើរវិញភ្លាមថា ខ្ញុំក៏អត់មានការចាំបាច់ត្រូវរើសអ្នកណា ដែរ ព្រោះខ្ញុំត្រូវការធ្វើមិត្តទាំងអស់។ តើវាមានប្រយោជន៍អ្វីដែលខ្ញុំរើស អ្នកនេះ ចោលអ្នកនោះ ហើយខ្ញុំចូលជាមួយអ្នកនេះ ទៅប្រឆាំងអ្នកនោះ អត់ទេ"។ សម្តេចតេជោក៏បានលើកឡើងអំពីអធិបតេយ្យរបស់កម្ពុជា និង ភាពស្មើសិទ្ធិរបស់កម្ពុជានៅលើសាកលលោក។ កម្ពុជាមានសិទ្ធិមានអធិ- បតេយ្យពេញលេញ ហើយក៏មិនត្រូវមានបរទេសណាមួយមកប្រមាថ មើលងាយចំពោះកម្ពុជានោះដែរ ។

* ព្រឹកថ្ងៃទី ១១ ខែកុម្ភៈ សម្តេចតេជោបានអញ្ជើញចូលរួមសម្តោចដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យ **ហេង សំរិន** ក្បែរភ្នំពេញ នៅ ខេត្ត ក្រចេះ។ ក្នុងឱកាសនោះសម្តេចបានថ្លែងទាក់ទងនឹងបញ្ហាកាត់បន្ថ ថយ ភាពក្រីក្ររបស់ប្រជាជន ។

សម្តេចតេជោមានប្រសាសន៍ទៅកាន់អ្នកចូលរួមថា ការកាត់បន្ថយ គម្លាតរបស់យើង តើយើងត្រូវធ្វើម៉េចអី? ហៅថាកាត់បន្ថយគម្លាតអភិវឌ្ឍន៍ រវាងទីក្រុងនិងជនបទ, រវាងអ្នកមាននិងអ្នកក្រគឺជាគោលដៅរបស់រាជរដ្ឋា- ភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ការកាត់បន្ថយគម្លាត អភិវឌ្ឍន៍គឺការចាប់ផ្តើមពីហេដ្ឋារចនាសម្ព័ន្ធ និងពីការអភិវឌ្ឍធនធាន មនុស្ស។ យើងចោទជាសំនួរថា នៅលើពិភពលោកយើងនេះតើការកាត់ បន្ថយគម្លាតខាងទ្រព្យសម្បត្តិអាចធ្វើបានទេ? មានតែប៉ុលពតមួយទេ ដែលអាចធ្វើបាន។ កាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រឲ្យមកនៅដូច គ្នាទាំងអស់។ ធ្វើរួមស្បៀម។ កម្មសិទ្ធិសមរម្យគឺស្បៀមមួយតូច មានតែបាន មួយ ស្លាបព្រាមួយ អាហ្នឹងអាចធ្វើបាន ។

សម្តេចបញ្ជាក់ថា ប៉ុន្តែនៅលើពិភពលោកបច្ចុប្បន្ន មិនអាចមាន ប្រទេសណាធ្វើបានទេ។ វាតែងមានអ្នកមាន និងអ្នកក្រ។ ការកាត់បន្ថយ ខាងទ្រព្យសម្បត្តិពិបាកណាស់។ ការខិតខំរបស់យើងគឺខិតខំធ្វើឲ្យអ្នកក្រ របស់យើងទទួលបានប្រាក់ចំណូល មិនអាចទៅរំលាយចោលអ្នកមានដូច គោលនយោបាយរបស់គណបក្សខ្លះ ដែលស្រដៀងគ្នាទៅនឹងរបប ប៉ុល- ពត ។ សម្តេចមានជំនឿថា ការកាត់បន្ថយគម្លាតខាងខ្នាតក្បាល គឺអាចធ្វើ បានតាមរយៈការវិនិយោគរបស់រដ្ឋ ព្រោះមនុស្សកើតមកគ្រាន់តែមានភាព ខុសគ្នាអំពីទីកន្លែងកើតគ្រួសារ និងវង្សត្រកូលតែប៉ុណ្ណោះ។ គ្មានអ្នកណា កើតមកមានទ្រព្យសម្បត្តិ និងកើតមកឆ្លាតតែម្តងនោះទេ គឺត្រូវរៀនសូត្រ ទាំងអស់ ។ ហេតុនេះហើយ បានជាគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានដាក់ចេញកាលពីយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៣ ដែលជាចក្ខុវិស័យតម្រង់ឆ្ពោះទៅមូលដ្ឋាន គឺខេត្តកម្មសាកល វិទ្យាល័យមួយ បន្ទាប់ពីការអនុវត្តដោយជោគជ័យនូវចក្ខុវិស័យឃុំមួយអនុ វិទ្យាល័យមួយយ៉ាងតិច ។

សម្តេចបានលើកឡើងថា ការបង្កើតសាកលវិទ្យាល័យ **ហេង សំរិន** ក្បែរភ្នំពេញនៅពេលនេះ មិនមែនទើបតែចាប់ផ្តើមនៅពេលដែលបំបែកខេត្ត ក្បែរភ្នំពេញពីខេត្តកំពង់ចាមនោះទេ តាមពិតគឺជាចក្ខុវិស័យយូរមកហើយ។ ការ បង្កើតសាកលវិទ្យាល័យនេះ ក៏ស្របទៅតាមស្ថានភាពភូមិសាស្ត្រនៅតំបន់ នេះដែលអាចទទួលសិស្សមកពីខេត្តកំពង់ចាម, ក្បែរភ្នំ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី មករៀននៅទីនេះ ។

គួរបញ្ជាក់ថាសាកលវិទ្យាល័យ **ហេង សំរិន** ក្បែរភ្នំពេញបានសម្តោចរួម ជាមួយពិធីបញ្ចុះបឋមសិលាសាងសង់បន្ថែម នូវអគារអន្តរាសិកដ្ឋាន សម្រាប់សាស្ត្រាចារ្យសាលាពិសោធន៍ និងសាលាប្រជុំ។ សាកលវិទ្យាល័យ **ហេងសំរិន** ក្បែរភ្នំពេញ មានទីតាំងនៅភូមិជិតមលើ ឃុំស្រឡប់ ស្រុកក្បែរភ្នំ ខេត្តក្បែរភ្នំ បានចាប់សាងសង់កាលពីថ្ងៃទី ២ ធ្នូ ២០១៤ លើផ្ទៃដីជាង ២៣ ហិកតាក្រោមធុនដ្ឋប្បវេណីរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា និងសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋ-

មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសប្បុរសជននានា ។

នៅក្នុងសាកលវិទ្យាល័យនេះ អគារដែលបានកសាងរួចរាល់ ១០០ ភាគរយមានអគារ៣ខ្នងចែកជាអគារ A, B និង C មានកម្ពស់៣ជាន់ស្មើនឹង ៤៣ បន្ទប់។ អគារ A និង B ត្រូវបានប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និងកីឡា ៥.៩៣៩ លានរៀល។ ចំណែកអគារ C ចំណាយដោយសប្បុរសជន ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ដែលចំណាយអស់ ៣.៥៣៦ លានរៀល ។

សាកលវិទ្យាល័យ **ហេង សំរិន** ក្នុងឃុំ ជាសាកលវិទ្យាល័យរដ្ឋមួយក្នុងចំណោមសាកលវិទ្យាល័យរដ្ឋនានាក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលជំនាញខ្លី ដែលមានរយៈពេលពី ១ ខែ ដល់ ៦ ខែ, កម្រិតបច្ចេកទេសវិជ្ជាជីវៈ ៩ បូក ៣ ថ្នាក់បរិញ្ញាបត្ររង ១២ បូក ២ និងថ្នាក់បរិញ្ញាបត្រ ១២ បូក ៤។ សាកលវិទ្យាល័យនេះមានមហាវិទ្យាល័យចំនួន ៣ និងវិទ្យាស្ថានចំនួន ៣ គឺមហាវិទ្យាល័យកសិកម្ម, មហាវិទ្យាល័យវិស្វកម្ម, មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ, វិទ្យាស្ថានភាសាបរទេស, វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

សាកលវិទ្យាល័យ **ហេងសំរិន**ក្នុងឃុំ គ្រោងនឹងសាងសង់បន្ត រួមមានបណ្ណាល័យ ១ ខ្នង, សាលប្រជុំ ១ ខ្នង, អាហារដ្ឋាន ១ ខ្នង, អគារបណ្តុះបណ្តាលបច្ចេកទេស ៣ ខ្នង, អន្តេរាសិកដ្ឋានគ្រូ ៤ ខ្នង, អន្តេរាសិកដ្ឋានសិស្សនិស្សិត ៧ ខ្នង, រោងជាង ៣ ខ្នង, សួនបណ្តុះកសិកម្ម ២, ទីលានបាល់ទាត់ ១ ។

* ព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ សម្តេចតេជោបានអញ្ជើញសម្តេចអគារថ្មីរបស់ក្រសួងបរិស្ថានដែលប្រសិទ្ធនាមថា "អគារមរតកតេជោ" មានទីតាំងនៅជិតកោះពេជ្ររាជធានីភ្នំពេញ និងពិធីបើកសន្និបាតបូកសរុបការងារក្រសួងបរិស្ថានឆ្នាំ ២០១៥ និងទិសដៅឆ្នាំ ២០១៦ ។

មានប្រសាសន៍ក្នុងឱកាសនោះសម្តេចតេជោ **ហ៊ុន សែន**បានថ្លែងថា "ខ្ញុំសូមកោតសរសើរដល់កងកម្លាំង **សាយ សំរេង** រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលនេះជាលើកទីមួយក្នុងរយៈពេលជាង ៣០ ឆ្នាំនៃការគ្រប់គ្រងរដ្ឋាភិបាលគឺទើបតែមានរដ្ឋមន្ត្រីម្នាក់គត់ដែលបានស្នើសុំការងារខ្លួនទៅឲ្យស្ថាប័នផ្សេងៗខ្លួនដែលជួបប្រទះនូវរដ្ឋមន្ត្រីណាមួយដែលមុននេះគឺតែងតែស្រវាអាបទាញយកនូវអំណាចយកមកទុកក្នុងក្រសួងរបស់ខ្លួន ជាប់ជានិច្ច ។ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះបែរជាធ្វើផ្ទុយពីនេះគឺបានសេចក្តីថាចង់បែងចែកមុខងារឲ្យដាច់ ។ នេះជាកំណែទម្រង់ដែលខ្ញុំចង់បាន។ ខ្ញុំសូមកោតសរសើរ ។ សម្តេចតេជោបានបន្តថា "សម្តេចសង្ឃឹមថារដ្ឋមន្ត្រីនានាមិនអាចក្រសោបការងារនេះបន្តទៀតទេ ហើយកម្មវិធីផ្ទេរមុខងារនិងប្រតិភូកម្មទៅថ្នាក់ក្រោមជាតិនោះ សង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រី គឺនឹងមិនអាចការងារបន្តទៀតទេ" ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងសំដៅទៅលើការងារគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលកន្លងមករងការរិះគន់ថារដ្ឋាភិបាលគ្រប់គ្រងមិនបានល្អ។ ដីសម្បទានសេដ្ឋកិច្ចខ្លះនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងខ្លះទៀតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ហើយថ្មីៗកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ផ្ទេរការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលពាក់ព័ន្ធការអភិវឌ្ឍទៅឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងជំនួសក្រសួងបរិស្ថាន ។

សម្តេចតេជោបញ្ជាក់ថា ខ្ញុំបានគាំទ្រចំពោះសំណើរបស់ក្រសួងបរិស្ថានដែលស្នើសុំឲ្យមានការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវឲ្យដាច់ពីគ្នារវាងស្ថាប័នទទួលបន្ទុកការងារអភិវឌ្ឍ និងស្ថាប័នទទួលបន្ទុកការងារអភិវឌ្ឍន៍ ។ សម្តេចបន្តថាសម្តេចបានប្រគល់ភារកិច្ចនេះជូនទៅ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ**សាតឈន់**និងជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីជំរុញឲ្យដំណើរការ នូវការកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ស្ថាប័នអភិវឌ្ឍ និងស្ថាប័នអភិវឌ្ឍន៍ឲ្យប្រព្រឹត្តទៅដោយល្អ និងអាចសម្រេចលទ្ធផលជាវិជ្ជមានក្នុងពេលឆាប់ៗនេះ ។

សម្តេចតេជោបានស្នើឲ្យក្រុមការងារនេះចាប់ផ្តើមកែទម្រង់ក្រសួងពីរគឺក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយក្រសួងបរិស្ថានត្រូវផ្ទេររាល់គម្រោងវិនិយោគអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកគ្រប់គ្រងបន្ត ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវផ្ទេរតំបន់អភិវឌ្ឍ តំបន់ការពារ និងតំបន់បម្រុងទុក ទៅឲ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងវិញ ។

ជាមួយនេះសម្តេចតេជោក៏បានស្នើសុំឲ្យក្រុមការងារនេះពិនិត្យ និងពិភាក្សាលើការប្តូរឈ្មោះក្រសួងបរិស្ថាន ទៅជាក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងវិសាលភាពការងារ និងសមស្របតាមនិន្នាការក្នុងតំបន់ និងពិភពលោក ជាពិសេសនិន្នាការក្នុងតំបន់អាស៊ាន ។ សម្តេចតេជោបានបន្តថា សម្រាប់រយៈពេលវែងទៅមុខ យើងត្រូវគិតគូរបន្ថែមទៀតអំពីការកែទម្រង់ស្ថាប័ន ការកែសម្រួល និងការផ្ទេរមុខងារស្ថាប័ន និងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ ដើម្បីសម្រួលដល់ការងារគ្រប់គ្រងរបស់ក្រសួង និងស្ថាប័នមួយចំនួន និងការដោះស្រាយបញ្ហាស្ទួនដៃសមត្ថកិច្ច ។ សម្តេចបានបញ្ជាក់ថា តាមរយៈការខិតខំធ្វើកំណែទម្រង់ពាក់ព័ន្ធបញ្ហាដីសម្បទានសេដ្ឋកិច្ច យើងប្រើពេលមិនដល់ ១ ឆ្នាំផងទេ បានបញ្ចប់ភារកិច្ចរួចទៅហើយ ។ បានសេចក្តីថាដីសម្បទានសេដ្ឋកិច្ចដែលបានផ្តល់ឲ្យក្រុមហ៊ុនឯកជនជាង ២ លានហិកតា ឥឡូវយើងបានពិនិត្យគ្រប់អស់ហើយទាំងនៅផ្នែកកសិកម្ម និងផ្នែកបរិស្ថានក្នុងចំនួនជាង ២ លានហិកតានេះ ឥឡូវបន្តទុកឲ្យនៅវិនិយោគត្រឹមតែ ១ លាន ៩ ម៉ឺនហិកតាទេ។ ជិត១លានហិកតាទៀតត្រូវបានដកហូតត្រឡប់មកវិញហើយហើយក្នុង ១ លានហិកតានេះ ភាគច្រើនជាដីបានដាំដុះដំណាំកៅស៊ូ ឬដំណាំផ្សេងៗរួចស្រេចទៅហើយ។ ដូចនេះផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ វាហាក់ដូចជាចប់អស់ទៅហើយ ហើយនៅសល់ជាង១លានហិកតានេះត្រូវទុករយៈពេលឲ្យទៀត ដើម្បីដោះស្រាយជាមួយប្រជាពលរដ្ឋទៀត។ មួយចំនួនអាចនឹងដកហូតត្រឡប់មកវិញ។ ដូចនេះដីសម្រាប់សម្បទានសង្គមកិច្ច គឺមិនខ្វះនោះទេ ។

សម្តេចតេជោក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា នៅពេលដែលដំណាំកៅស៊ូ និងដំណាំឧស្សាហកម្មដើបឡើងមក វានឹងក្លាយទៅជាគម្របព្រៃឈើថ្មីដែលនឹងផ្តល់ផលឲ្យយើងជាគម្របព្រៃឈើផង ជាប្រយោជន៍សេដ្ឋកិច្ចផង ។

សម្តេចបញ្ជាក់ថា យើងទទួលនូវការឈឺចាប់ណាស់នៅពេលដែលគេស្រែកថាយើងបានបំផ្លាញព្រៃឈើ ។ យើងទទួលស្គាល់អំពីការកាប់ព្រៃឈើបំផ្លាញនេះទង្វើនេះគឺត្រូវតែមានទោស ត្រូវតែបង្ក្រាបហើយខ្ញុំបានឲ្យខ្លួនម្នាក់ពីរគ្រឿងទៅនាយខ្ពស់សេនីយ៍ **សៅ សុខា** ។ ខ្ញុំបានបញ្ជាឲ្យបាញ់ប្រសិនបើវាព្រហ្មលើស។ ប៉ុន្តែហេតុអ្វីខ្ញុំនិយាយរឿងឈឺចាប់ ? បើមិនកាប់ព្រៃល្អិតល្អេចហ្នឹងទេតើធ្វើម៉េចដាំកៅស៊ូបាន ? ។ សម្តេចបានលើកសំណួរទៀតថា នៅប្រទេសម៉ាឡេស៊ី ដើម្បីមានដូងប្រេង និងកៅស៊ូពេញដី ? ពីដើម ដីនៅម៉ាឡេស៊ីនិងមានព្រៃ ឬអត់ ប្រាកដជាមាន ហើយនៅថែនៅឥណ្ឌូនេស៊ី នៅគ្រប់តែប្រទេសហ្នឹង ។ ប៉ុន្តែសម្តេចមិនឯកភាពទេ រឿងកាប់បំផ្លាញព្រៃឈើនោះ ។

សម្តេចតេជោបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ដែលចូលរួមបង្ក្រាបការកាប់បំផ្លាញព្រៃឈើ ឲ្យធ្វើការងាររបស់ខ្លួនឲ្យបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៥ និងលើកទិសដៅការងារឆ្នាំ ២០១៦ របស់ខេត្តកណ្តាល



សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៥ និងលើកទិសដៅការងារឆ្នាំ ២០១៦ របស់ខេត្តកណ្តាល

រសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៥ និងលើកទិសដៅការងារឆ្នាំ ២០១៦ របស់ខេត្តកណ្តាល នាសាលាខេត្តកណ្តាល ។

មានប្រសាសន៍ក្នុងឱកាសនោះ ទន្ទឹមនឹងការកោតសរសើរចំពោះលទ្ធផល ដែលអាជ្ញាធរខេត្តសម្រេចបាននាឆ្នាំកន្លងទៅ សម្តេចក្រឡាហោមក៏បានផ្តល់នូវ អនុសាសន៍មួយចំនួនដល់អង្គសន្និបាត ។ សម្តេចបានលើកឡើងអំពីវិធានការ សំខាន់ៗស្នូលចំនួន ៣ ដើម្បីរួមគ្នាបង្កើនការទទួលខុសត្រូវក្នុងការថែរក្សាប្រព័ន្ធ សន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចខេត្ត ។ វិធាន ការស្នូលទាំង ៣ គឺវិធានការអប់រំ, វិធានការរដ្ឋបាល និងវិធានការច្បាប់ ។

សម្តេចក្រឡាហោមបញ្ជាក់ថា ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាសំដៅ បន្តអភិវឌ្ឍខេត្តកណ្តាលឲ្យមានការរីកចម្រើនថែមទៀត។ រដ្ឋបាលគ្រប់ថ្នាក់នៃខេត្ត កណ្តាលមន្ទីរអង្គភាពនានាត្រូវជ្រើសរៀបរបបធ្វើការងារទំនាក់ទំនងការងារ និង ពង្រឹងសាមគ្គីភាពក្នុងចំណោមថ្នាក់ដឹកនាំផ្នែកលើគោលការណ៍ច្បាប់ និងលិខិត បទដ្ឋានដែលបានកំណត់ ។ មន្ត្រីគ្រប់រូបត្រូវបំពេញការងារឲ្យបានត្រឹមត្រូវតាម លក្ខខណ្ឌការងារដែលបានកំណត់ និងគោរពឲ្យបានត្រឹមត្រូវនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងវិជ្ជាជីវៈជាមន្ត្រីរាជការសំដៅបង្កើនប្រសិទ្ធភាពការងារ និងភាព ថ្លៃថ្នូរ ។

សម្តេចក្រឡាហោមក៏បានរំលឹកផងដែរទាក់ទងដល់ការជួលដីឲ្យប្រជាជននៃ ប្រទេសជិតខាងធ្វើកសិកម្ម។ សម្តេចបញ្ជាក់ថារដ្ឋបាលខេត្តកណ្តាលត្រូវពង្រឹងការ អនុវត្តសារពើពន្ធរបស់រាជរដ្ឋាភិបាល និងបង្កើនការចាត់វិធានហាមប្រាមប្រជា ពលរដ្ឋខ្មែរមិនឲ្យជួលដីលក់ដីធ្លីស្រែចំការ ឬដីលំនៅស្ថានរបស់ខ្លួននៅតំបន់ព្រំ ដែនទៅឱ្យប្រជាជនប្រទេសជាប់ព្រំដែនទៅទៀត ។ សម្តេចបន្តថាកន្លងមករាជ រដ្ឋាភិបាលបានចេញសារពើពន្ធនាំស្តីពីការហាមប្រាមប្រជាពលរដ្ឋខ្មែរមិនឲ្យជួលដី លក់ដី ឬជួលដីស្រែដីចំការឬលំនៅស្ថាននៅតាមតំបន់ព្រំដែននោះ គឺត្រូវអនុវត្តនៅ តាមតំបន់ព្រំដែនរុក្ខាខាងកម្ពុជាទាំងអស់ ។

សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលមិនដោះស្រាយនិងចាត់ វិធានការទៅតាមច្បាប់ទេ ទៅថ្ងៃខាងមុខកូនខ្មែរជំនាន់ក្រោយអាចប្រឈមនឹងការ លំបាក បើទោះនៅតំបន់ព្រំដែនមានការបោះបង្គោលហើយក៏ដោយ ។

គួរបញ្ជាក់ថា ខេត្តកណ្តាលគឺជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនទៀតដែល មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ។

សម្តេចវិបុលសេនាភក្តី សាយ ឈ័យ ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យគណៈប្រតិភូ គណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា ចូលជួបសម្តែងការគួរសម



សម្តេចវិបុលសេនាភក្តី សាយ ឈ័យ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈ័យ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈ ប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្តរសភា (អាយភីយូ) ចូលជួប សម្តែងការគួរសម ។

សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរបំពេញ ទស្សនកិច្ចការងារនៅកម្ពុជារបស់គណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរ សភា (អាយភីយូ) ព្រមទាំងសង្ឃឹមថា គណៈប្រតិភូនឹងសម្រេចបានលទ្ធផលជា វិជ្ជមានតាមកម្មវិធីការងារដែលបានគ្រោងទុក ។

គណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្ស IPU បានសម្តែងការកោតសរសើរ និងវាយតម្លៃផ្តល់ចំពោះកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ក្នុងការងារ និងការគោរព សិទ្ធិមនុស្សបានល្អ នារយៈពេលកន្លងមក ។

សម្តេចវិបុលសេនាភក្តី សាយ ឈ័យ បានជម្រាបជូនគណៈប្រតិភូថា កម្ពុជាជា ប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស កម្ពុជាទទួលស្គាល់ និងគោរព សិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសសកល អំពីសិទ្ធិមនុស្សនិងកត្តិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយដែលទាក់ទងទៅនឹង សិទ្ធិមនុស្សសិទ្ធិនារីនិងសិទ្ធិកុមារ។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបញ្ចេញមតិយោ បល់របស់ខ្លួនយ៉ាងពេញលេញ ទាំងក្នុងអង្គប្រជុំ ក៏ដូចជាក្នុងវេទិកានយោបាយ សារពើពន្ធ ហើយយកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមវិទ្យុសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្ននៅកម្ពុជាមានសារព័ត៌មានចំនួន ៧៦០ សារព័ត៌មាន តាមអនឡាញចំនួន ២៤ វិទ្យុនិងទូរទស្សន៍ចំនួន ២៤០ ...។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋលោកមានយន្តការការពារផលប្រយោជន៍ជាច្រើនថែមទៀតជាក់ស្តែង មានគណបក្សនយោបាយ ៦៥ សមាគម និងអង្គការក្រៅរដ្ឋាភិបាលជាង ៥០០០ និងសហជីពមូលដ្ឋាន ៣២១៤ ។

ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល សុទ្ធតែមានគណៈកម្មការសិទ្ធិមនុស្ស ដើម្បីរួមចំណែកការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជា ពលរដ្ឋ មិនឱ្យមានការរំលោភបំពានឡើយ ។

រាជរដ្ឋាភិបាលកម្ពុជា តែងតែធ្វើរបាយការណ៍ និងទទួលអនុសាសន៍ស្តីពីបញ្ហា សិទ្ធិមនុស្ស ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មកដាក់បញ្ចូលក្នុងកម្ម វិធីនយោបាយរបស់ខ្លួន សំដៅលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឲ្យកាន់ តែល្អប្រសើរឡើង ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចក្រឡាហោម **សខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងប្រគល់ថយន្តសង្គ្រោះបន្ទាន់ចំនួន ១០ គ្រឿង ជូនដល់ឃុំទាំង ៨ ឃុំរូមទាំង ២ ឃុំរបស់ស្រុកកញ្ជ្រៀច និងរៀបចំកម្មវិធីពិសាបាយសាមគ្គី ជាមួយលោកយាយលោកតា ក្នុងស្រុកកំបាយមារ ខេត្តព្រៃវែង ។



ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៦ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវព្រមទាំងទៅៗបានអញ្ជើញនាំយកបច្ច័យ ទេយ្យវត្ថុ អង្ករ គ្រឿងឧបភោគ បរិភោគ ទៅប្រគេនសម្តេចព្រះមហាសុមេធាវីបតី **ទន្ធនៃនី** សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបទុមវតី ។ ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដែលប្រគេនសម្តេច នាឱកាសនោះ រួមមាន ៖ បច្ច័យ, សាជីក, អង្ករ ០២ តោន, តែ ០៣ គីឡូក្រាម, ស្ករស១១៣៧ ២៥ គីឡូក្រាម, មីយើង ៣ កេសធំ, ត្រីខក់ប៉ុង ៤ កេស, ទឹកដោះគោខាប់ ៤ កេស, ទឹកក្រូច ៥ កេស, ទឹកបរិសុទ្ធ ៥ កេស និង ផ្លែឈើគ្រប់មុខ ៤ កេស ។

ក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ឯកឧត្តមបណ្ឌិត **ទួល ឡឿល** សមាជិក



គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី ២ រដ្ឋសភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តកំពង់ធំ បានអញ្ជើញចុះបំពេញការងារនៅខេត្តកំពង់ធំ ក្នុងនោះបានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំក្រុមការងារចុះជួយខេត្តអំពីការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ ២០១៧ និងបានចុះធ្វើការងារជាក់ស្តែងមួយចំនួនទៀត ។ ឯកឧត្តមបណ្ឌិត **ទួល ឡឿល** បានចំណាយក្នុងពេលចុះបំពេញការងារ រួមមាន៖ ឧបត្ថម្ភថវិកាចំនួន ៣.០០០ដុល្លារ ដល់សមាគមនារីស្រុកបាយ័នក្នុងការរៀបចំដំណើរកម្មវិធីនៅក្រុងព្រះសីហនុដើម្បីអបអរសាទរអន្តរជាតិ ៨មីនា, ឧបត្ថម្ភថវិកាចំនួន ១.០០០ ដុល្លារ ដល់មន្ត្រីស្នាក់ការគណបក្សខេត្ត, ចូលបច្ច័យចំនួន ២.០០០.០០០រៀល ក្នុងពិធីបុណ្យ១០០ថ្ងៃ អតីតព្រះអនុគណប្រធានស្រុកបាយ័ន ព្រះនាម លឿង ហ៊ី, ជូនបច្ច័យចំនួន ១.០០០.០០០រៀលចំពោះលោកតាអាចារ្យចំនួន ៣ នាក់ , ចែកជូនអង្គរចំនួន១៥០០ការុង ស្មើនឹង ៣ តោនដល់ប្រជាជនខ្វះខាតចំនួន ៩ ភូមិ ក្នុងឃុំបាឈ្នង ។



ក្នុងខែកុម្ភៈនេះដែរ ឯកឧត្តម **ភាត ឈន់** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលចុះពិនិត្យប្រព័ន្ធធារាសាស្ត្រនៅស្រុកឆ្លូង ខេត្តក្រចេះ ព្រមទាំងបានជួយបំបែកស្ថាប័នសម្រាប់ការចូលរួមជួយឧបត្ថម្ភគាំទ្រសកម្មភាពផ្គត់ផ្គង់ទឹកបញ្ចូលអាងដើម្បីខ្ទប់ទឹកទុកសម្រាប់ការបង្កើនផលនិងសង្គ្រោះស្រែប្រាំងរបស់ប្រជាពលរដ្ឋទីនោះផងដែរ ។

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង ឯកឧត្តម **ទេព ខន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិ



ការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី ២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងវេទិកាថ្នាក់ខេត្តស្តីពី "ការលើកកម្ពស់ និងជំរុញការអភិវឌ្ឍឃុំ សង្កាត់ " រៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៤ ដែលមានសិក្ខា- កាមចំនួន ៣៤០ នាក់ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលបាត់ដំបង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ប្រធានក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងក្រសួងមហាផ្ទៃក្រសួងផែនការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា វិទ្យាស្ថានសភាកម្ពុជា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត



ថ្មីៗនេះ ឯកឧត្តមបណ្ឌិត **អ៊ុន វ៉ាន់ឌីន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងជំនួងខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះឧណ្ណសិរាព្រះវិហារវត្តសុវណ្ណនាវា ហៅវត្តព្រៃសំពៅ ស្ថិតនៅភូមិព្រៃសំពៅ ឃុំប្រស្នីប ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ។

សកម្មភាពសមាជិករដ្ឋសភា-រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តុះបណ្តាលបក្ស



ថ្ងៃទី ១៤ ខែកុម្ភៈ ឯកឧត្តម **ស៊ុយ សែម** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមយុវជនសិស្សានុសិស្សប្រមាណជាង ១០០០ នាក់ នៅវិទ្យាល័យបាក់កាន ស្រុកបាក់កាន ខេត្តពោធិសាត់ ក្នុងថ្ងៃទី១៤នៃក្តីស្រឡាញ់ ។

ថ្ងៃទី ១២ ខែកុម្ភៈ ឯកឧត្តម **ត្រាំ អ៊ុំមតីត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការីបានអញ្ជើញពិនិត្យផ្លូវជាតិលេខ ២៦៥F ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៦៣ត្រង់ម្លូត្រង់ម៉ុចចំណុចគីឡូម៉ែត្រ (04+500) ដល់ស្វាយធំ ឃុំកណ្តែក ស្រុកបាក់កាន នៅផ្លូវជាតិលេខ៦ត្រង់គីឡូម៉ែត្រ (305+200) មានប្រវែង ១១.២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រខេត្តសៀមរាប។ ផ្លូវនេះសាងសង់សម្រេចបាន៧០% ។



ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម **ងា សុផាន់** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយរួមសហការប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល"ចលនាកូមិធី"នៃគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ"ចលនាកូមិធី" នៅ ខេត្តកំពង់ស្ពឺ ។

ថ្ងៃទី ១០ ខែកុម្ភៈ ឯកឧត្តម **ខៀវ ភាព្វារិន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសុទិន ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះដើងវត្ត ព្រះសង្ឃវត្តពង្រ ក្នុងឃុំពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម ។



ថ្ងៃទី ៣ ខែកុម្ភៈ ឯកឧត្តម **ម៉ែម ម៉ីនហេង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយមន្ត្រីសុខាភិបាលជាន់ខ្ពស់មួយចំនួនបានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យ និងចុះពិនិត្យអគារមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលត្រៀមនឹងដាក់សម្ពោធនៅចុងខែកុម្ភៈនេះ។ អគារមន្ទីរពេទ្យថ្មីនេះកសាងឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ជាង ១៥ លានដុល្លារអាមេរិក ។



ក្នុងខែកុម្ភៈនេះ ដែរ ឯកឧត្តម **សាយ សំណេង** សមាជិក គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកអូរាំងខី ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំទួលសុភី និងឃុំចក ដោយបានឆ្លើយតបនូវសំណូមពរផ្សេងៗនៅនឹងកន្លែង ។

សកម្មភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ៩ ខែកុម្ភៈ ឯកឧត្តម **ម៉ាន់ ឈឿន** ប្រធានគណៈកម្មការទី ៧ នៃព្រឹទ្ធសភា និងលោកជំទាវ **តុំ ស៊ីនាង** អនុប្រធានគណៈកម្មការទី ៨ នៃព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងផ្ទះប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារអគ្គិភ័យកាលពីយប់ថ្ងៃទី ៨ ខែកុម្ភៈ ស្ថិតនៅខាងក្រោយវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។



ថ្ងៃទី ២២ ខែកុម្ភៈ ឯកឧត្តម **ម៉ែន ស៊ីម៉ែន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី ឯកឧត្តម **នឹម ប័ន្ទតារា** តំណាងរាស្ត្រមណ្ឌលកំពត បានអញ្ជើញចូលរួមសម្ពោធផ្លូវថ្នល់ជាប់ទៅប្រើប្រាស់សាលាធម្មសភា ក្នុងវត្តអង្គចក ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ។

ថ្ងៃទី ២០ កុម្ភៈ ២០១៦ ឯកឧត្តមឧកញ៉ា **មូស្មាន ហាសន្យាត់** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីប្រតិភូអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធសណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការវិហារឥស្លាមសាលារៀន និងសមិទ្ធផលនានា នៅភូមិអូរឃ្លីកណ្តាលឃុំអូរឃ្លីកណ្តាលស្រុកសៀមបូក ខេត្តស្ទឹងត្រែង រួមមាន វិហារមួយខ្នង សាលារៀនមួយខ្នងមាន ៥ បន្ទប់ បង្គន់អនាម័យ ៣កន្លែង ក្លោងទ្វារ និងរបងប្រវែង ៣១ ម និង អណ្តូងទឹកដ៏ចំនួន ១២ អណ្តូង ចំណាយទឹកប្រាក់ប្រមាណជាង ២២ ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយរបស់អង្គការមូលនិធិឥស្លាមកម្ពុជា (CIF) ប្រចាំនៅសហរដ្ឋអាមេរិក ដែលមានលោក ហ្គោសាលី សាលីម ជាប្រធាន។ សមិទ្ធផលដែលជាមតកទុកក្នុងព្រះពុទ្ធសាសនាគឺព្រះវិហារ និងសមិទ្ធផលជាច្រើនទៀត ស្ថិតក្នុងវត្តឧបោសថវិហារវត្តបទស្រីទន្លេ ក្នុងឃុំល្វែង ស្រុកកោះស្នួន ខេត្តកំពង់ចាម ត្រូវបានកាត់ប្រសិទ្ធិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៦ ។

ថ្ងៃទី ១៨ ខែកុម្ភៈ លោកជំទាវ **ហាន សំរោង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី ៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងចូលរួមសន្និបាតបូកសរុបលទ្ធផលការងារសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ប្រចាំឆ្នាំ ២០១៥ និងទិសដៅឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ **ម៉ែន វ៉ានី ហ៊ុន សែន** ពោធិ៍សាត់។



ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម **ខៀន អំ** សមាជិក គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន កម្ពុជា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យកន្លែងគ្រោងសាងសង់ស្ពាន មួយដែលមានប្រវែង ១៧ ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ធ្វើអំពីដែកបារាត ជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំថ្នាធុង និងឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្តល់ជូនប្រជាពលរដ្ឋក្នុងម្នាក់ៗ សារុង០១ និង ឧបត្ថម្ភវិភាគ៥០០ដុល្លារ ដល់បងប្អូនដែលកំពុងសាងសង់ស្ពានសហគមន៍ស្ថិតនៅឃុំជ្រុងពពេល និងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

ក្នុងខែកុម្ភៈនេះ ឯកឧត្តម **ហ្វាន បន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្តចុះពិនិត្យ និងសិក្សាផ្លូវពីភូមិថ្មត្រាច ឃុំកក់ ស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ ទៅកាន់ភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម **ប៊ុន ហ័រណេត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកុដិលេខ ៣១ ដែលត្រូវបានប្រសិទ្ធនាមថា រោងលំអងកេសរ ក្នុងវត្តខ្ពង្សារលោម សង្កាត់ជ័យជំនះ ខណ្ឌជួនពេញ រាជធានីភ្នំពេញ ដែលមានទំហំ ២៣១ ម៉ែត្រការ៉េ ទទឹង ១១ ម៉ែត្រ និងបណ្តោយ ១២ ម៉ែត្រ កម្ពស់ ២១ ម៉ែត្រ មាន ៩ បន្ទប់ធ្វើអំពីបេតុងអាមេ ដែលសាងសង់រួចនៅខែធ្នូ ឆ្នាំ២០១៥ ដោយចំណាយថវិកាអស់ជាង ២៣ ម៉ឺនដុល្លារ ។

ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម **ហ៊ុន ហ័រណេត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសិស្ស និងស្រីក្រីក្រ និងពិការចំនួន ២៥១ នាក់ ជាសមាជិកសមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។



ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម **ឡាយ វណ្ណៈ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការ និងក្រុមការងារកាកបាទក្រហមខេត្តចុះផ្តល់អំណោយ និងតាមដានស្ថានភាពជំងឺរបស់បងប្អូនប្រជាពលរដ្ឋដែលពុលនិបញ្ចក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអង្គការ ព្រម ដោយនាំយកសេរ៉ូមចំនួន ២០០ ប្លោក ជូនដល់មន្ទីរពេទ្យផងដែរ ។

ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម **លន់ លីមថៃ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សួនច្បារ និងរូបសំណាកដែលគំណាងឲ្យភ្នំស្រី របស់ខេត្តកំពង់ចាម ។



ថ្ងៃទី ១៦ ខែកុម្ភៈ ឯកឧត្តម **ជា សុមេធី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលស្តាប់អំពីកង្វល់នានា និងដោះស្រាយបញ្ហាជា ក្តីកង្វល់របស់បងប្អូនអាជីវករគ្រួសារ ម្រុកពាម ខេត្តព្រៃវែង ។



ថ្មីៗនេះ ក្រុមការងារថ្នាក់ជាតិចុះយុំតាអូរ ស្រុកគិរីវ័ង ខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម **លីម សៅ គី** អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកកង ១០០ គ្រឿង ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ **សុខ ណេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ជូនសិស្សានុសិស្សជួបការលំបាក ១០០ នាក់ នៅយុំតាអូរ ស្រុកគិរីវ័ង ខេត្តតាកែវ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៥និងទិសដៅភារកិច្ចឆ្នាំ២០១៦ របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជន ក្រោមអធិបតីភាពរបស់ឯកឧត្តម សោម សៀន ប្រធានគណៈចាត់តាំង,ឯកឧត្តម តែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជននៅក្រៅប្រទេស, អនុប្រធានគណៈទាក់ទងបរទេស អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងការបរទេស និងសមាជិកសមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស សរុបជាង ៣៥០ នាក់ ។



នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ឯ.ឧ តែ ប៊ុនខៀង ជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសសកម្មជនយុវជនគណបក្សភូមិភាគសង្កាត់ស្រែយ៉ូស្រុកស្ទឹងសែនខេត្តកំពង់ធំ មានយុវជនចូលរួម២០៥នាក់ ស្រី១៥១នាក់ បេក្ខជនឈរឈ្មោះ១២នាក់ ស្រី៤លទ្ធផលជាប់៦នាក់ស្រី២នាក់យើងសម្រេចយក៦នាក់ដោយសារមានជាប់ស្ទួន២នាក់ និងភូមិកំរើងមានយុវជនចូលរួម១០៤នាក់ស្រី៦០នាក់បេក្ខជនឈរឈ្មោះ១២នាក់ ស្រី១នាក់លទ្ធផលជាប់៥នាក់ ស្រី១នាក់(សរុបសន្លឹកឆ្នោតមិនបានការ ០១សន្លឹក)។ នៅភូមិម្នាវៈយុវជនចូលរួម១១៣នាក់ស្រី៧៥នាក់បេក្ខជនឈរឈ្មោះ៩នាក់ស្រី៥លទ្ធផលជាប់៥នាក់ស្រី២នាក់និងភូមិចំបក់យុវជនចូលរួម ៩៤នាក់ស្រី ៦៨នាក់ បេក្ខជនឈរឈ្មោះ១៤នាក់ស្រី៧នាក់ លទ្ធផលជាប់៦នាក់ យើងសម្រេចយក៦នាក់ដោយមានស្ទួន២នាក់។



នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៦ នៅគណបក្សស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម បានរៀបចំបើកវេទិកាថ្នាក់ដឹកនាំគណបក្សស្ថាប័នយុវជននិយាយដោយមានការចូលរួមពី ឯ.ឧបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និង ឯ.ឧ លន់ លីមថៃ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ។



ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលទទួលបន្ទុកតំបន់ ៥ បានរៀបចំកិច្ចប្រជុំជាមួយនិងគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារយុវជនរាជធានីភ្នំពេញ និងជាប្រធានក្រុមទទួលបន្ទុកតំបន់ ៥ ។



នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ឯ.ឧបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារតំបន់ ២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានៅខេត្តរតនគិរីចំនួន ៣០៦ នាក់ ។ ហើយក្រុមការងារបានបន្តកិច្ចប្រជុំក្រុមការងារតំបន់ ២ ជាមួយក្បាលម៉ាស៊ីនដឹកនាំយុវជនខេត្ត និងស្រុកទាំង ៩ នៃគណៈកម្មាធិការគណបក្សខេត្តរតនគិរីនៅថ្ងៃនោះផងដែរ ។



ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៦ ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលបានរៀបចំកិច្ចប្រជុំជាមួយបណ្តាភ្នាក់ងារ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្រោមអធិបតីភាព ឯ.ឧ តែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ។



នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦ ឯ.ឧ ជាប ច័ន្ទសោភ័ណ សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងប្រធានក្រុមការងារយុវជនខេត្តបាត់ដំបង បានរៀបចំជំនួញយុវជនសារសន្និបាតគណៈកម្មាធិការកណ្តាល និងប្រជុំការងារយុវជនគណបក្សខេត្តបាត់ដំបង ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ឆ្នាំ ២០១៥ និងខែមករា ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០១៦ ។ ៣-របាយការណ៍សកម្មភាពការងារយុវជនគណបក្សខេត្តប្រចាំខែធ្នូ ឆ្នាំ២០១៥ និងខែមករា ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០១៦ ពីបណ្តាក្រុង ស្រុក និងផ្នែក។ ៤-ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយុវជនគណបក្សខេត្តឆ្នាំ ២០១៥ និង គ្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារយុវជនគណបក្សខេត្តឆ្នាំ ២០១៥ និងទិសដៅអនុវត្តបន្តឆ្នាំ ២០១៦ និង៥-បញ្ហាផ្សេងៗ។



នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅគ្រប់សង្កាត់នៃក្រុងស្ទឹងសែន និងឃុំជ័យនៃ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានរៀបចំការបោះឆ្នោតជ្រើសរើសសកម្មជនយុវជន នៅតាមបណ្តាភូមិធានាគ្រប់ភូមិដំណើរការទៅដោយរលូន និងជោគជ័យ ប្រកប ដោយភាពសប្បាយរីករាយ ក្រោមអធិបតី ឯ.ឧ សុខ លូ សមាជិកក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះលោក សោម ពិសិដ្ឋ ជាសមាជិកក្រុមការ ងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត កែប បានដឹកនាំកិច្ចប្រជុំដោយមានរបៀបវារៈ ដូចខាងក្រោម៖ ១-ផ្សព្វផ្សាយលិខិត លេខ ០១/១៦ សណ.គក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្តីពីការរៀបចំប្រធាន គណៈចលនាមហាជន និងប្រធានចលនាយុវជននៃគណបក្សរាជធានី ខេត្ត ។ ២- ផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ប្រចាំខែធ្នូ ឆ្នាំ ២០១៥ និងខែមករា ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០១៦ ពីបណ្តាក្រុង ស្រុក និងផ្នែក។ ៤-ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយុវជនគណបក្សខេត្តឆ្នាំ ២០១៥ និង គ្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារយុវជនគណបក្សខេត្តឆ្នាំ ២០១៥ និងទិសដៅអនុវត្តបន្តឆ្នាំ ២០១៦ និង៥-បញ្ហាផ្សេងៗ។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ឯ.ឧ ស្នង ម៉េងឡុង សមាជិកក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល និងប្រធានក្រុមសកម្មជនយុវជនគណបក្សក្រសួងសង្គម- កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦ ។

ព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦ ឯ.ឧ ជ្រុន ថេរវ៉ាត សមាជិកក្រុមការងារយុវ ជនគណបក្សថ្នាក់កណ្តាល និងអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ព្រៃឈរ និងជាប្រធានយុវជនស្រុក និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលយុវជនវគ្គទី១ ចំនួន ១៧០ នាក់ក្នុងចំណោមសកម្មជនយុវជនសរុប ចំនួន៧០៣នាក់ ដែលត្រូវបណ្តុះបណ្តាល នៅទីស្នាក់ការគណបក្សស្រុកព្រៃឈរ ។

នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៦ ឯ.ឧ ឡាយ គឹមលី សមាជិកក្រុមការងារយុវ ជនគណបក្សថ្នាក់កណ្តាល និងឯ.ឧ ស្នង បរិ សមាជិកក្រុមការងារយុវជនគណបក្ស ថ្នាក់កណ្តាល បានអញ្ជើញចូលរួមសំណេះសំណាលជាមួយគុសិស្សខេត្តបន្ទាយ- មានជ័យចំនួន ១៩៤ ក្នុងម្នាក់ៗ ចំនួន ២០.០០០ រៀល លោកគ្រូ អ្នកគ្រូ ៣១ នាក់ ក្នុងម្នាក់ៗចំនួន ៥០.០០០រៀល គ្រូ ៣១ កម្មករសាលា ៦ នាក់សរុប ២៣១ នាក់ និង ជូនអាហារពេលល្ងាច ១ ពេលផងដែរ។

នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៦ ឯ.ឧ ជាប ជាវុធ សមាជិកក្រុមការងារយុវជន ថ្នាក់កណ្តាល បានចុះធ្វើវិទិកាសាធារណៈជាមួយយុវជន ដើម្បីសួរសុខទុក្ខ និង ស្តាប់នូវកង្វល់របស់បងប្អូន និងដោះស្រាយ នៅឃុំតាងក ដោយមានអ្នកចូលរួម ប្រមាណ ១០០ នាក់ និង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានទៅធ្វើវិទិកាសាធារណៈ ជាមួយយុវជន នៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានយុវជន ចូលរួមប្រមាណ ១០០ នាក់។

ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ លោកអ៊ុន ចាន់ដា ក្រុមការងារយុវជនគណបក្ស ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនបក្សខេត្តព្រះវិហារបានចុះជួបប្រជុំជា មួយប្រធានគណបក្សស្រុក និងគណៈអចិន្ត្រៃយ៍បក្សស្រុកនៃបង្កើតវិទិកាសាធារណៈ សម្រួលនិងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សស្រុកឃុំភូមិ និង សាលា ។ ផ្ទៀងផ្ទាត់បញ្ជីបច្ចុប្បន្នភាពយុវជនបក្ស ។ រៀបចំសមាសភាពយុវជនឆ្នើម ជាបេក្ខជនក្រុមប្រឹក្សាឃុំឆ្នាំ ២០១៧ ។

ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ ឯ.ឧ ឡាយ គឹមលី ជាសមាជិកក្រុមការងារ យុវជនគណបក្សថ្នាក់កណ្តាលបានដឹកនាំក្រុមការងារយុវជនខេត្តនិងស្រុកមង្គលបុរី រួមជាមួយនិងគណបក្សស្រុកមង្គលបុរី បានចូលរួមប្រជុំជំរុញការរៀបចំក្រុមសកម្ម ជនយុវជនឃុំ និងភូមិ ទាំង ១១ នៅឃុំសំបូរស្រុកមង្គលបុរី ។ ជាឃុំចុងក្រោយនៃ ស្រុកដែលរៀបចំក្រុមយុវជនមិនបានកន្លងមក ដោយជួបបញ្ហាលំបាក គឺការចំណាក ស្រុករបស់សមាជិកបក្សយុវជន ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធដារខែមករា៖

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅខែមករាឆ្នាំ ២០១៦ កន្លងទៅនេះពន្ធដាររកបានចំណូលពន្ធប្រមាណ ជាង ៤៦៦ ពាន់លានរៀល ឬប្រមាណ ១១៦,៥ លានដុល្លារអាមេរិក។ ប្រាក់ចំណូលនេះ បើប្រៀបធៀបនឹងចំណូលខែមករាឆ្នាំ២០១៥ឃើញថា មានកំណើនប្រមាណ ៨,៥ លានដុល្លារ ឬកើនប្រមាណជាង ១០% ។

ចំណូលក្នុងខែមករានេះដែរតាមការវិភាគប្រភេទពន្ធឃើញថាចំណូល មានការកើនឡើងគ្រប់ប្រភេទពន្ធ ក្នុងនោះ ប្រភេទពន្ធសំខាន់ៗដែលមាន ការកើនឡើង មានដូចជា ពន្ធលើប្រាក់បៀវត្សរ៍ កើនឡើងប្រមាណ ៩,៥%។ អាករពិសេសកើន ៨៦,៦% និងអាករលើតម្លៃបន្ថែម កើន ១៣,៥% ។

ដោយឡែក បើពិនិត្យតាមវិស័យវិញឃើញថា ចំណូលក្នុងខែមករាក៏ មានការកើនឡើងស្ទើរគ្រប់សកម្មភាពដែរ ក្នុងនោះផ្នែកផលិតកេសដ្ឋៈ កើនឡើង៥៨%។ ផ្នែកផលិតថ្នាំជក់កើន៦៨,៤%។ ផ្នែកផលិតផលគ្រឿង ប្រើប្រាស់កើន ៤,៨% ។ ផ្នែកផលិតគ្រឿងអេឡិចត្រូនិចកើន ១៥៨%។ ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់កើន ១៥,៩% ។ ផលិតយានយន្តកើន ២៨,៥%។ ផ្នែកសិកម្មកើន៨៧,២%។ ផ្នែកសេវាអប់រំកើន៣០៦,៧%។ ផ្នែកលក់សម្ភារៈការិយាល័យកើន ៣២,៩%។ ផ្នែកសេវាថែទាំសុខភាព កើន ១៨២% ។ ផ្នែកផលិតម្ហូបអាហារកើន ៥,២% និងផ្នែកដឹកជញ្ជូន និងទេសចរកើន ២៤,៣% ។

វិស័យសំណង់នៅរាជធានីភ្នំពេញ ឆ្នាំ២០១៥

មន្ទីររៀបចំដែនដីជម្រកស្រូវ និងសំណង់រាជធានីភ្នំពេញបាន បញ្ជាក់ថា សំណង់អគារខ្ពស់ៗចាប់ពី ៥ ជាន់ដល់ ៤០ ជាន់ មានចំនួន ៦២៨ អគារនៅឆ្នាំ២០១៥ បានកើនឡើងចំនួន ៦៧ អគារស្មើនឹងកំណើន ១២% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៤ ។

ស្ថិតិសំណង់អគារដែលបានសាងសង់រួច និងកំពុងសាងសង់ រួមមាន អគារចាប់ពីកម្ពស់ ៥ ជាន់ដល់ ៩ ជាន់ មានចំនួន ៤០៧ អគារ។ អគារ ចាប់ពី ១០ ជាន់ ដល់ ១៩ ជាន់ មានចំនួន ១៨៧ អគារ។ អគារចាប់ពី ២០ ជាន់ ដល់ ២៩ ជាន់ មានចំនួន ២២ អគារ។ អគារចាប់ពី៣០ជាន់ដល់៣៩ ជាន់ មានចំនួន ៨ អគារ និងអគារចាប់ពី ៤០ ជាន់ឡើងទៅ មានចំនួន ៤ អគារ ។

ក្នុងចំណោមសំណង់អគារ ជារួមនៅរាជធានីភ្នំពេញដែលមានលិខិត អនុញ្ញាតមានចំនួន ៦៦២ កើនឡើង ៣៥ % និងសំណង់គ្មានលិខិតអនុ- ញ្ញាតសាងសង់មានចំនួន ៣១៩ កន្លែង កើនឡើង ៣៩% ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ សំណង់បានចុះបញ្ជីដាក់បញ្ចាំផ្ទះចំនួន៥៩១ ប័ណ្ណ,បញ្ជីដីចំនួន១.១៩២ប័ណ្ណ។ ចុះបញ្ជីដោះបំណុលផ្ទះ ៣៧៥ ប័ណ្ណ និងចុះបញ្ជីដោះបំណុលដីមានចំនួន ៥០២ ប័ណ្ណ។

វិស័យទេសចរណ៍ ឆ្នាំ ២០១៥

ឆ្នាំ ២០១៥ កន្លងមកកម្ពុជាទទួលបានភ្ញៀវទេសចរចរទេសចំនួន

៤.៧៧៥.២៣១នាក់កើនឡើងប្រមាណ៦,១%បើប្រៀបនឹងឆ្នាំ២០១៤។ ក្នុងចំនួននេះ ទេសចរវៀតណាមមានចំនួន ៩៨៧,៧៩២ នាក់ កើនឡើង ប្រមាណ ៩,១ % ដែរ។ ភ្ញៀវចិនកើនឡើងជាង ២៤%, ថៃជាង ២៥%។ ភ្ញៀវមកពីអឺរ៉ុបពិសេសអង់គ្លេសកើន១៦%,ភ្ញៀវអាមេរិកកើនឡើង ១០%។

ក្នុងរយៈពេលនេះដែរ ទេសចរចរទេសដែលទៅទស្សនាខេត្តសៀម- រាបមានចំនួន ២.១២៤.៨៦៣ នាក់។ តួលេខនេះគឺថយចុះ ៩,៦១% បើ ធៀបនឹងឆ្នាំ ២០១៤។ ប៉ុន្តែនៅតាមបណ្តាខេត្តផ្សេងៗទៀតជាពិសេស ជាប់មាត់សមុទ្របានកើនឡើងគួរឱ្យកត់សម្គាល់ ។

ក្រសួងទេសចរណ៍បានធ្វើការសន្និដ្ឋានថាការថយចុះទេសចរចរទេស នៅខេត្តសៀមរាប ដោយសារតែភ្ញៀវមួយចំនួនបានបង្វែរគោលដៅទៅ កម្សាន្តនៅខេត្តផ្សេងទៀតដូចជាខេត្តព្រះសីហនុនិងខេត្តកំពត។ ទន្ទឹមនេះ មានបញ្ហាផ្សេងទៀត ដូចជាការធ្លាក់ចុះនៃភ្ញៀវទេសចរស្សី ដែលមាន រហូតដល់ ៥០%។ ការធ្លាក់ចុះនូវភ្ញៀវកូរ៉េដែលបណ្តាលមកពីជំងឺមីស កាលពីដើមឆ្នាំ ២០១៥ និងភ្ញៀវជប៉ុនជាដើម។ ម្យ៉ាងទៀតស្ថានភាពជួស- ជុល និងកែលម្អផ្លូវទៅកាន់គោលដៅទេសចរណ៍ដូចជាផ្លូវភ្នំពេញ-សៀម រាបដែលបាន និងកំពុងកែលម្អ ក៏អាចបង្កការលំបាកចំពោះមុខហើយ បង្វែរភ្ញៀវឱ្យធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ផ្សេងៗទៀត ក្រៅពី សៀមរាបដូចជាតំបន់ភ្នំពេញ(មានកំណើន២៣%) និងតំបន់ឆ្នេរសមុទ្រ (មានកំណើន២%) ជាដើម។

ទោះជាមានការធ្លាក់ចុះនូវភ្ញៀវទេសចរ ទៅកាន់ខេត្តសៀមរាបយ៉ាង ណាក្តី ក៏ប៉ុន្តែចំនួនអ្នកចូលទស្សនាប្រាសាទអង្គរវត្តឆ្នាំ ២០១៥ កន្លង ទៅបានកើនឡើងប្រមាណ ២% ដែរ ។

របាយការណ៍របស់អាជ្ញាធរអប្សរាបានបង្ហាញថា ចំនួនភ្ញៀវទេសចរ ចរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ២០១៥មានចំនួន ២.១០០.០១៨ នាក់កើនឡើងប្រមាណ ២% បើធៀបឆ្នាំ ២០១៤ ដែល មានចំនួនសរុបត្រឹមតែ ២.០៥៩.៧០២ នាក់ ។

ជាការកត់សម្គាល់ និន្នាការភ្ញៀវធ្វើដំណើរជាអន្តរជាតិក៏មានការថយ ចុះជារួម ព្រោះការបាត់បង់អំពីភេរវកម្មក្នុងពិភពលោក ។ កត្តាសេដ្ឋកិច្ចមាន ការលំបាកនិងបញ្ហានយោបាយនៃប្រទេសមួយចំនួនផងដែរ ។

វិស័យការងារឆ្នាំ២០១៥

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ឆ្នាំ ២០១៥ កន្លងទៅ ពលករកម្ពុជាដែលកំពុងធ្វើការនៅបរទេសមានចំនួន ៦១៩.៣៥៩ នាក់ ក្នុងនោះប្រទេសថៃចំនួន ៥៣៣.៧០៧ នាក់, ប្រទេសម៉ាឡេស៊ី ៣៨.៦៣៣ នាក់, ប្រទេសកូរ៉េ ៤៤.៣៣០ នាក់,ជប៉ុន ២.២៨៨ នាក់,សិង្ហ- បុរី ៤០១ នាក់។ ចំណូលជាមធ្យមក្នុងមួយឆ្នាំប្រមាណជាង ១.០០០ លាន ដុល្លារអាមេរិក ។

នៅឆ្នាំ២០១៥នេះដែរ ក្រសួងបានផ្តល់ប័ណ្ណ និងសៀវភៅការងារព្រម ទាំងពន្យារសៀវភៅការងារដល់ជនបរទេសបានចំនួន ៣៥.៩១២ នាក់

គម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ កំពុងត្រូវបានសិក្សា

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បានជំរុញការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ទទួលបាននូវលទ្ធផលផ្នែកប្រកបដោយមោទនភាព ។

មកដល់ពេលនេះ រាជរដ្ឋាភិបាលបានបង្ហាញ មហិច្ឆតាមួយថ្មីទៀតដោយគ្រោងអភិវឌ្ឍ ផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលរំពឹងថា នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ ២០១៦ នេះ ក្នុងគម្រោងទឹកប្រាក់ចំណាយ ១,៦ ពាន់លានដុល្លារអាមេរិក ដើម្បីសម្រួលចរាចរដឹកជញ្ជូន ដែលជាផ្លូវរៀបរយសេដ្ឋកិច្ចដ៏ធំ ទៅកាន់កំពង់ផែ



គំនូរប្លង់គម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ

អន្តរជាតិរបស់ប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបានជោគជ័យក្នុងការសាងសង់ស្ពានធំៗ ឆ្លងកាត់ទន្លេចំនួនបួនរួមមាន ស្ពានជ្រោយចង្វារ, ស្ពានស្ទឹងត្រែង, ស្ពានព្រែកសំរោងតាខ្មៅ និងស្ពានអ្នកលឿង ដែលចំណាយថវិកាសរុបទឹកប្រាក់ប្រមាណជាងបីរយលានដុល្លារអាមេរិក ដោយបានស្ថាបនាចរាចរនៅឆ្នាំ២០១៥ នេះ ។ សមិទ្ធផលទាំងនេះត្រូវបានចាត់ទុកថាមានលក្ខណៈប្រវត្តិសាស្ត្រនៅកម្ពុជា ដោយសារស្ពានខ្លះប្រជាពលរដ្ឋទន្ទឹងរង់ចាំរាប់សតវត្សរ៍មកហើយ ទើបតែកើតមាននាពេលនេះ។ ការសាងសង់ស្ពានទាំងនេះ គឺជាការអភិវឌ្ឍចំទិសដៅបំផុត ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខ័ណ្ឌទូទាំង ប្រទេស ពិសេសគឺការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺស្ពានអ្នកលឿង ដែលពលរដ្ឋកម្ពុជាតាំងពីជំនាន់ដូនតាមកម្ល៉េះ បានត្រឹមតែនឹកស្រមៃប៉ុណ្ណោះ តែពេលនេះស្ពានអ្នកលឿងបានកើតចេញជារូបរាងពិតប្រាកដហើយ ។

ឯកឧត្តម**លីម ស៊ីជេនីន**រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា បើសិនជាមិនមានឧបសគ្គរាំងស្ទះទេ ផ្លូវល្បឿនលឿននេះ នឹងត្រូវចាប់ផ្តើមស្ថាបនានៅចុងឆ្នាំ ២០១៦ មានប្រវែង១៩០គីឡូម៉ែត្រទទឹងប្រហែល២៥ម៉ែត្រដោយគម្រោងស្ថាបនា នឹងត្រូវប្រើរយៈពេល ៤ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ក្រោមទុនវិនិយោគប្រមាណ ១.៦០០ លានដុល្លារអាមេរិករបស់ក្រុមហ៊ុនមកពីប្រទេសចិន ។ ឯកឧត្តម**លីម ស៊ីជេនីន** បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ការវិនិយោគនេះទៅឲ្យក្រុមហ៊ុនសាជីវកម្មផ្លូវថ្នល់ និងស្ពានរបស់ប្រទេសចិន (Chi-

na Road and Bridge Corporation "CRBC")។ ផ្លូវល្បឿនលឿននេះនឹងត្រូវសាងសង់ជាផ្លូវមានទិសចរាចរណ៍ទៅមកចំនួន ៨ ជួរ (ទៅ ៤ និងមក ៤) ស្របតាមបណ្តោយផ្លូវជាតិលេខ ៤ ។ ឯកឧត្តម**លីម ស៊ីជេនីន** បានគូសបញ្ជាក់ទៀតថាការអភិវឌ្ឍផ្លូវលឿននេះនឹងធ្វើអោយចរាចរណ៍ទៅមករវាងរាជធានីភ្នំពេញ និងខេត្តដែលមានកំពង់ផែសមុទ្រដ៏ធំមួយនេះ ចំណាយពេលវេលាកាន់តែខ្លី និងមានសុវត្ថិភាព ពីព្រោះផ្លូវនេះគ្មានអ្វីឆ្លងកាត់ដូចជាផ្លូវយើងធម្មតាទេ ។ ផ្លូវល្បឿនលឿននេះនឹងបង្កើននូវចរាចរណ៍នៃការដឹកជញ្ជូនជារៀងរាល់ថ្ងៃសេដ្ឋកិច្ចសង្គមមួយ សម្រាប់ការនាំចេញនាំចូលទំនិញឲ្យកាន់តែមានលក្ខណៈងាយស្រួល ។

តាមរបាយការណ៍របស់វិទ្យាស្ថានផែនការវាស់ស្ទង់ និងគំនូសប្លង់ខេត្តហ៊ីណានប្រទេសចិនបានឲ្យដឹងថា គម្រោងសិក្សាផែនការបណ្តាញផ្លូវថ្នល់នៅកម្ពុជា គឺជាគម្រោងជំនួយបច្ចេកទេសឥតសំណងរបស់រដ្ឋាភិបាលចិនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេសសេដ្ឋកិច្ច រវាងរដ្ឋាភិបាលចិននិងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងមួយនេះត្រូវបានរដ្ឋាភិបាលចិនចាត់តាំងឲ្យវិទ្យាស្ថានផែនការវាស់ស្ទង់ និងគំនូសប្លង់ខេត្តហ៊ីណាន ទទួលបន្ទុកអនុវត្ត ហើយគម្រោងនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ។

តាមឯកសារ ផែនការមេនៃគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿននៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា សម្រាប់ផែនការរយៈពេលខ្លីឆ្នាំ ២០២០ កម្ពុជាត្រូវការសាងសង់ផ្លូវល្បឿនលឿនក្នុងរង្វង់ ៨៥០

គឺឡើយម៉ែត្រ ដោយត្រូវប្រើប្រាស់ថវិកាប្រមាណ ៩.០០០ លានដុល្លារអាមេរិក។ ការសាងសង់ផ្លូវល្បឿនលឿននេះនឹងត្រូវប្រើប្រាស់ទំហំដីពី ២ ទៅ ៣ ដង ច្រើនជាងផ្លូវកម្រិតផ្សេងៗទៀត ហើយបរិមាណចរាចរណ៍ទទួលបានពី ៥ ទៅ ៧ ដង ។ តាមការវិភាគរូបមន្តបែបបច្ចេកទេសបានបញ្ជាក់ថា កម្ពុជាត្រូវសាងសង់ផ្លូវល្បឿនលឿនក្នុងរង្វង់ ២.២៣០ គីឡូម៉ែត្រ នៅឆ្នាំ ២០៤០ ដោយផ្អែកលើការអភិវឌ្ឍតំបន់ទីក្រុង កម្រិតកំលូតលាស់នៃសេដ្ឋកិច្ច កត្តាតំបន់ និងកត្តាផ្សេងៗទៀតក្នុងទុនវិនិយោគប្រមាណ២៦.០០០ លានដុល្លារអាមេរិក។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា ការវិនិយោគ ១០០ លានដុល្លារអាមេរិក ក្នុងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាអាចបង្កើនផលទុនក្នុងស្រុកសរុប (GDP) បាន ៣០០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១២,០០០ កន្លែង។ គម្រោងផ្លូវល្បឿននេះ មានទិសចរាចរណ៍ចំនួន ៤ ផ្លូវ ហើយអាចបើកបរបានរហូតដល់ ១២០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង។ តាមផែនការមេរបស់ក្រុមហ៊ុនចិនខាងលើនេះ មានគម្រោងធ្វើផ្លូវល្បឿនលឿនចំនួន ១៦ ខ្សែ នៅកម្ពុជា ដោយស្ថាបនាផ្តើមពីរាជធានីភ្នំពេញទៅខេត្តគោលដៅនៃមុខព្រៃសេដ្ឋកិច្ចដូចជា ៖ ទៅកាន់ខេត្តដែលមានកំពង់ផែ និងខេត្តដែលត្រូវតភ្ជាប់ច្រកសេដ្ឋកិច្ចនៅតាមព្រំដែនជាមួយប្រទេសជិតខាងដូចជា ៖ ប្រទេសថៃ ឡាវ និងវៀតណាម ។ រាល់គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននីមួយៗ គឺត្រូវធ្វើផ្លូវថ្មីសុទ្ធសាធដែលមិនប៉ះពាល់ដល់ផ្លូវចាស់នោះឡើយការអភិវឌ្ឍនេះនឹងត្រូវបែងចែកជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ សម្រាប់គម្រោងរយៈពេលខ្លី គឺធ្វើផ្លូវថ្មីចំនួន ៥ ខ្សែ មានប្រវែងសរុប ៨៥០ គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តស្វាយរៀង ព្រះសីហនុ,សៀមរាប,កំពង់ឆ្នាំង,និងផ្លូវក្រវាត់ក្រុងភ្នំពេញ ។ ដំណាក់កាលទី២ គឺជាគម្រោងសម្រាប់រយៈពេលមធ្យម ដែលត្រូវស្ថាបនាផ្លូវចំនួន ៧ ខ្សែ មានប្រវែងសរុប ៨៥៥ គីឡូម៉ែត្រ ដោយតភ្ជាប់ពីភ្នំពេញទៅប្រទេសថៃ,តភ្ជាប់ពីខេត្តសៀមរាបទៅកាន់ខេត្តបន្ទាយមានជ័យ,តភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពង់ចាម, តភ្ជាប់ពីខេត្តសៀមរាបទៅកាន់ខេត្តបាត់ដំបង, តភ្ជាប់ពីខេត្តកោះកុងទៅកាន់ខេត្តព្រះសីហនុ,និងតភ្ជាប់ពីខេត្តកំពតទៅកាន់ខេត្តកែប។ដំណាក់កាលទី៣ គឺជាគម្រោងរយៈពេលវែងដែលនឹងត្រូវសាងសង់ចំនួន ៤

តម្លៃកំណត់ទឹក ១៨

(កើនឡើង១១២%) មកពី ១០៣ ប្រទេស ។

ចំពោះការអភិវឌ្ឍមុខរបរ និងការងារក្រសួងបានផ្តល់សេវាមុខរបរ និងរកការងារជូនប្រជាពលរដ្ឋចំនួន ៩៩.៧០៨ នាក់ (ស្ត្រី៦៦.៥០៨នាក់) ក្នុងនោះ៖ការងារក្នុងប្រទេសចំនួន៧៣.៤០៨នាក់(ស្ត្រី ៥៦.៥៣០ នាក់)។ ការងារក្រៅប្រទេសចំនួន ២៦.៣០០ នាក់ (ស្ត្រី៩.៩៧៨នាក់) រួមមាន៖ ប្រទេសថៃចំនួន ១៦.១៦៣ នាក់ (ស្ត្រី ៦.៥៣៧ នាក់), កូរ៉េចំនួន ៧.៨៣២ នាក់ (ស្ត្រី ១.៨៤២ នាក់),ជប៉ុនចំនួន ១.៣៩៩នាក់(ស្ត្រី ៩១៥ នាក់),ម៉ាឡេស៊ីចំនួន ៨០៧ នាក់ (ស្ត្រី ៥៤៥ នាក់) និងសិង្ហបុរីចំនួន ៩៩ នាក់ (ស្ត្រី ៩៩ នាក់)។

ឆ្នាំ ២០១៥ នៅទូទាំងប្រទេសមានសហគ្រាសគ្រឹះស្ថានស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារសរុបមានចំនួន ៨.១៩៧ គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួន ១.០៧៧.០៧៩ នាក់។ ក្នុងនោះក្រសួងការងារក៏បានដកហូត និងទប់ស្កាត់ពលកម្មកុមារចំនួន ២.៧០៨ នាក់ ។

កម្ពុជានាំចេញវាយនភណ្ឌជាង ៧ ពាន់លានដុល្លារ

ខ្សែទៀត មានប្រវែងសរុប ៥២៥ គីឡូម៉ែត្រ ដោយតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពត, តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តកោះកុង, តភ្ជាប់ពីខេត្តកំពង់ចាមទៅកាន់ខេត្តស្ទឹងត្រែង និងពង្រីកផ្លូវល្បឿនលឿនក្រវាត់ក្រុងភ្នំពេញឲ្យឡើងដល់៨ជួរនៃទិសចរាចរណ៍។

តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា រហូតដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានជួយសាងសង់ផ្លូវថ្នល់ដល់ប្រទេសកម្ពុជារួចរាល់ជាស្ថាពរបានប្រវែងជាង១.៦២៩គីឡូម៉ែត្រក្រោមជំនួយហិរញ្ញប្បទានជាង ៧៥៦ លាន ដុល្លារអាមេរិក។ ដោយឡែក គម្រោងកំពុងអនុវត្ត មានប្រវែងជាង ៩៨៦ គីឡូម៉ែត្រ ក្រោមជំនួយហិរញ្ញប្បទានជាង ៨០៣ លានដុល្លារអាមេរិក និងគម្រោងត្រៀមអនុវត្តមានប្រវែង ៥៥ គីឡូម៉ែត្រ ក្នុងទឹកប្រាក់ហិរញ្ញប្បទាន ៣៧,២៨ លានដុល្លារអាមេរិក ។ រីឯហេដ្ឋារចនាសម្ព័ន្ធស្ថានក្រោមហិរញ្ញប្បទានរដ្ឋាភិបាលចិនមានគម្រោងដែលអនុវត្តរួចជាស្ថាពរប្រវែង៦.៤០៩ ម៉ែត្រ មានតម្លៃ ១៩៦,៨៩ លានដុល្លារ និងគម្រោងកំពុងអនុវត្តប្រវែង ៤១៥ ម៉ែត្រ ក្នុងគម្រោងទឹកប្រាក់១៩.៣៨ លានដុល្លារ ។

គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ JICA របស់ជប៉ុន ក៏បាននិងកំពុងសិក្សាអំពីគម្រោងស្ថាបនាផ្លូវល្បឿនលឿនមួយខ្សែទៀត ពីរាជធានីភ្នំពេញ ទៅបារិត (ព្រំដែនកម្ពុជា វៀតណាម)។ តាមការប៉ាន់ស្មាន គម្រោងនេះនឹងត្រូវការហិរញ្ញប្បទានប្រមាណ ២ ៥០០ លានដុល្លារ ។

គួរនិយាយថា នៅក្នុងកិច្ចប្រជុំលើកទី ៣ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា ចិន ដើម្បីអនុវត្តកាតព្វកិច្ចដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ៣-៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅទីក្រុងប៉េកាំង ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ហោ ណាំហុង** រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម **យ៉ាង ហាធី** ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនធ្វើជាសហប្រធាន ភាគីទាំងពីរបានឯកភាពគ្នាជំរុញការរៀបចំ និងអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ កម្ពុជាបាននាំចេញទំនិញផ្នែកសម្លៀកបំពាក់ និងស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃប្រមាណជា ៧,១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០១៤ មានត្រឹមតែ ៦,២ ពាន់លានដុល្លារអាមេរិក។ ទីផ្សារសំខាន់ៗសម្រាប់នាំចេញវិស័យវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាមាន៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។

គិតត្រឹមដំណាច់ឆ្នាំ ២០១៥ ចំនួនរោងចក្រផ្នែកឧស្សាហកម្មតម្បាញកាត់ដេរសម្លៀកបំពាក់ស្បែកជើងនិងកាបូបនៅកម្ពុជាបានកើនឡើងដល់ជាង ១.០០៧ រោងចក្រ ហើយចំនួនពលករដែលបាននឹងកំពុងធ្វើការងារក្នុងវិស័យនេះ បានកើនឡើងដល់ ៧៥៤.១៨៨ នាក់។ របាយការណ៍របស់សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC)បានឲ្យដឹងថា វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងក្នុងប្រទេសកម្ពុជា គ្រប់គ្រងដោយការវិនិយោគពីបរទេសប្រមាណជាង៩០% ។

ក្រសួងអភិវឌ្ឍន៍ជនបទជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឆ្ពោះទៅតំបន់ ជាប់ស្រយាល និងតំបន់ជាប់ព្រំដែន



ឯកឧត្តម ជាន សុផាវ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល "ចលនាកម្មវិធី" នៃគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ "ចលនាកម្មវិធី" នៅខេត្តកំពង់ស្ពឺ ដោយបានការរួមសហការប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ

រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននិងកំពុងបន្តជំរុញអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយផ្លែផ្កាដែលបានធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានភាពរឹងមាំឡើង ហើយអាចនឹងធានាសម្រេចគោលដៅនៃកំណើនសេដ្ឋកិច្ចក្នុងអត្រា៧% ក្នុងបណ្តាឆ្នាំតទៅមុខទៀត ។

ដើម្បីចូលរួមសម្រេចបាននូវគោលដៅនេះវិស័យអភិវឌ្ឍន៍ជនបទបានដាក់ទិសដៅផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឆ្ពោះទៅតំបន់ជាប់ស្រយាល និងតំបន់ជាប់ព្រំដែន ដើម្បីរួមចំណែកពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ច ។

តាមផែនការនៅក្នុងឆ្នាំ ២០១៦ នេះ ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងសាងសង់ជួសជុល និងកែលម្អផ្លូវលំជនបទ មានចំនួនសរុប ៧៦ គម្រោង ដែលនឹងចំណាយថវិកាជាង ២៥៤ ៣៩១ លានរៀល ។

ឯកឧត្តម ជាន សុផាវ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលាបូកសរុបសកម្មភាពការងារផ្លូវជនបទប្រចាំឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ កាលពីពេលថ្មីៗកន្លងមក



ក្រុមវិស្វកររបស់ក្រសួងអភិវឌ្ឍន៍ជនបទសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស្វកម្មអគ្គបញ្ជាការ ចុះពិនិត្យស្ថានភាពផ្លូវប្រវែង ១២១គ.ម. តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១-២ ខែកុម្ភៈ ឆ្នាំ ២០១៦

នេះថា ការអភិវឌ្ឍផ្លូវគមនាគមន៍នៅតំបន់ជនបទជាប់ស្រយាលឆ្ងាយៗនេះ គឺដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតផ្លូវងាយស្រួលធ្វើចរាចរណ៍ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតំបន់ជាប់ស្រយាលមួយចំនួន នៅមិនទាន់មានផ្លូវគមនាគមន៍ប្រើប្រាស់បានល្អនៅឡើយទេ ហើយត្រូវជួបការលំបាកជាច្រើនក្នុងជីវភាពប្រចាំថ្ងៃ ។

ឯកឧត្តមបានបន្តថា គម្រោងអភិវឌ្ឍន៍ផ្លូវជនបទនេះនឹងត្រូវធ្វើឡើងជាអាទិភាពនៅតំបន់ព្រំដែន ដូចជាកន្លែងមានផ្លូវគ្រួសក្រហមនឹងត្រូវកែលម្អឱ្យទៅជាផ្លូវកៅស៊ូ ហើយតំបន់ជាប់ស្រយាលឆ្ងាយៗដែលមិនទាន់មានផ្លូវ នឹងត្រូវស្ថាបនាឱ្យទៅជាផ្លូវក្រាលដី ឬក្រាលគ្រួសក្រហម ដែលអាចដោះស្រាយការលំបាកបានមួយកម្រិតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យប្រជាពលរដ្ឋមេត្តាយោគយល់ ដោយសារតែរាជរដ្ឋាភិបាលពុំអាចសម្រុកការស្ថាបនាផ្លូវលំជនបទឱ្យបានច្រើននោះទេ ដោយសារថវិកាមានកម្រិតហើយ ផ្លូវដែលត្រូវសាងសង់ និងស្ថាបនាគឺមានច្រើន។ ឯកឧត្តមបានបន្ថែមថា ការស្ថាបនាផ្លូវជនបទទាំងអស់ត្រូវបានផ្តោតសំខាន់លើការពង្រឹងគុណភាព និងត្រួតពិនិត្យបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាឱ្យផ្លូវបានប្រើប្រាស់យូរអង្វែង កាត់បន្ថយការចំណាយថវិកាជាតិរួមទាំងមានលទ្ធភាពទៅពង្រីកការអភិវឌ្ឍនៅកន្លែងផ្សេងទៀត ។

តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា នៅក្នុងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៦ គម្រោងសាងសង់ជួសជុលកែលម្អត្រូវបានជ្រើសរើសគម្រោងជាបណ្តោះអាសន្នចំនួន ៧៦ គម្រោង ដោយចំណាយទឹកប្រាក់ប្រមាណ ២៥៤ ៣៩១ លានរៀល ។ គម្រោងពេញសិទ្ធិចំនួន ៤៣ គម្រោង ចំណាយទឹកប្រាក់១៤០ ២៥០ លានរៀល និងគម្រោងបម្រុងចំនួន១០គម្រោងប្រើថវិកា៣០៨៨០លានរៀល ។

ជាមួយគ្នានោះដែរ សម្រាប់គម្រោង ថែទាំក្នុងឆ្នាំ ២០១៦ មានចំនួន ៧៦ ១០០លាន រៀល ក្នុងនោះមានថវិកាជួសជុលផ្លូវបន្ទាន់ទឹកប្រាក់ចំនួន ១៤.០០០ លានរៀល ថែទាំផ្លូវខូបតាមបណ្តាវាជធានី-ខេត្ត ចំនួន ៣៤.៨០០ លានរៀល ដាក់ស្លាកសញ្ញាចរាចរណ៍ ៥ខេត្ត៦០០ លានរៀល (កំពង់ចាម ២០០ ស្លាក ត្បូងឃ្មុំ ២០០ ស្លាក កណ្តាល ១០០ ស្លាក បន្ទាយមានជ័យ ៥០ ស្លាកនិងខេត្តកំពង់ស្ពឺ៥០ស្លាក)។ ដោយឡែកថវិកាថែទាំផ្លូវប្រចាំតាមបណ្តាវាជធានីខេត្ត៥.១០០ លានរៀល ថែទាំផ្លូវ DBST





គ្រឿងចក្រកំពុងបន្តការងារសាងសង់គម្រោងផ្លូវក្រាលបេតុង ប្រវែង ១១ ៣០០ ម យ៉ាងសកម្ម ដែលចាប់ពីគល់ស្ថានគីស្សណាវៃឃុំទន្លេបិទ រហូតដល់ឃុំ ពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ចំនួន ៧០០លានរៀល និងថវិកាបដិភាគ RIP3 ចំនួន ៤.៨០០ លានរៀល ។ របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងទៀតថា សម្រាប់ការងារឆ្នាំ ២០១៥ មានការងារសាងសង់ជួសជុល និងកែលម្អផ្លូវ ក្រោមគម្រោងវិនិយោគផ្ទាល់មានចំនួន ៨២ គម្រោង ប្រវែងចំនួន ៧០៣ គីឡូម៉ែត្រ និងសំណង់សិល្បការចំនួន ៧៧០ កន្លែង។ គម្រោងវិនិយោគ ផ្ទាល់ និងគម្រោងទឹកជំនន់មានចំនួន ៦០ គម្រោងប្រវែងសរុប ៤៨២ ម៉ែត្រ និងសំណង់សិល្បការចំនួន ៦៤១ កន្លែងអនុវត្តបាន ១០០ % ។ មន្ត្រីនៃ នាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ហេដ្ឋា- រចនាសម្ព័ន្ធផ្លូវ ជនបទគឺជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលរាជរដ្ឋាភិ- បាលកំពុងយកចិត្តទុកដាក់ ហើយជាទិសដៅសម្រាប់អនុវត្តការងារបន្ត នៅក្នុងឆ្នាំ ២០១៦ នេះមន្ត្រីជំនាញនឹងខិតខំចុះសិក្សាកំណត់អាទិភាពផ្លូវ ថែទាំ និងអភិវឌ្ឍន៍ពង្រឹងការត្រួតពិនិត្យសំណង់ការដ្ឋានផ្លូវលំនៅតាមជន បទដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាពកាន់តែខ្ពស់ថែមទៀតក្នុងការ ប្រើប្រាស់ និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទ ។

ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមាន



សកម្មភាពការងារកំពុងសាងសង់ស្ថានពោធិ៍រៀង ប្រវែងរហូតដល់ ១៧២ម ទទឹង ៨ ម ស្ថិតនៅក្នុងឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង សម្រេចលទ្ធផលបានជិត ៦០% ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ប្រើ ប្រាស់ថវិការបស់រាជរដ្ឋាភិបាល



សកម្មភាពខ្លះៗ របស់មន្ត្រីវិស្វកម្មនៃនាយកដ្ឋានផ្លូវលំជនបទ និង មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ក្នុងការចុះសិក្សា និងត្រួតពិនិត្យគម្រោង មុនពេល និងកំពុងសាងសង់ ជួសជុល ថែទាំ ផ្លូវ ស្ថាន និងល្ង

ប្រសាសន៍ថា វិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទ គឺពិតជាបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងលើកស្ទួយស្ថានភាពសេដ្ឋកិច្ច ព្រមទាំងរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ឯកឧត្តមបញ្ជាក់ថា ផែនការអភិ- វឌ្ឍន៍ផ្លូវលំជនបទនេះគឺឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារ បទពិសោធន៍ និង ការសិក្សារៀនសូត្រទៅលើបទដ្ឋានជំនាញបច្ចេកទេស សម្រាប់យកទៅ អភិវឌ្ឍន៍វិស័យផ្លូវលំជនបទប្រកបដោយគុណភាពខ្ពស់ និងមាននិរន្តរ- ភាពប្រើប្រាស់យូរអង្វែង។ ឯកឧត្តមបញ្ជាក់ថា ផ្លូវគឺជាសរសៃឈាមនៃ សេដ្ឋកិច្ច ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយស្ថានភាព ទាំងម៉ាក្រូសេដ្ឋកិច្ចនិងមីក្រូសេដ្ឋកិច្ចរបស់កម្ពុជាដែលតម្រូវឱ្យក្រសួងអភិ- វឌ្ឍន៍ជនបទបន្តធ្វើការសាងសង់ជួសជុលថែទាំ និងអភិវឌ្ឍផ្លូវលំជនបទ ឱ្យបានកាន់តែល្អប្រសើរថែមទៀត ។



ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៣៧០០ ម៉ែត្រ និងល្ង ៤ កន្លែង ក្នុងឃុំសំបូរមាស ស្រុកមុខកំពូលខេត្តកណ្តាល ស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ

អបអរសាទរខួបលើកទី ១៥០ ទិវាសារីអន្តរជាតិ

រួមគ្នាដោះស្រាយបញ្ហាប្រឈមដែលរារាំងការអភិវឌ្ឍស្ត្រី

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី តែងតែគោរពតម្លៃរបស់ស្ត្រី ដោយចាត់ទុកថា " ស្ត្រីជាឆ្លឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ " និងជាធនធានដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ ។ អាស្រ័យហេតុនេះរាជរដ្ឋាភិបាលបានអប់រំបំផុសណែនាំឲ្យទាំងអស់គ្នាលើកស្ទួយតម្លៃស្ត្រីឲ្យកាន់តែបានល្អប្រសើរឡើង ដើម្បីរួមចំណែកលើកកម្ពស់គុណធម៌ សីលធម៌ វប្បធម៌ ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិយើង។ រាជរដ្ឋាភិបាលក៏បានខិតខំយ៉ាងខ្លាំងក្លាដើម្បីកែប្រែវិធានចំណា ដែលរារាំងសិទ្ធិសមភាពរវាងបុរសនិងស្ត្រីតាមរយៈការដាក់ចេញនូវវិធានការដាក់ស្តែងនានា យកចិត្តទុកដាក់គាំទ្រ និងជំរុញការលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្ត្រីកម្ពុជាជាពិសេសបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីឱ្យបានកាន់តែច្រើន ក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ ពង្រឹងតួនាទីរបស់ស្ត្រីក្នុងមុខងារនយោបាយ ក៏ដូចជាការចូលរួមក្នុងកិច្ចការសាធារណៈនានា និងបង្កើនឱកាសការងារសម្រាប់ស្ត្រីជាដើម ។

បច្ចុប្បន្ននេះក្នុងចំណោមថ្នាក់ដឹកនាំភូមិចំនួន ៤១.៥៤៤ នាក់មានស្ត្រីចំនួន ៣០ % ។ ក្នុងនោះ ៤៥៣ នាក់ ជាមេភូមិ, ២៣០៣ នាក់ ជាអនុប្រធានភូមិ និង ៩៤៥០ នាក់ ជាជំនួយការភូមិ ។ ក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ចំនួន ១១៣៥៣ នាក់ គឺមានស្ត្រី១៥,១២% ដែលស្មើនឹងចំនួន១៧១៧នាក់។ នៅតាមរាជធានីខេត្តនិងស្រុកខេត្តមានសមាសភាពស្ត្រីចូលរួមជាអ្នកដឹកនាំ ក្នុងនោះស្ត្រីចំនួន ៣៧ នាក់ត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សារាជធានីខេត្ត, ស្ត្រីចំនួន៣៥៩នាក់ត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុកខេត្ត,ស្ត្រីចំនួន ២៤ នាក់ ត្រូវបានជ្រើសតាំងជាអភិបាលរងរាជធានីខេត្ត និងស្ត្រីចំនួន ១៨៧ នាក់ ត្រូវបានជ្រើសតាំងជាអភិបាលរងក្រុង ស្រុកខេត្ត។ ឯចំនួនស្ត្រីនៅក្នុងរដ្ឋសភាគឺមានចំនួន ២០% បើប្រៀបធៀបទៅនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានស្ត្រីនៅក្នុងសភាតែ១៨,៨% នោះ ប្រទេសកម្ពុជាស្ថិតនៅលំដាប់លើបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

រដ្ឋសភាពិន្តិកាលទី ១ ដល់ពិន្តិកាលទី ៥ បានពិភាក្សាអនុម័តច្បាប់ចំនួនជាង ៤០០ ដែល ក្នុងនោះមានច្បាប់ចំនួន ១៥ ពាក់ព័ន្ធនឹងសិទ្ធិស្ត្រី និងផលប្រយោជន៍ស្ត្រីដោយផ្ទាល់ និងមានច្បាប់អនុសញ្ញាសន្និសញ្ញាពិធីសារអន្តរជាតិចំនួន ៦ ទៀតពាក់ព័ន្ធនឹងសិទ្ធិនិងតួនាទីរបស់ស្ត្រី។

ការពង្រឹងសមត្ថភាពស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងការរួមចំណែករបស់ស្ត្រីក្នុងសកម្មភាពសង្គម បានផ្តល់បទពិសោធន៍ដល់ស្ត្រីឲ្យកាន់តែមានការយល់ដឹងថែមទៀតអំពីតួនាទីស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចក្នុងគោលដៅអភិវឌ្ឍសង្គមជាតិ ហើយធ្វើឲ្យស្ត្រីចេះចាប់

យកឱកាស និងខិតខំរៀនសូត្របន្តដើម្បីបង្កើនសមត្ថភាព ចំណេះដឹងជំនាញវិជ្ជាជីវៈ ពីព្រោះមានតែស្ត្រីខ្លួនឯងត្រូវជួយខ្លួនឯងសិន ទើបធានាភាពស្មើភាពគ្នារវាងបុរស និងស្ត្រី ។

ស្ត្រី និងការចូលរួមអភិវឌ្ឍន៍សង្គម គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ឱ្យស្ត្រី ដែលជានារីទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ដែលត្រូវបានធានាដោយអនុសញ្ញាអន្តរជាតិ ក្នុងគោលដៅឱ្យមានសមភាពរវាងបុរស និងស្ត្រី។

បច្ចុប្បន្នស្ត្រីកម្ពុជាបានដើរតួនាទីកាន់តែសំខាន់ក្នុងវិស័យនយោបាយ តុលាការ និងជាអ្នកដឹកនាំក្នុងវិស័យឯកជនទៀតផង ដែលទទួលបាននូវការគាំទ្រយ៉ាងពេញលេញ និងការផ្តល់តម្លៃពីស្ថាប័នព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ជាពិសេស **សម្តេចព្រះមហាក្សត្រី នរោត្តម មុនីរាជ សីហនុ ព្រះនរោត្តមសាវត្ថីខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល** ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ។

ថ្លែងនៅក្នុងពិធីបិទ " វេទិកាជាតិស្តីពីស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ " ដែលបានប្រារព្ធឡើងកាលពីក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា កន្លងមកនេះរាជរដ្ឋាភិបាលបានអនុវត្តដោយជោគជ័យនូវគោលនយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី និងផែនការសកម្មភាពជាច្រើនសំដៅលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្ត្រី។ ជាលទ្ធផលសន្ទស្សន៍សមភាពយេនឌ័រក្នុងឆ្នាំ ២០១៣ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៣៦ ក្នុងចំណោម ១៨៣ប្រទេសលើវិស័យសុខភាពបន្តពូជ, ការអប់រំ, ការធ្វើសេចក្តីសម្រេច និងការចូលរួមរបស់ស្ត្រីក្នុងទិផ្សារពលកម្ម ។ ការវិវត្តទៅរកភាពល្អប្រសើរនេះ បានជំរុញឱ្យស្ថានភាព, ជីវភាព, ឋានៈ, តួនាទីរបស់ស្ត្រីមានភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យសំខាន់ៗជាច្រើន។ សម្តេចតេជោបានជំរុញឲ្យទាំងអស់គ្នាត្រូវរួមគ្នា ដើម្បីរកបញ្ហាប្រឈម និងខិតខំដោះស្រាយបញ្ហាប្រឈមទាំងនោះដែលរារាំងការអភិវឌ្ឍរបស់ស្ត្រីក្នុងសង្គមខ្មែរ ឆ្ពោះទៅរកសមភាពយេនឌ័រ ដោយការទទួលស្គាល់ស្ត្រីជាដៃគូដោយស្មើភាពជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ ។ រាជរដ្ឋាភិបាលនឹងបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ ជាពិសេសតាមរយៈការពិនិត្យឡើងវិញលើគោលនយោបាយសារពើពន្ធ ដើម្បីបង្កើត និងបង្កើនចំណាយសាធារណៈទៅលើសមភាពយេនឌ័រព្រមទាំងត្រួតពិនិត្យនិងវិភាគពិផលប៉ះពាល់នៃចំណាយសាធារណៈទៅលើសមភាពយេនឌ័រ តាមរយៈការរៀបចំវិកាកម្មវិធីដែលឆ្លើយតបទៅនឹងបញ្ហាយេនឌ័រ ។



ស្ថាប័នហោរជីក នៅព្រហារ ខេត្តព្រៃវែង



ផែនទីខេត្តព្រៃវែង និងទីតាំងភូមិព្រហារ ឃុំព្រៃ (google)

ប្រសិនបើជាដួងព្រៃលើវប្បធម៌ អរិយធម៌ជាតិ សាសន៍ខ្មែរបុរាណដ៏យូរលង់ រាប់សិបតំណ វ័យចំណាស់មួយ ត្រូវបានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកំណាយរកឃើញស្ថាប័នហោរជីក ធ្វើអំពីស្រទាប់ នៃស្ថានីយបុរេប្រវត្តិសាស្ត្រ "ភូមិ ព្រហារ" ស្ថិតក្នុងភូមិព្រហារ ឃុំព្រៃ ស្រុកព្រៃវែង ខេត្តព្រៃវែង ជាផ្លូវការលើកទី១ កាលពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០០៨។ មន្ត្រី របស់ក្រសួង ជីកបានស្ថាប័នហោរជីក និងកុលាល- ភាជន៍ រួមទាំងវត្តមានតម្លៃជាច្រើនមុខផ្សេងៗ ទៀត ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះនៅក្នុងសារ មន្ទីរជាតិភ្នំពេញ មានស្ថាប័នហោរជីកនេះចំនួនបី និងបំណែកស្ថាប័នហោរជីកនេះមួយដុំដែរ នៅ មជ្ឈមណ្ឌលបុរាណវិទ្យាមេមត់ ខេត្តកំពង់ចាម។ ស្ថាប័នហោរជីក ដែលគេយកមកដាក់តាំងក្នុង សារមន្ទីរជាតិនោះ គឺពុំមានលក្ខណៈបញ្ជាក់ ទីតាំងច្បាស់លាស់ដូចនៅភូមិព្រហារទេ ។

យោងតាមលោក ហេង សុផាឌី អនុប្រធាន នាយកដ្ឋាន នាយកមជ្ឈមណ្ឌលបុរាណវិទ្យាមេ- មត់ខេត្តកំពង់ចាមបានប្រាប់យើងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០០៨ នៅក្រសួងវប្បធម៌វិចិត្រ សិល្បៈថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន ជីករកឃើញស្ថាប័នហោរជីកមួយ ស្ថិតក្នុងផ្ទះ បុរាណ នៅក្នុងស្ថានីយភូមិព្រហារ ឃុំព្រៃ ស្រុក និងខេត្តព្រៃវែង ។

ភូមិព្រហារ ជាកន្លែងកប់ខ្មោចខ្មែរបុរាណ នា សម័យបុរេប្រវត្តិសាស្ត្រ។ សំរិត គឺខ្មែរបុរាណ បានយកធាតុផ្សំមានសំណលាយជាមួយស្ពាន់ ។ ស្ថាននេះគេសន្និដ្ឋានថា ស្ថិតក្នុងចន្លោះសតវត្សរ៍ ទី ១ ដល់សតវត្សរ៍ទី៣ មុនគ្រិស្តសករាជ។ ប៉ុន្តែ ក្រសួងមិនទាន់ហ៊ានសន្និដ្ឋានថា កាលបរិច្ឆេទ ច្បាស់លាស់ទេ ដោយសារកំពុងតែបញ្ជូនវត្ថុ វិភាគនោះទៅប្រទេសអាស្ត្រីម៉ង់ ដើម្បីវិភាគឲ្យ ដឹងពីយុគសម័យច្បាស់លាស់។

ស្ថាប័នហោរជីកនេះមិនទាន់បញ្ជាក់ឲ្យច្បាស់ អំពីទម្ងន់ទេ តែចំពោះទំហំមុខស្ថានមាន ៤០ សង់- ទីម៉ែត្រ និងកម្ពស់ ៣៥ សង់ទីម៉ែត្រ។ លោក សុផាឌីបានបន្តទៀតថា ស្ថាប័នហោរជីកខាងលើ នេះអាចបញ្ជាក់អំពីអត្តន័យប្រទានភាពដ៏អស្ចារ្យ របស់មនុស្សជំនាន់មុន ដែលជាអ្នកមានស្តុក- ស្តម្ភ ឬក៏ជាអ្នកដឹកនាំក្នុងសង្គមដែលមានធន- ធានទ្រព្យសម្បត្តិ និងកិត្តិយសខ្ពង់ខ្ពស់។ ដោយ ហេតុថាស្ថានទាំងនោះគឺជាបស់នាំចូលពីភូមិភាគ ខាងត្បូងនៃប្រទេសចិន ពោលគឺពុំមែនរបស់ ផលិតនៅក្នុងស្រុកនោះទេ ។

នៅក្នុងស្ថានវត្តមានតម្លៃជាច្រើន និង កុលាលភាជន៍នោះ ត្រូវបានលោក សុផាឌី បញ្ជាក់ថា ក្នុងស្ថាប័នហោរជីកមានក្បាលខ្មោច មួយ ហើយមានគ្រឿងអលង្ការខ្មោចមួយ ហើយ មានគ្រឿងអលង្ការដូចជាមាស និងលោហធាតុ



រូបភាព ១-៣ : ស្ថាប័នវត្ត ផ្ទុកលលាដ៏ក្បាល និង គ្រឿងអលង្ការ (តែល ពិសិដ្ឋ) និង នៅភូមិព្រហារ (ម.ត ២០១០)

ផ្សេងៗទៀត ក្នុងនោះមានក្រវិលអង្កាធ្វើអំពីថ្ម មានតម្លៃ ហើយគេរកឃើញខ្នារអំបោះធ្វើអំពីដី ដុត ។ ផ្ទះបុរាណខ្លះទៀតគេក៏បានរកឃើញ ដែលគ្រឿងអាវុធមានដូចជា ដាវ លំពែង កាំបិត និងកងដៃ។ល។ ដែលជាសញ្ញាបង្ហាញថា សព នោះជាសពភេទប្រុស។

វត្ថុបុរាណដ៏មានតម្លៃទាំងនោះ ត្រូវបានគេ យកមករក្សាទុកនៅក្នុងមន្ទីរពិសោធន៍ នៃក្រសួង


វប្បធម៌ ដែលមានការឧបត្ថម្ភគាំទ្រជាថវិកាពី អង្គការ DAAD និងស្ថានទូតអាស្ត្រីម៉ង់ ។

តាមការដកស្រង់សម្តីប្រជាជនដែលរស់នៅ ភូមិព្រហារ លោក សុផាឌី បាននិយាយថា នៅ លើស្ថានីយបុរេប្រវត្តិសាស្ត្រខាងលើនេះ ប្រជា- ជនជីកបានស្ថាប័នហោរជីកចំនួនប្រហែល ៣០ ស្ថាន ដោយយកទៅលក់ឲ្យឈ្មួញបាត់អស់ មួយ តម្លៃ ២៧០ដុល្លារ។ ដោយសារតែមានការបំផ្លិច បំផ្លាញបែបនេះ ក្រសួងបានដាក់វិធានការទប់ ស្កាត់រួចហើយជាមួយប៉ូលិស និងអាជ្ញាធរមូល- ដ្ឋាន។ សារសំខាន់នៃស្ថាប័នហោរជីកនេះគឺជាការ បង្ហាញទំនាក់ទំនងផ្នែកវប្បធម៌ រវាងចិន និងខ្មែរ យើងនាសម័យបុរេប្រវត្តិសាស្ត្រ ពោលគឺ រវាង សតវត្សរ៍ទី ១ និងសតវត្សរ៍ទី ៣ មុនគ្រិស្តសក- រាជ ។

វាជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រខ្មែរ យើង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន រកឃើញនៅលើទីតាំង ឬស្ថានីយផ្ទាល់តែម្តងនៃ មាតុភូមិរបស់ខ្មែរយើងនៅក្នុងតំបន់មួយ ដែល នឹងក្លាយទៅជាទឹកដីរបស់សតវត្សរ៍ នាសម័យ ប្រវត្តិសាស្ត្រ ។ នេះជាព្រឹត្តិការណ៍មួយយ៉ាង សំខាន់សម្រាប់ក្រសួង និងសម្រាប់ជាតិសាសន៍ ខ្មែរយើងទាំងមូល។ មានន័យថា ពីមុនៗគេធ្លាប់ តែរកឃើញស្ថាប័នហោរជីកធ្វើអំពីសំរិត ឬក៏ជា បំណែកៗបែបនេះជាច្រើនកន្លែងផ្សេងៗគ្នា ដូច ជានៅខេត្តកំពង់ចាម (មេមត់), កំពង់ស្ពឺ, បន្ទាយ មានជ័យ(ក៏ប៉ុន្តែ ទីតាំងពុំត្រូវបានកំណត់ឲ្យ បានច្បាស់លាស់), ប្រទេសវៀតណាមខាងជើង (នៅកម្ពុជាក្រោម), សៀម (ថៃ), លាវ/ឡាវ, ឥណ្ឌូនេស៊ី, ភូមា និងម៉ាឡេស៊ី គេក៏បានរកឃើញ ស្ថាប័នបែបនេះយ៉ាងច្រើនដែរ ។ ឥឡូវនេះ នៅក្នុង

ខេត្តព្រៃវែង ភូមិព្រហារ វត្តមានរបស់ស្ថានទាំង នោះ ពិតជាបានបង្ហាញនូវភាពដ៏វ័យចំណាស់ របស់វប្បធម៌ខ្មែរយើង មុនការទទួលឥទ្ធិពល ឥណ្ឌា មិនខុសគ្នានឹងតំបន់ផ្សេងទៀត។

ចំណុចមួយថ្មី ដែលយើងសូមបញ្ជាក់នៅទី នេះ គឺក្នុងបរិបទវប្បធម៌នៅខេត្តព្រៃវែង ស្ថានទាំង នេះពាក់ព័ន្ធនឹងការបូជាសព ព្រោះស្ថា ប័នហោរជីកទាំងនោះ គឺគេប្រើសម្រាប់ដាក់ឆ្អឹង



គំនូសឯកសារ វ៉ានេកំរ, វិន ឡៃចូ, សេង សុនេត្រា, ២០០៩, យុគសម័យមាសដំបូងនៅកម្ពុជា, ការធ្វើកំណាយនៅស្ថានីយព្រហារ

មនុស្សដែលបានស្លាប់ទៅហើយ ព្រមទាំងដាក់របស់របរសម្រាប់ប្រើប្រាស់នៅបរលោកទៅវិញ។ ដូច្នេះ ខ្មែរយើងមានព័ត៌មានជាប្រយោលថាមានជំនឿលើការចាប់ជាតិឡើងវិញ ក្រោយពីបានស្លាប់ទៅ។ ស្ត្រីគេអាចហៅ "កោដិ" ដើម្បីដាក់ធាតុមនុស្ស អ្វីមួយដែលពុំបាននឹកដល់ព្រោះជាធម្មតា គេបានចាត់ទុកថាស្ត្រីទាំងនោះសម្រាប់ហៅទឹកភ្លៀងក្នុងពិធីសាសនា ។

ដោយសារវត្តមានតម្លៃ និងរបស់គ្រឿងអលង្ការផ្សេងៗធ្វើអំពី មាស,ដែក,ស្ពាន់ និងសំរិក យើងអាចនិយាយបានថា ខ្មែរជំនាន់នោះមានភាពរុងរឿងឡើងវិញ រីកចម្រើនខាងឧស្សាហកម្មលោហធាតុទៅហើយ ជាពិសេសការផលិតរបស់ធ្វើអំពីមាសនិងសំរិក។ដោយពិនិត្យឃើញវត្តមានរបស់ផ្លែត្រល់ យើងអាចសន្និដ្ឋាន

ថា ស្ត្រីមហោរាជីកនេះ ជាកម្មសិទ្ធិរបស់មនុស្សស្រី ដូចសពក្បាលខ្មោច ដែលស្ថិតក្នុងស្ត្រី នេះស្រាប់។ តាមរយៈវត្តមានឆ្អឹង,លលាដ៍ក្បាលនិងធ្មេញ គេអាចដឹងថាប្រពៃណីកប់សពលើកទី ២ ពោលគឺដំណាក់កាលទី ១ គេបញ្ចុះសពក្នុងដី (ផ្លូវ)រួចហើយ គេរើសយកឆ្អឹង ឬបំណែកសំខាន់ៗ មកបញ្ចុះក្នុងកោដិកប់ម្តងទៀត។ ប្រពៃណីបែបនេះ គឺខ្មែរលើភាគឦសាននៅកំពុងតែពេញនិយមនៅឡើយ ។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ស្ត្រីខ្លះមិនបានផ្ទុកនូវអដ្ឋិធាតុទេ។ នេះជាសញ្ញាបង្ហាញថា ស្ត្រីទាំងនោះ ជាវត្តមានតម្លៃបំផុត ក្នុងចក្ខុវិស័យរបស់បុព្វការីជននាជំនាន់នោះ ព្រោះត្រូវគេយកជាប់តាមខ្លួនចូលក្នុងផ្នូរជាមួយ មិនចង់ឲ្យឃ្នាតឆ្ងាយឡើយ ទោះបីចិទភ្នែកជិតហើយក៏ដោយ ។

វត្តមានរបស់ព្រះអាទិត្យ រះនៅលើចាស់នៃស្ត្រី អាចធ្វើឲ្យយើងគិតដល់លក្ខណៈពិសិដ្ឋរបស់ស្ត្រីសំរិកផងដែរ ដែលអាចធ្វើឲ្យអ្នកស្លាប់អាចនឹងកើតឡើងម្តងទៀត ដូចព្រះអាទិត្យអញ្ចឹងដែរ ដែលក្រោយពីលិច រមែងរះឡើងជានិច្ចកាល ។ វត្តមានរបស់ស្ត្រីមហោរាជីកនៅភូមិព្រហារ ឃុំជ្រៃ ខេត្តព្រៃវែង ប្រហែលមិនត្រូវបានផ្តិតនៅនឹងកន្លែងផ្ទាល់តែម្តងទេ ដោយសារអវត្តមានរបស់ពុម្ព ក៏ប៉ុន្តែមានប្រភពមកពីប្រទេសចិន ដែលជាទឹកដីកំណើតនៃប្រពៃណីផលិត និងប្រើប្រាស់នូវស្ត្រីទាំងនោះ ក្នុងពិធីសាសនា ។

ចង់ ឬមិនចង់ យើងត្រូវទទួលស្គាល់ថា ស្ត្រីទាំងនោះ គឺជាភ័ស្តុតាងប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់បង្ហាញបញ្ជាក់ប្រភពចិននៃស្ត្រីទាំងនោះ ដែលគេបានរកឃើញក្នុងភូមិភាគនេះ ក៏ប៉ុន្តែលើសពីនេះទៀត អត្ថិភាពនៃវិស័យពាណិជ្ជកម្មនាសម័យបុរេប្រវត្តិសាស្ត្រនេះ ជាការរកឃើញថ្មីបំផុតរបស់យើង តាមការវិភាគសិក្សាស្រាវជ្រាវដ៏ហ្មត់ចត់ ។

រៀនឱកាសនេះ យើងសូមធ្វើការអំពាវនាវថា សូមឲ្យក្រសួងវប្បធម៌មានការហាមឃាត់ការលក់ដូរវត្ថុបុរាណ ហើយក្រសួងគួរតែរកទីតាំងសម្រាប់ដាក់បុរាណវត្ថុទាំងនោះឲ្យបានសមរម្យសុវត្ថិភាព ដើម្បីទុកជាភ័ស្តុតាងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ។

(ម.ត្រាណ)

តមកពិនិត្យ ២២

ឯកឧត្តម **សួស គង់** បានណែនាំឱ្យមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ លើគំរូបង្ហាញបច្ចេកទេសសំណង់សិល្បៈការគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទ ឱ្យស្របតាមលក្ខណៈស្តង់ដារបច្ចេកទេស សម្រាប់ជាត្រីវិស័យក្នុងការអនុវត្តការងារ ដើម្បីឈានទៅសម្រេចនូវការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម **សុផារ៉ា** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានផ្លូវលំជនបទ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ សម្រាប់ឆ្នាំ ២០១៥ លើការងារសាងសង់ស្ពាន ស្ពាន និងថែទាំផ្លូវជនបទនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលជាមូលដ្ឋានគ្រឹះក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ព្រមជាមួយគ្នានេះ ឯកឧត្តម **សុផារ៉ា** បានផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃនាយកដ្ឋានផ្លូវលំជនបទ ឲ្យបន្តយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវដើម្បីពង្រឹងសមត្ថភាពជំនាញឲ្យបានពេញលេញ ក្នុងការត្រួតពិនិត្យ និងការអនុវត្តការងារ អភិវឌ្ឍន៍ផ្លូវលំជនបទឲ្យមានប្រសិទ្ធភាព និងគុណភាពស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយផ្សារភ្ជាប់ទៅ

នឹងបរិបទនៃការកែទម្រង់របស់រាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៦ នេះ នាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទមានទិសដៅការងារ ៦ ចំណុចធំៗ សម្រាប់អនុវត្ត គឺ៖ ទី១. បន្តពង្រឹងសមត្ថភាពនាយកដ្ឋានឲ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការ ក្នុងនាយកដ្ឋានទៅតាមជំនាញ និងតម្រូវការពង្រឹងនីតិវិធីរដ្ឋបាល និងគោលការណ៍អនុវត្តការងារជាដើម, ទី២. ពិនិត្យឡើងវិញនូវគម្រោងនានា និងផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ របស់នាយកដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាព ក៏ដូចជាការធានាឲ្យបាននូវតម្រូវការប្រជាពលរដ្ឋនៅតាមជនបទនិងសហគមន៍, ទី៣. បន្តពង្រឹងប្រសិទ្ធភាពគ្រប់គ្រងគម្រោងឥណទាន និងពង្រីកតំបន់ប្រតិបត្តិការទៅតាមបណ្តាខេត្តគោលដៅផ្សេងៗទៀត, ទី ៤. បន្តរៀបចំឯកសារបណ្តុះបណ្តាលគោលការណ៍ និងនីតិវិធីផ្សេងៗ ជាពិសេសគោលការណ៍ និងនីតិវិធីសហគមន៍ ឥណទានជនបទ, ទី៥. បន្តពង្រឹងកម្មវិធីស្ត្រី និងយុវជនក្នុងវិស័យសហគ្រាសខ្នាតត្រួតសារ និងខ្នាតតូចរួមមានឡធីរឌីឌីន ការចិញ្ចឹមមាន់ តម្បាញហូល ក្រម៉ា ជាពិសេសការផលិតសាប៊ូ និងទី៦. លើសពីនេះទៀត និងអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការលើគម្រោងលើកកម្ពស់សេដ្ឋកិច្ចជនបទ ។



រៀនសូត្រកំពុងស្ថិតលើជួរឆ្ពោះទៅរកបានជាប្រទេសឧស្សាហកម្មមួយ



ទិដ្ឋភាពទូទៅនៃមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម លើកទី ១២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២១-២៨ ខែមករា ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ

សាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ដែលកំពុងមានការចម្រើនលូតលាស់ខាងសេដ្ឋកិច្ចយ៉ាងខ្លាំង ។ ចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ លើមូលដ្ឋានអនុវត្តកំណែទម្រង់ Doi Moi ប្រទេសវៀតណាមកាន់តែមានការអភិវឌ្ឍ ដោយបានទាក់ទាញអ្នកវិនិយោគពីខាងក្រៅយ៉ាងច្រើនមកបណ្តាក់ទុន ធ្វើឲ្យវិស័យសេដ្ឋកិច្ចរបស់វៀតណាម កាន់តែរីកចម្រើនឡើង។ នៅឆ្នាំ២០១៣ ផលិតផលសរុបក្នុងស្រុក (GDP) របស់វៀតណាមសម្រេចបាន ១៧០.៥៦៥ ពាន់លានដុល្លារ ចំណូលមធ្យមប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ស្មើនឹង ១.៩០២ ដុល្លារ។ ឆ្នាំ២០១៤ GDP របស់វៀតណាមស្មើនឹង ១៨៧.៨៤៨ ពាន់លានដុល្លារ ចំណូលសម្រាប់ម្នាក់ៗស្មើនឹង ២.០៧៣ ដុល្លារ។ ហើយនៅឆ្នាំ២០១៥ កំណើនសេដ្ឋកិច្ចរបស់វៀតណាមមាន ៦,៦៨% ។

មហាសន្និបាត បក្សកុម្មុយនីស្តវៀតណាម លើកទី ១២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២១-២៨ ខែមករា ឆ្នាំ ២០១៦ បានធ្វើការវាយតម្លៃខ្ពស់ចំពោះជោគជ័យ នៃការអនុវត្តនយោបាយកែទម្រង់ Doi Moi ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ និងការអនុវត្តផែនការ និងកម្មវិធីនយោបាយដែលដាក់ចេញដោយមហាសន្និបាតបក្សលើកទី ១១ (២០១១-២០១៥)។ ឯកឧត្តម **ខៀន គួរត្រុន** អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញអំពីជោគជ័យធំៗជាច្រើន ដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងទៅ ទាំងក្នុងវិស័យនយោបាយ សន្តិសុខជាតិ ការពារជាតិ សេដ្ឋកិច្ច វប្បធម៌សង្គម ការងារអប់រំវិទ្យាសាស្ត្របច្ចេកទេស និងការងារអន្តរជាតិ។ ឯកឧត្តម ក៏បានលើកឡើងអំពីការងារសំខាន់ៗ ដែលវៀតណាមត្រូវបន្តធ្វើឲ្យបានសម្រេចនៅពេលខាងមុខ ដែលក្នុងនោះបញ្ហាសំខាន់បំផុត គឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ដោយចាត់ទុកថានេះជាបញ្ហាគន្លឹះ ។ ដើម្បីសម្រេចបានទិសដៅនេះ ត្រូវកសាងឲ្យបាននូវធនធានមនុស្ស និងការយកចិត្តទុកដាក់ពង្រឹងវិស័យការពារជាតិ និងសន្តិសុខ។ ជាមួយគ្នានេះគឺត្រូវជំរុញការអភិវឌ្ឍ ធ្វើឲ្យប្រទេសវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មនីយកម្មនៅពេលអនាគតជំនុំ ។ កំណែទម្រង់គឺជាបញ្ហាសំខាន់ដែលបក្សកុម្មុយនីស្តវៀតណាម យកចិត្តទុកដាក់ជំរុញអនុវត្តលើគ្រប់វិស័យទាំងអស់ ហើយនេះជារបៀបវារៈស្នូល ដែលមហាសន្និបាតបក្សលើកទី១២ ធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅ។

មហាសន្និបាត បក្សកុម្មុយនីស្តវៀតណាម បានឯកភាពទៅ លើគោលការណ៍សំខាន់មួយចំនួនដែលត្រូវអនុវត្តនាពេលខាងមុខនោះ គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចព្រមគ្នា ទាំងសេដ្ឋកិច្ចរដ្ឋ និងសេដ្ឋកិច្ចឯកជន ដើម្បីឲ្យប្រទេសវៀតណាមឈានបានឆាប់រហ័ស ទៅដល់គោលដៅជាប្រទេសឧស្សាហកម្ម ។ ទិសដៅរបស់បក្សគឺខិតខំអភិវឌ្ឍធនបទគ្រប់វិស័យ ឲ្យមានការរីកចម្រើនប្រហាក់ប្រហែលទីក្រុង។ ការផ្លាស់ប្តូរថ្មីលើការងារអប់រំគឺជាគោលដៅចម្បងបំផុតរបស់បក្សកុម្មុយនីស្តវៀតណាម ដោយបានចាត់ទុកថា ធនធានមនុស្សជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។ បក្សកុម្មុយនីស្តវៀតណាមបានកំណត់ថា វប្បធម៌ជាមូលដ្ឋានកសាងមនុស្សក្នុងការកសាងវប្បធម៌សីលធម៌មនុស្សវៀតណាមគឺត្រូវការចាំបាច់ការបណ្តុះបណ្តាលមនុស្សឲ្យដើរទាន់ការរីកចម្រើនរបស់ពិភពលោក ។ បក្សកុម្មុយនីស្តវៀតណាម បានផ្តោតសំខាន់ផងដែរទៅលើបញ្ហាសុខភាពប្រជាជនពីព្រោះថា ចង់អភិវឌ្ឍអ្វីគ្រប់យ៉ាង ដំបូងបំផុតត្រូវយកចិត្តទុកដាក់ដល់សុខភាព។ នៅប្រទេសវៀតណាមមានសេវាសុខាភិបាលបម្រើប្រជាជន តាំងពីមូលដ្ឋានដល់មជ្ឈឹម។ ការអភិវឌ្ឍក៏ត្រូវផ្សារភ្ជាប់ជាមួយការថែរក្សាបរិស្ថាន។ ការពារសន្តិសុខមាតុ-



ឯកឧត្តម **ខៀន គួរត្រុន** អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

ភូមិ គឺជាការងារចាំបាច់បំផុត ដោយរក្សាឲ្យបាននូវសណ្តាប់ធ្នាប់សង្គម ការពារនូវគ្រប់សកម្មភាពដែលបង្កិចបង្កាញសន្តិសុខវៀតណាម ។ ព្រមទាំងនេះ ខិតខំកសាងទំនាក់ទំនងមិត្តភាពជាមួយបណ្តាមិត្តភក្តិលើសកលលោក ទាក់ទាញការឧត្តមគាំទ្រ ដល់ការកសាងប្រទេសវៀតណាម ។

សាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញពីសុទិដ្ឋិនិយមចំពោះអនាគត ដោយសង្ឃឹមថា សេដ្ឋកិច្ចរបស់ខ្លួន នឹងបន្តរីកចម្រើនទៅមុខទៀត និងក្លាយទៅជាប្រទេសសេដ្ឋកិច្ចលំដាប់ទី ៣៥ នៅឆ្នាំ២០២០ ដែលពេលនោះមានការវាយតម្លៃថា GDP ស្មើនឹង ៤៣៦ ពាន់លានដុល្លារ ហើយចំណូលសម្រាប់ប្រជាជនម្នាក់ៗគឺ ៤.៣៥៧ ដុល្លារ ។

ឯកឧត្តម **ខៀន គួរត្រុន** អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី ១២ (២០១៦-២០២១) បានអះអាងអំពីការរួបរួមគ្នានៅផ្ទៃក្នុងបក្ស និងការឯកភាពក្នុងចំណោមប្រជាជនវៀតណាមទាំងអស់ដើម្បីធ្វើឲ្យសម្រេចបាននូវការអភិវឌ្ឍប្រទេស តាមទិសដៅដែលមហាសន្និបាតបក្សបានកំណត់ ។




កង្វះវីតាមីន D អាច ប្រឈមមុខ ជាមួយនឹងហានិភ័យនៃជំងឺបេះដូង

តាមលទ្ធផល នៃការសិក្សាស្រាវជ្រាវមួយ របស់ក្រុមអ្នកឯកទេសផ្នែកសុខភាព និងវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យ Cambridge ប្រទេសអង់គ្លេស បានផ្សព្វផ្សាយបង្ហាញជាសាធារណៈថា សារពាង្គកាយដែលកង្វះវីតាមីន D អាចប្រឈមមុខជាមួយនឹងហានិភ័យនៃជំងឺបេះដូងខ្ពស់នៅក្នុងពេលអនាគត ។

ក្រុមអ្នកឯកទេសផ្នែកសុខភាព និងវេជ្ជសាស្ត្របានឲ្យដឹងទៀត ថាពេលវេលាធ្វើការពី ព្រឹកទល់យប់ក្នុងការិយាល័យអាចធ្វើឲ្យអ្នកត្រូវ ខ្វះវីតាមីន D ដោយសារសរីរាង្គមិនអាចប្រាស្រ័យផ្ទាល់ជាមួយពន្លឺព្រះអាទិត្យប្រភពផ្គត់ផ្គង់ វីតាមីន D ធម្មជាតិដ៏សម្បូរបំផុត ។ លទ្ធផល ស្រាវជ្រាវនេះចង្អុលបង្ហាញថា វីតាមីន D ដើរតួ នាទីសំខាន់ និងត្រូវបានបញ្ជាក់ពុំត្រឹមតែមាន ប្រសិទ្ធភាព ការពារសរីរាង្គប្រឆាំងទប់ទល់ជំងឺ មហារីកជំងឺបេះដូង ជំងឺទឹកនោមផ្អែមប៉ុណ្ណោះ ទេ ប៉ុន្តែវីតាមីន D ក៏មានសមត្ថភាព ជួយបង្កើន លទ្ធភាពមានបង្កកំណើតរបស់បុរស និងស្ត្រី បានយ៉ាងប្រសើរមួយផ្នែកផងដែរ ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវទាំង



នោះក៏បានឱ្យដឹងបន្ថែមទៀតថា កង្វះវីតាមីន D មិនត្រឹមតែជំរុញឲ្យសារពាង្គកាយ ប្រឈមមុខ ជាមួយហានិភ័យ នៃជំងឺបេះដូងដ៏កាចសាហាវ ប៉ុណ្ណោះទេ វាថែមទាំងជំរុញឲ្យមានជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺពុកផ្លូវនៅក្នុងពេល អនាគតផងដែរ ។

លទ្ធផលនៃការសិក្សានេះ ក៏បានបង្ហាញពី គុណប្រយោជន៍ដ៏សំខាន់ និងសម្បូរបែបរបស់ វីតាមីន D ចំពោះសារពាង្គកាយមនុស្សយ៉ាងពិត

ប្រាកដ ។ ក្រុមអ្នកស្រាវជ្រាវនៃគម្រោងសិក្សាពី ទំនាក់ទំនងរវាងវីតាមីន D និងជំងឺបេះដូងនេះ ក៏ បានធ្វើការណែនាំ និងលើកកម្ពស់ឲ្យមនុស្ស យកចិត្តទុកដាក់ក្នុងការស្វែងរកវិធីសាស្ត្រដើម្បី បង្កប់កម្រិតវីតាមីន D ដល់តម្រូវការប្រើប្រាស់ ប្រចាំថ្ងៃរបស់សារពាង្គកាយ ដូចជាការសំដីល ខ្លួនឲ្យត្រូវកម្ដៅថ្ងៃ នៅពេលព្រឹកយ៉ាងហោច ណាស់ ២០ នាទី ជាប្រចាំ តែបើសិនមិនមាន ពេលវេលាគ្រប់គ្រាន់ សម្រាប់សំដីលឲ្យត្រូវ កម្ដៅថ្ងៃនៅពេលព្រឹកនោះ មនុស្សចាំបាច់ទទួល ទានប្រភេទអាហារដែលសម្បូរវីតាមីន D ឬឱ- សថវីតាមីន D ជាដើម ។

ទន្ទឹមគ្នានឹងគុណប្រយោជន៍ដ៏សំខាន់របស់ វីតាមីន D ចំពោះសុខភាពបេះដូងនេះ ការធ្វើលំ- ហាត់ប្រាណ ក៏ជាផ្នែកមួយសំខាន់បំផុតក្នុងការ ថែរក្សាសុខភាពបេះដូងសរសៃឈាម និងជំងឺ ជាច្រើនទៀតដូចជា ជំងឺ ជាប់សរសៃឈាមនៅ ក្នុងខួរក្បាលជាដើមផងដែរ ។




សារប្រយោជន៍ដ៏ស្មុគស្មាញនៃជំងឺបេះដូងរបស់សំបកផ្លែឈើក្នុងការព្យាបាលជំងឺ



អ្នកជំងឺមានដឹងទេថា សំបកខ្លឹមបារាំងផ្ទុកយ៉ាង ច្រើននូវសារធាតុប្រឆាំងអុកស៊ីតកម្មជាងសាច់ ។ ស្រទាប់សំបកនេះផ្ទុកសារធាតុ Quercetin មាន ប្រយោជន៍បំផុត ក្នុងការធ្វើឲ្យថយចុះសម្ពាធឈាម ហើយក៏ទប់ស្កាត់កំណាចច្បាមសរសៃឈាម ។ សំបក ផ្លែប៉ោមសម្បូរជាតិសរសៃនិងមានប្រយោជន៍សម្រាប់ ប្រព័ន្ធលាមអាហារ ។ ជាង ពាក់កណ្តាលនៃបរិមាណ វីតាមីន C របស់ផ្លែប៉ោម សុទ្ធតែស្ថិតនៅសំបក។ ការ ស្រាវជ្រាវបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មនៅ សំបកប៉ោម ធ្វើសកម្មភាពខ្លាំងជាងសាច់ និងច្រើន ជាងពពួកផ្លែឈើ បន្ថែមផង ។

សំបកក្រូចជួយរំលាយស្នូស សំបកក្រូច សម្បូរ



វីតាមីន C, ប្រូតេអ៊ីន, ការ៉ូតេន និងសារធាតុ ជីវជាតិមួយ ចំនួនផ្សេងទៀត ។ ក្រៅពីនេះ សំបកក្រូចមានប្រសិទ្ធភាព ព្យាបាលអាការៈហើមពោះ, ក្អក មានស្នូស ។ សំបកផ្លែសាវី មានតម្លៃព្យាបាលជំងឺខ្ពស់ មាន ប្រយោជន៍សម្រាប់បេះដូង និងសួត ជួយកម្ទាត់ជាតិ ពុល បញ្ចុះកម្ដៅ ។ សំបកផ្លែសាវីលាងស្អាតបុកឲ្យប្រដុំ លាយស្ករឬន្លឹក អាចព្យាបាលក្អក ។

សំបកទំពាងបាយជូរ មានប្រយោជន៍សម្រាប់ជំងឺ ខ្លាញ់ក្នុងឈាមខ្ពស់ ។ បរិមាណ Resveratrol ក្នុងសំ- បកទំពាងបាយជូរសម្បូរជាងក្នុងសាច់ និងគ្រាប់ ។

សំបកត្រឡាច ក្រៅពីវីតាមីន និងសារធាតុជីវ ផ្ទុកពពួកសមាសធាតុផ្សេងៗមានប្រសិទ្ធភាពសម្រួល



ការបត់ជើងតូច, ជួយបន្ថយហើម, មានប្រយោជន៍ បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ក្នុងសំបកប៉េង- ប៉ោះ មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង ដែលត្រូវ បានរកឃើញអាចទប់ស្កាត់ជំងឺសរសៃឈាមបេះដូង, កែប្រែឲ្យប្រសើរឡើង នូវសមត្ថភាពអង្គបដិបក្ខ, បង្ការ មហារីក ។ ក្រៅពីនេះ សំបកប៉េងប៉ោះនៅជួយការពារ ផ្លូវពោះវៀន ។

ផ្លែស្វាយទាំងអស់ ជាអាហារល្អបំផុតមួយ សម្រាប់អ្នកជំងឺសរសៃឈាមបេះដូង បរិមាណជីវជាតិ ភាគច្រើនសុទ្ធតែស្ថិតនៅក្នុងសំបក ។ ប្រសិនបើ គិតសំបកចោល គឺអ្នកបានធ្វើឲ្យបាត់បង់តម្លៃជីវជាតិមាន ប្រយោជន៍សម្រាប់សុខភាព ។

សំបកក្រូចឆ្មារព្យាបាលជំងឺមហារីក ធ្វើឲ្យថយចុះ កូឡេស្តេរ៉ូលក្នុងឈាម និងការពារសរីរាង្គ ប្រឆាំងតប ជំងឺគ្រិនឆ្លឹង ។



បូទុមសាគរ មុខមាត់ថ្មី នៅក្នុងការអភិវឌ្ឍន៍មួយ ដ៏គួរឲ្យចាប់អារម្មណ៍

បូទុមសាគរ គឺជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកទាំង ៧ នៃខេត្តកោះកុង ដែលស្ថិតនៅប៉ែកអាគ្នេយ៍នៃទីរួមខេត្តកោះកុង ។ មានព្រំប្រទល់ខាងលិចទល់នឹងស្រុកកោះកុង ខាងកើតទល់នឹងស្រុកស្រែអំបិល ខាងជើងទល់នឹងស្រុកថ្មបាំង ខាងត្បូងទល់នឹងស្រុកគីរីសាគរ និងឆកសមុទ្រកំពង់សោមដែលមានចម្ងាយ៩៩គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ស្រុកបូទុមសាគរមានផ្ទៃដីសរុប ១ ១៦៧ គីឡូម៉ែត្រការ៉េ ។

ស្រុកបូទុមសាគរមាន ៤ ឃុំ និងមាន ២១ ភូមិ ប្រជាពលរដ្ឋមានចំនួន ៤៥១០ គ្រួសារ ចំនួនប្រជាជនសរុបមាន ២២១៥៧ នាក់ លក្ខណៈពិសេសនោះ គឺឃុំទាំង ៤ របស់ស្រុកបូទុមសាគរមានភូមិសាស្ត្រជាប់នឹងឆ្នេរសមុទ្រទាំងអស់ ដែលជាអំណោយផលដល់ប្រជាពលរដ្ឋប្រកបរបរនេសាទ។ប្រជាពលរដ្ឋនៅតំបន់នេះគឺ៦០ភាគរយប្រកបរបរនេសាទ១០%រកស៊ីលក់ដូរនិង ៣០ ភាគរយធ្វើស្រែ និងចំការ ។



លោក អន ភារៈ អភិបាលស្រុកបូទុមសាគរ

ជាង ១០០ ម៉ែត្រផងដែរ ។ យើងអាចបើកបរចម្ងាយនៅលើផ្លូវនេះដោយលឿនលឿន ប្រវែងប្រហែល ៦៨ គីឡូម៉ែត្រ ប្រើរយៈពេលជិតមួយម៉ោង យើងក៏បានទៅដល់តំបន់អភិវឌ្ឍន៍របស់



អាងស្តុកទឹកធំធំមួយ ជាកន្លែងកម្សាន្តនៅឆ្នេរសមុទ្រ នៅចេត្តកោះកុង

យើងពិតជាវិកាយណាស់ ដែលបានទៅប្រមាណ ៣ ម៉ឺន ៦ ពាន់ហិកតា ។ ទស្សនារយៈពេលខ្លី នៅក្នុងស្រុកបូទុមសាគរនា ធ្វើដំណើររំបែកពីផ្លូវជាតិ ៤៨ តាមផ្លូវសាងដើមឆ្នាំ២០១៦ នេះ និងបានទៅដល់តំបន់អភិវឌ្ឍន៍ដែលអ្នកស្រុកនៅទីនោះហៅថា ក្រុមហ៊ុនចិនញៀន កំពុងធ្វើការអភិវឌ្ឍតំបន់លំហែកាយទេសចរណ៍ខ្នាតធំមួយដ៏ទំនើប លើផ្ទៃដី

ក្រុមហ៊ុនញៀន។ នេះទីនេះយើងបានឃើញជាហូរហែរនូវការសាងសង់អគារ អាងទឹកធំៗនៅជាប់នឹងផ្លូវក្រាលកៅស៊ូនេះ និងទេសភាពដ៏ស្រស់ស្អាតគួរឲ្យគយគន់មិនចេះណាយ នោះគឺទេសភាពព្រៃភ្នំដ៏ខ្សៀវស្រងាត់ ជាមួយនឹងខ្យល់អាកាសពីសមុទ្រ និងសន្សើមធ្លាក់នៅពេលព្រឹក



ផ្លូវចូលទៅកាន់ស្នាក់ការក្រុមហ៊ុនញៀន



ទីប្រជុំជនស្រុកបូទុមសាគរ



សណ្ឋាគារនិងទីស្នាក់ការក្រុមហ៊ុនញូញ៉េន



កន្លែងវាយកូនហ្គោលអាចលេងពេលយប់បាន



លោក ជាង វី: តំណាងក្រុមហ៊ុនញូញ៉េន

ព្រលឹមដ៏ត្រជាក់ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយក្រៃលែង។

យើងបានស្នាក់នៅទីនោះ រយៈពេលពេញមួយព្រឹក បានដើរ និងជិះកូនឡានវាយកូនហ្គោល ទស្សនាកំសាន្ត កន្លែងវាយកូនហ្គោលដែលមានវាលស្មៅខៀវខ្ចីដុះរាបនៅលើដី មានទូលខ្ពស់ទាបដូចកម្រាលព្រំ ទស្សនាឆ្នេសមុទ្រនៅក្បែរនោះ ព្រមទាំងគម្រោងសាងសង់អគារជាច្រើនកន្លែង ដែលនោះក្នុងក៏មានអគារបឹងហ្គាឡូផងដែរ ។

លោក **ជាង វី:** តំណាងក្រុមហ៊ុនញូញ៉េន ជាអ្នកប្រចាំការគម្រោងផ្ទាល់បានឲ្យដឹងថា ការអភិវឌ្ឍតំបន់ទេសចរណ៍ លំហែរកាយដ៏ធំនេះ គឺមានការចែកចេញជា ៥ តំបន់ ឬហៅថា ៥ គម្រោង។ រហូតមកដល់ពេលនេះនៅក្នុងដំណើរការអភិវឌ្ឍន៍សាងសង់ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៩ មក គឺកំពុងធ្វើនៅក្នុងតំបន់ ១ ឬហៅថានៅក្នុងគម្រោងទី ១ ដែលទើបសម្រេចបានប្រមាណ ២០% ប៉ុណ្ណោះ។ នៅក្នុងគម្រោងទី១ដែលសម្រេចបាននេះក្រុមហ៊ុនត្រូវចំណាយអស់ទុនសរុបប្រមាណ ៥០០ លានដុល្លារអាមេរិក ក្នុងនោះបានសាងសង់ផ្លូវកៅស៊ូ និង ស្ពាន លូ

ប្រវែង ៦៨ គីឡូម៉ែត្រ និងផ្លូវបេតុងមួយចំនួន ធ្វើទំនប់អាងស្តុកទឹកបាន ២ កន្លែង ដែលស្តុកទឹកបាន ២៥០០០ម៉ែត្រគីបសាងសង់អគារមានសណ្ឋាគារ បឹងហ្គាឡូ បានចំនួន ១៥០ បន្ទប់។ តារាងវាយកូនហ្គោលមាន ១៨ ឡ ជាលក្ខណៈទេសភាពសម្រេច អាចលេងនៅពេលយប់បាន ហើយតារាងវាយកូនហ្គោលទី ២ នៅតំបន់ភ្នំកំពុងបន្តសាងសង់ ។ ឯការសាងសង់កំពង់ផែ ខ្នាតអន្តរជាតិទឹកជ្រៅ នៅទល់មុខកោះស្តេច អាចឲ្យនាវាធ្លាក់១ម៉ែនតោនចូលចតបានមកដល់ពេលនេះសម្រេចបាន៨០%ហើយតាមគម្រោងនឹងធ្វើឲ្យហើយនៅពាក់កណ្តាលឆ្នាំ ២០១៦ នេះ។ នៅក្នុងឆ្នាំ ២០១៦ នេះដែរ ក្រុមហ៊ុនបាននិងកំពុង បន្តសាងសង់អគារស្នាក់នៅបន្ថែមឲ្យបាន៦០០បន្ទប់ទៀត។ នៅក្នុងគម្រោងទី១ នេះក៏មានគម្រោងសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិផងដែរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនញូញ៉េនជាក្រុមហ៊ុនមកពីប្រទេសចិន មានឈ្មោះពេញថាក្រុមហ៊ុនយូនីអិលឌីវឡូប៊ីមិន ហ្គ្រូប (Union Development Group Co., Ltd) មកវិនិយោគចាប់តាំងពីឆ្នាំ ២០០៨ នៅក្នុងផ្ទៃដីទំហំ ៣៦ ០០០ ហិកតា ដែលរដ្ឋាភិបាលបានសម្រេចជូលឲ្យ ដែលផ្ទៃដីទាំងអស់នោះ ស្ថិតនៅក្នុងស្រុកចំនួនពីរនៅក្នុងខេត្តកោះកុងគឺស្រុកបូទុមសាគរនិងស្រុកគិរីសាគរ តម្លៃវិនិយោគសរុបនៅក្នុងតំបន់ទាំងមូលនោះមានដល់ទៅ ៣៥០០ លានដុល្លារអាមេរិក ដែលរហូតមកដល់ពេលនេះទើបសម្រេចបាន៥ភាគរយប៉ុណ្ណោះនៅលើគម្រោងទាំងមូល ។ នៅពេលចាប់ផ្តើមដំបូងតំបន់នោះ ត្រូវបានគេហៅថាតំបន់ក្បាលនាគ ៧ ប៉ុន្តែពេលនេះមានឈ្មោះថា តំបន់វិស្សមកាលទេសចរណ៍តារាសាគរ កម្ពុជា ។

ឆ្លើយតបនឹងសំណួរដែលសួរថា ការចំណាយថវិកាដ៏ច្រើនយ៉ាងនេះ តើក្រុមហ៊ុន

សង្ឃឹមទៅថ្ងៃខុ ឬនឹងទទួលបានផលចំណេញដូចម្តេចខ្លះ ?

លោក **ជាង វី:** បានឲ្យដឹងថា អ្វីដែលយើងសង្ឃឹមផល ដែលទទួលបានទៅថ្ងៃក្រោយនោះ គឺយើងសង្ឃឹមទៅលើ ការវិនិយោគពីប្រទេសក្រៅ និងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។ សព្វថ្ងៃនេះ កន្លែងស្នាក់នៅមាន ១៥០ បន្ទប់ មានភ្ញៀវមកពីក្រៅប្រទេសមកកម្សាន្ត និងទស្សនា គម្រោងវិនិយោគកាន់តែមានចំនួនច្រើនឡើងៗ ។ ភ្ញៀវក្នុងស្រុកវិញថ្ងៃបុណ្យម្តងៗមានភ្ញៀវពេញទាំងអស់ ប្រហែលពីបួនទៅប្រាំរយនាក់ ដូចជាបុណ្យចូលឆ្នាំសកល បុណ្យអុំទូក គឺកក់ពេញទាំងអស់ដោយពួកគេកម្រុះកន្លះខែ។ អ្នកមកលេងកូនហ្គោល ភាគច្រើនមកស្នាក់នៅពី ២ ទៅ ៣ យប់។ មកលេងវាយកូនហ្គោលផងទៅទស្សនាព្រៃកោងកាងផង លំហែកាយនៅតាមឆ្នេរសមុទ្រផងទៅកន្លែងស្ទូតត្រីកំសាន្ត និងឆ្លងទៅលេងកោះស្តេចទៀតផង ។ នៅក្នុងគម្រោងទី ១ នេះ យើងចង់ឲ្យហើយក្នុងកំឡុងពេល ៥ ឆ្នាំខាងមុខនេះ។ ការអភិវឌ្ឍសាងសង់នៅទីនេះគឺមានការលំបាកណាស់ ពីព្រោះក្នុងមួយឆ្នាំយើងមានពេលតែ ៦ ខែសម្រាប់ធ្វើការសាងសង់៦ខែទៀតគឺភ្លៀងរហូតភ្លៀងនៅទីនេះគឺភ្លៀងមិនធម្មតាទេ ខ្លាំងជាងនៅភ្នំពេញច្រើនដងជាឧបសគ្គដល់ការសាងសង់ធ្វើអ្វីក៏មិនបានដែរ ។ ដូចជាការសាងសង់ផ្លូវដែលមានប្រវែង ៦៨ គីឡូម៉ែត្រត្រូវធ្វើក្នុងរយៈពេលយូរដោយសារភ្លៀងនេះឯង ។

លោក **អន ភារ:** អភិបាលស្រុកបូទុមសាគរក៏បានឲ្យដឹងដែរថា ១០ ឆ្នាំចុងក្រោយនេះគឺចាប់ពីឆ្នាំ ២០០៥ មក ក្រោយការកែទម្រង់ ភូមិទាំង ២១នៃស្រុកបូទុមសាគរមានផ្លូវទៅដល់គ្រប់ភូមិទាំងអស់ ។ ប្រជាជនយើងលោកអាចធ្វើដំណើរតាមម៉ូតូ តាមរថយន្ត ទៅភ្នំពេញវិលល្ងាចបាន ។



សាលាបឋមសិក្សា អណ្តូងទឹក

កាលពី ១០ ឆ្នាំមុនដែរ មិនទាន់មានការអភិវឌ្ឍ ដែលពេលនោះក្រុមហ៊ុន ញូញ៉េន មិនទាន់មក ដល់ ឃើញថាប្រជាពលរដ្ឋយើងមានការលំបាក ពិបាកខ្លាំងនោះ គឺថាយើងអត់ទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកទំនាក់ទំនងគ្នាបាន។ អញ្ជឹង ប្រជាពលរដ្ឋរស់នៅដោយដុំៗ បានន័យថាបួន ដប់គ្រួសារទៅនៅម្តុំ ២០ ទៅ ៣០ គ្រួសារ នៅម្តុំ អត់មាននៅតភ្ជាប់គ្នាទេ។ ពេលយប់ព្រលប់ ឈឺ ថ្នាត់ ត្រូវការប្រើប្រាស់ទូក ឬអូរទៅកំពង់សោម ជួនកាលឆ្លងទន្លេអាចស្លាប់តាមផ្លូវក៏មាន ដោយ សារខែវស្សាការធ្វើដំណើរតាមផ្លូវទឹក មានការ លំបាករលកខ្លាំង ។ ដូច្នេះក្រោយពីការអភិវឌ្ឍ មកគោលនយោបាយរបស់រាជរដ្ឋាភិបាល បាន ដឹកនាំត្រឹមត្រូវធ្វើឲ្យមូលដ្ឋានមានការរីកចម្រើន ។ ក្នុងឆ្នាំ ២០១៦ នេះ នៅស្រុកបូទុមសាគរ ទាំង មូល នឹងមានភ្លើងអគ្គិសនីដែលមានតម្លៃថោក ប្រើប្រាស់គ្រប់ភូមិទាំងអស់ ។ ពីព្រោះឥឡូវនេះ យើងបានប្រើភ្លើងតម្លៃថោក បាន ៧ ភូមិហើយ នៅសល់ ១៤ ភូមិទៀត។ ក្នុង ១៤ ភូមិនេះ ខាង ក្រសួងរ៉ែ និងថាមពលកំពុងតែតបណ្តាញមេចូល អាចនឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ ២០១៦ នេះ ។

លោក **អន ភារៈ** បានឲ្យដឹងទៀតថា សព្វថ្ងៃ នេះបានក្រុមហ៊ុនញូញ៉េនមកអភិវឌ្ឍប្រជាពល រដ្ឋគាត់បានការងារធ្វើ កាត់បន្ថយការធ្វើចំណាក ស្រុក។ ប្រជាពលរដ្ឋនៅក្នុងស្រុកបូទុមសាគរ បានមកធ្វើការនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញ៉េននេះច្រើនណាស់ ហើយប្រាក់ខែក៏ ទទួលបានច្រើនដែរ។ គ្រាន់តែអ្នកបើកបរកូន ឡានអាគុយដឹកអ្នកវាយកូនហ្គោល មិនចាំបាច់ មានសញ្ញាប័ត្រអ្វីទេ ក៏ទទួលបានប្រាក់ខែ ២០០

ដុល្លារអាមេរិកដែរ។ គឺមិនបាច់ទៅធ្វើការនៅ ក្រៅប្រទេសទេ នៅទីនេះនៅក្បែរម៉ែក្បែរឪ មាន ថ្ងៃឈប់សម្រាក ជិះម៉ូតូឧបអស់តែពីរបីពាន់ រៀលប៉ុណ្ណោះទៅដល់ផ្ទះហើយ ។

គួររំលឹកដែរថាចាប់តាំងពីក្រុមហ៊ុនញូញ៉េន មកអភិវឌ្ឍន៍ទីនេះ ការដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋគឺនៅសេសសល់តិចតួចទេ អ្នកដែលមិនទាន់ទទួលយកសំណងប្រហែល៥ ភាគរយប៉ុណ្ណោះ ។ អាជ្ញាធរស្រុកបាន និងកំពុង បន្តខិតខំជំរុញការអភិវឌ្ឍភូមិថ្មី ដែលផ្ទុកពី កន្លែងក្រុមហ៊ុនទៅឲ្យបានល្អ នៅក្នុងនោះគឺ ស្រុកបានប្រជុំជារៀងរាល់ខែជាមួយគណៈកម្មា ការភូមិថ្មី ដែលមានសមាសភាពមេភូមិ មេឃុំ អាជ្ញាធរស្រុក និងតំណាងក្រុមហ៊ុន ដើម្បីរួមគ្នា ដោះស្រាយរាល់បញ្ហា ដែលកើតមាននៅតាម ភូមិថ្មីៗទាំងនោះ។ ខិតខំធ្វើយ៉ាងម៉េចកែលម្អ ភូមិថ្មីទាំងនោះឲ្យប្រជាពលរដ្ឋមានជីវភាពធូធារ

ព្រោះថាការផ្លាស់ប្តូរពីភូមិចាស់ មកភូមិថ្មី វាតែង តែមានការលំបាកខ្លះហើយ ។ ប៉ុន្តែបើមានការ ចូលរួមទាំងអស់គ្នា ប្រជាពលរដ្ឋក៏ចូលរួមអាជ្ញា- ធរក៏ចូលរួម ក្រុមហ៊ុនក៏ចូលរួមការលំបាកទាំង អស់នោះប្រាកដជាដោះស្រាយបាន ហើយការ រស់នៅភូមិថ្មីរបស់ប្រជាពលរដ្ឋ នឹងមានជីវភាព ល្អប្រសើរជាងមុន ។

ឆ្លើយនឹងសំណួរដែលសួរថា តើការដូរទៅ នៅភូមិថ្មីនោះ ប្រជាពលរដ្ឋយើងទទួលបានផល ចំណេញច្រើនជាងនៅភូមិចាស់ ឬមួយយ៉ាង ណា ?

លោក **អន ភារៈ** បានបញ្ជាក់ថា ផលគឺបាន ច្រើនជាង គ្រាន់តែថា គាត់នៅភូមិចាស់វាងាយ ស្រួលក្នុងការដើរកម្ទេច រើសខ្យង រើសខ្មៅ តែបើ មកនៅភូមិថ្មីពីរឿងផ្ទះវិញគឺត្រឹមត្រូវតាមស្តង់ដារ ប្រជាពលរដ្ឋ ៨០ ភាគរយបានផ្ទះល្អផ្ទះដូចគ្នា ប៉ុន្តែ ២០ % ទៀតផ្ទះគាត់អាចលើសស្តង់ដារវិញ ដូចនេះអាចថានៅភូមិថ្មីគឺល្អច្រើន។ ពាក់ព័ន្ធនឹង វិស័យអប់រំ ក្រោយពីការអភិវឌ្ឍរបស់ក្រុមហ៊ុន ញូញ៉េនមកយើងបានរៀបចំភូមិថ្មីប្រជាពលរដ្ឋ មករស់នៅប្រមូលផ្តុំគ្នានៅតាមផ្លូវ នាំឲ្យការអភិ- វឌ្ឍក្នុងការកសាងសាលារៀន បានស្រួលជាង មុនច្រើនណាស់ ។ បានន័យថា សិស្សដែលជា កូនចៅរបស់ប្រជាពលរដ្ឋយើងអាចទៅរៀនសា លាតែមួយបាន។ កាលពីមុនមានត្រឹម ២០ ទៅ ៣០ គ្រួសារធ្វើសាលាអត់បានទេ បានតែធ្វើរោង ដោលតែតឡូវគឺស្តង់ដារទាំងអស់តែម្តង ។ សព្វ- ថ្ងៃនេះ សាលារៀនគ្រប់កម្រិតនៅក្នុងទូទាំង ស្រុក មានជាង ៥០ ខ្នងវិទ្យាល័យមានពីរកន្លែង គឺវិទ្យាល័យបូទុមសាគរ និងវិទ្យាល័យថ្មស អនុ- វិទ្យាល័យមាន ៣ កន្លែង ក្រៅពីនោះគឺបឋម- សិក្សា ។





កោះក្នុងជែនសមុទ្រខ្មែរ

- | | |
|----------------------------------------------------------------|---------------------------------------------------------|
| ១. ខ្មែរមានសមុទ្រផុតខ្សែភ្នែក ដុះផុសអណ្តែតផុតវារី | កោះឈ្មោះប្លែកៗសែនរមណី មច្ឆាហែលមីរតាមជលធារ ។ |
| ២. ខេត្តកែបមានកោះដល់ដប់បី ព្រះសីហនុសាមបួនមានយូរយារ | កោះកុងម្តែបីបន្តគ្នា កំពតជិតគ្នាមានកោះពីរ ។ |
| ៣. ដីឆ្នេរទាំងអស់គួរចងចាំ ខេមរជនយើងទាំងប្រុសស្រី | បួនរយសាមប្រាំគឺឡដី ស្មោះស្ម័គ្រភក្តីថែរក្សា ។ |
| ៤. កោះមួយកោះមូលកោះស្រមោច កោះពូលូវ៉ៃ ឬយាយតា | កោះស្តេចកោះខ្មោចកោះស្តេហា កោះសេះសោតណាកោះឬស្សី ។ |
| ៥. កោះដូងដំឡូងកោះកាវាង កោះត្បាល់អង្រែងកោះក្របី | កោះតូចស្មាច់តាងកោះហាលត្រី កោះពស់កោះថ្មី កោះស្រឡៅ ។ |
| ៦. មានកោះយាយតា កោះបងបួន ម៉ាក់ប្រេងព្រីងព្រាបក្រសាក្រៅ | កោះកុក កោះកូន មានកោះចៅ ស្ថិតនៅទៅនាយក្រសាក្នុង ។ |
| ៧. សំពោលពោរចាន់កោះស្នួតចែស អាចម៍សេះម្ចាស់ក្រៅកោះម្ចាស់ក្នុង | ស្វាយព្រៃកោះម្លេសយំកោះកុង កោះរុងសន្លឹម កោះទន្សាយ ។ |
| ៨. អំពិលធំតូចតាគៀវថាស ឯកោះម្ចាស់ក្រៅនៅខាងអាយ | អណ្តើកកោះក្រាសចន្ទៈស្វាយ ម្ចាស់ក្នុងទៅនាយ និងកោះគី ។ |
| ៩. ត្រងោលដែកគោលកោះតាទាប កោះខ្យងកណ្តាលវាលវារី | ទទឹងតាងឆ្លាមត្រេះកោះពីរ ស្រមោចនាយពីកោះស្រឡៅ ។ |
| ១០. ទេសចរត្រេកអរមកកម្សាន្ត លើផ្នូកខ្សាច់ល្អ សដូចម្សៅ | ដេកសំដីលប្រាណបានកម្តៅ នាំមិត្តកូនចៅទស្សនាចរ ។ |
| ១១. ក្រោមទឹកផ្កាថ្មល្អរចនា ឆ្នេរសមុទ្រខ្មែរស្រស់បំរ | មើលហ្វូងមច្ឆាចម្រុះពណ៌ ខ្សាច់ល្អសម័ដ្ឋអត់ហ្នងសៅ ។ |

និមនាំ



ខ្លះលក្ខណសម្បត្តិ

គូកនពីរនាក់ជួបគ្នា.....
 ចូច - អេហ៍ចេក! គ្នាពួចាងង
 នឹងត្រូវបានចូលរោងការ នៅខែ
 ក្រោយនេះហើយមែនទេ ?
 ចេក - អូស..គ្មានទេ គឺវាខក
 ខានទៅវិញហើយ ។

ចូច - អ្នក ម៉េចអីចឹង ?
 ចេក - ព្រោះពុកក្មេកគាត់ថាគ្នាចេះដឹកស្រា ទើបគាត់ផ្តាច់កូន ។ ចុះចូច
 ឯងវិញ ប្រហែលគ្មានបញ្ហាទេរឿងអាពាហ៍ពិពាហ៍នោះ ?
 ចូច - ខ្ញុំនេះក៏ខ្លះលក្ខណសម្បត្តិដែរ ។ ឪពុកគាត់ថា ខ្ញុំមិនចេះដឹកស្រា

ស្តាប់បំផុត

នាយ ប៉ាន់ បានទៅលេងផ្ទះមិត្តចាស់ដែលបែកគ្នាយូរឆ្នាំ ក៏ផ្តើម
 និយាយ៖
 - ផ្ទះល្បួងឯងមានរបស់ប្រើប្រាស់ស្ទើរគ្រប់យ៉ាងទាំងអស់ ខ្លះតែទូ
 បញ្ជូរមួយមុខគត់ ។ ម៉េចល្បួងមិនទិញទូបញ្ជូរមួយពីរមកទុកប្រើ
 ប្រាស់ ?
 នាយ ប៉េវ សើចស្ងួតតប៖
 - ខ្ញុំស្តាប់បំផុតអាទូបញ្ជូរ !
 - ម៉េចអញ្ចឹង ?
 - ព្រោះបើក្នុងផ្ទះមានទូបញ្ជូរ ថ្ងៃណាមួយមុខជាមានអាចម្ពូតលង់
 ស្នេហ៍មកចូលពូនក្នុងនោះមិនខាន ។

អ្នកឧបត្ថម្ភ ស្សនាដ្ឋី ប្រជាជន លេខ ១៧៧

| | | | | | |
|-----|---------------|------------------------------------|-------------------------------------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------|-------------|
| ១- | លោកជំទាវ ម៉ែង | សំរែង | សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច | ៤០០.០០០ រ | |
| ២- | ឯ.ឧ | ត្រី | គឹមយ៉ាង | សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ | ១០០ ដុល្លារ |
| ៣- | ឯ.ឧ | ម៉ីង | ឈិន | សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល | ៤០០.០០០ រ |
| ៤- | ឯ.ឧ | អ៊ុក | វ៉ាប៊ុន | សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ | ១០០ ដុល្លារ |
| ៥- | ឯ.ឧ | ហ៊ុន | ឆេង | ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា | ១០០ ដុល្លារ |
| ៦- | ឯ.ឧ | ម៉ីង | យ៉ុង | ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងលោកជំទាវ ទួន ដួន | ១០០ ដុល្លារ |
| ៧- | ឯ.ឧ | ត្រូវ | អ៊ុចតឹក | ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន | ១០០ ដុល្លារ |
| ៨- | ឯ.ឧ | ថេង | ខួន | ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ | ១០០ ដុល្លារ |
| ៩- | ឯ.ឧ | គង់ | ច័ប្ប | ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ១០០ ដុល្លារ |
| ១០- | ឯ.ឧ | លន់ | លីមថៃ | ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម | ១០០ ដុល្លារ |
| ១១- | ឯ.ឧ | ខៀវ | អ៊ុន | ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង | ១០០ ដុល្លារ |
| ១២- | ឯ.ឧ | អូស្រាន | ហាស្រាន់ | ប្រធានគណៈចលនាសាសនិកស្នាមនៃគណបក្សប្រជាជនកម្ពុជា | ១០០ ដុល្លារ |
| ១៣- | ឯ.ឧ | សរ | ច័រ្យ | ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ | ១០០ ដុល្លារ |
| ១៤- | ឯ.ឧ | ធី | សុខាតិច្ឆ | ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ | ១០០ ដុល្លារ |
| ១៥- | ឯ.ឧ | ម៉ីម | ម៉ីននាង | អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា | ១០០ ដុល្លារ |
| ១៦- | ឯ.ឧ | យូ | តិរម្យ | អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ | ១០០ ដុល្លារ |
| ១៧- | គណៈ | កម្មាធិការគណបក្សខេត្តបាត់ដំបង | | | ១០០ ដុល្លារ |
| ១៨- | គណៈ | កម្មាធិការគណបក្សខេត្តសៀមរាប | | | ១០០ ដុល្លារ |
| ១៩- | គណៈ | កម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ | | | ៥០ ដុល្លារ |
| ២០- | គណៈ | កម្មាធិការគណបក្សក្រសួងកិច្ចការនារី | | | ៥០ ដុល្លារ |
| ២១- | ឯ.ឧ | លីម | គានហោ | ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក | ២០០.០០០ រ |
| ២២- | ឯ.ឧ | ម៉ីម | ម៉ីនហេង | ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល | ៥០ ដុល្លារ |
| ២៣- | ឯ.ឧ | ថា | យ៉ាវ | អនុប្រធានគណៈកម្មាធិការគណបក្សនេសាទជាតិនៃកម្ពុជា | ២១៣.៤៧០ រ |
| ២៤- | ឯ.ឧ | ខ្យ | យ៉ុងស៊ុម | រដ្ឋលេខាធិការក្រសួងសុខាភិបាល | ៥០ ដុល្លារ |
| ២៥- | ឯ.ឧ | អ៊ុក | ត្រាថ្នាំ | រដ្ឋលេខាធិការក្រសួងព័ត៌មាន | ២០០.០០០ រ |
| ២៦- | ឯ.ឧ | យ៉ីម | សារិទ្ធ | ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ | ៥០ ដុល្លារ |
| ២៧- | ឯ.ឧ | ធី | ហាមដាង | អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ | ៥០ ដុល្លារ |
| ២៨- | ឯ.ឧ | សុ | ខ្យងហុ | ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ | ៥០ ដុល្លារ |
| ២៩- | ឯ.ឧ | ចាយ | ហ៊ុន | អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម | ៥០ ដុល្លារ |
| ៣០- | ឯ.ឧ | សុស | យ៉ាវ៉ា | អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ | ៥០ ដុល្លារ |
| ៣១- | ឯ.ឧ | នៈ | រតនៈចម្បូនោ | រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា | ២០០.០០០ រ |
| ៣២- | ឯ.ឧ | យួន | វ៉ានិន | រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | ៥០ ដុល្លារ |
| ៣៣- | ឯ.ឧ | កៅ | ខួនដាវ៉ា | អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង | ៥០ ដុល្លារ |
| ៣៤- | ឯ.ឧ.ឧ.សេនីយឯក | ហាស | ចិន្ទ | អគ្គលេខាធិការនៃអង្គការជាតិប្រឆាំងគ្រឿងញៀន | ៥០ ដុល្លារ |
| ៣៥- | ឯ.ឧ | តាយ | បូឡីសែន | អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ | ២០០.០០០ រ |
| ៣៦- | ឯ.ឧ | បូន | លីមហេង | អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | ២០០.០០០ រ |
| ៣៧- | ឯ.ឧ | សេង | ខៀវ | ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន | ២០០.០០០ រ |
| ៣៨- | ឯ.ឧ | ម៉ៅ | ម៉ីននាង | សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា | ១០០.០០០ រ |
| ៣៩- | ឯ.ឧ | ម៉ែង | ស៊ីដាង | សមាជិកព្រឹទ្ធសភា | ១០០.០០០ រ |
| ៤០- | ឯ.ឧ | ធី | ម៉ីនឃ្វីង | រដ្ឋលេខាធិការក្រសួងផែនការ | ១០០.០០០ រ |
| ៤១- | លោកជំទាវ | ស៊ីង | ស៊ីយុត | | ១០០.០០០ រ |
| ៤២- | ឯ.ឧ | គឹម | ឆា | ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង | ១០០.០០០ រ |
| ៤៣- | ឯ.ឧបណ្ឌិត | ហាស | ម៉ុ | អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ | ១០០.០០០ រ |
| ៤៤- | លោកជំទាវ | ធីត្យ | ចំនួនារីង | អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ | ១០០.០០០ រ |
| ៤៥- | ឯ.ឧ | ឆា | ចំនួនលីដា | ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិទ | ១០០.០០០ រ |
| ៤៦- | ឯ.ឧ | ម៉ែង | ច័ប្ប | ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង | ១០០.០០០ រ |
| ៤៧- | ឯ.ឧ | ខ្យង | ថេវ៉ាវ៉ាត | ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិទ | ១០០.០០០ រ |
| ៤៨- | ឯ.ឧ | ម៉ៅ | ឡាវ | អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន | ១០០.០០០ រ |
| ៤៩- | លោក | អោម | ចន | ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ | ១០០.០០០ រ |
| ៥០- | លោក | គឹម | ម៉ុឡា | សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សនិរសាធារណការ និងដឹកជញ្ជូន | ១០០.០០០ រ |
| ៥១- | ឯ.ឧ. ឧកញ៉ា | សន | គុសល | អនុប្រធានគណបក្សស្រុកកំពង់សិលា | ២០ ដុល្លារ |
| ៥២- | លោក | សារុ | រដ្ឋធានី | មន្ត្រីក្រសួងមហាផ្ទៃ | ៧០.០០០ រ |
| ៥៣- | លោក | សារុ | រដ្ឋបញ្ជី | មន្ត្រីសាលាខេត្តប៉ៃលិន | ៧០.០០០ រ |
| ៥៤- | លោក | សារុ | រតនា | មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី | ៧០.០០០ រ |
| ៥៥- | លោកជំទាវ | ខេង | សំចាដា | រដ្ឋលេខាធិការក្រសួងកិច្ចការនារី | ៥០.០០០ រ |
| ៥៦- | ឯ.ឧ | អ៊ុន | ឆាវី | សមាជិកក្រុមប្រឹក្សាខេត្តកោះកុង | ៥០.០០០ រ |
| ៥៧- | ឯ.ឧ | ពត | ចាន់ធី | សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម | ៥០.០០០ រ |
| ៥៨- | ឯ.ឧ | ហេង | ចន្ទា | សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ | ៥០.០០០ រ |

អ្នកឧបត្ថម្ភ ធនាគារក្រុមហ៊ុន លេខ ១៧៧

| | | | | | |
|------|----------|--------------------------------|-------------------------------------------------|-----------------------------------------------------------------------------------------------------|---------|
| ៥៩- | ឯ.ឧ | ស៊ាង | ចាន់ | សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ | ៥០.០០០៛ |
| ៦០- | លោក | ឃួន | សំបូរ | សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ | ៥០.០០០៛ |
| ៦១- | លោកជំទាវ | ស៊ីវី | ច័ន្ទសា | | ៥០.០០០៛ |
| ៦២- | លោក | ថា | ច័ន្ទ | សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ | ៥០.០០០៛ |
| ៦៣- | កញ្ញា | ដាង | និស្សិត | មន្ត្រីក្រសួងទេសចរណ៍ | ៦៦.៦៦៦៛ |
| ៦៤- | លោក | អ៊ុំ | ព្រឹត្តិ | ប្រធានគណៈកម្មាធិការគណបក្សក្រុងស៊ីសោភ័ណ្ណ ខេត្តបន្ទាយមានជ័យ | ៥០.០០០៛ |
| ៦៥- | លោក | ចាម | ធីនណា | សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល | ៥០.០០០៛ |
| ៦៦- | លោក | ហង់ | បូ | ប្រធានក្រុមការងារចុះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ | ៥០.០០០៛ |
| ៦៧- | គណៈ | កម្មាធិការគណបក្សប្រជាជនកម្ពុជា | ប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម | | ៤០.០០០៛ |
| ៦៨- | ឯ.ឧ | ចេង | សាខុន | រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម | ៤០.០០០៛ |
| ៦៩- | លោក | លី | សារី | អភិបាលរង ខេត្តបន្ទាយមានជ័យ | ៤០.០០០៛ |
| ៧០- | លោក | គឹម | សុចន្ទន្ត | ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ | ៤០.០០០៛ |
| ៧១- | ឯ.ឧ | សុំន | ច័ន្ទ | សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក | ៣០.០០០៛ |
| ៧២- | ឯ.ឧ | លី | ចន្ទធីន្ត | អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល | ៣០.០០០៛ |
| ៧៣- | ឯ.ឧ | សាវ | សាវាត | សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ | ៣០.០០០៛ |
| ៧៤- | លោក | ម៉ៅ | សុខលីម | អនុប្រធានមជ្ឈមណ្ឌលជាតិវិជ្ជាសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ | ៣០.០០០៛ |
| ៧៥- | លោក | ចាន់ | សុខនាត | សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក | ៣០.០០០៛ |
| ៧៦- | លោក | ឃួ | ពៅ | អភិបាលស្រុកស្វាយចេក | ៣០.០០០៛ |
| ៧៧- | លោក | ទេព | ចិន្ទ | អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ | ៣០.០០០៛ |
| ៧៨- | កញ្ញា | តេច | សុខាត | អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា | ៣០.០០០៛ |
| ៧៩- | លោក | លី | ប៊ុនរិទ្ធ | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ២០.០០០៛ |
| ៨០- | លោក | ម៉ៅ | ហាភី | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ២០.០០០៛ |
| ៨១- | លោក | លីម | ចិន្ទ | សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម | ២០.០០០៛ |
| ៨២- | លោក | លីម | ចេង | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ២០.០០០៛ |
| ៨៣- | លោក | ឃ្មោត | សំរោង | សមាជិកក្រុមការងារចុះខេត្តកំពង់ចាម | ២០.០០០៛ |
| ៨៤- | លោក | ម៉ី | ចន្ទ | មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង | ២០.០០០៛ |
| ៨៥- | លោក | អ៊ុំ | សំរោង | អធិការរងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ | ២០.០០០៛ |
| ៨៦- | លោក | គួច | ចាន់និស្សិត | អាជីវករ ខេត្តបន្ទាយមានជ័យ | ២០.០០០៛ |
| ៨៧- | លោក | អ៊ុំ | សាវន | អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ | ១៥.០០០៛ |
| ៨៨- | ឯ.ឧ | សេង | សុមុនី | សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា | ១០.០០០៛ |
| ៨៩- | ឯ.ឧ | ប៊ុន | សុច្ឆ័ | អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម | ១០.០០០៛ |
| ៩០- | លោក | ម៉ី | លីហ្គុត | សមាជិកក្រុមការងារចុះខេត្តកំពង់ចាម | ១០.០០០៛ |
| ៩១- | លោក | ប៊ុន | ចន្ទរិទ្ធ | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ៩២- | លោក | ប៊ុន | ពៅ | ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម | ១០.០០០៛ |
| ៩៣- | លោក | ម៉ី | រុដ្ឋស | អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម | ១០.០០០៛ |
| ៩៤- | លោក | សៅ | សុមន្ត | អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម | ១០.០០០៛ |
| ៩៥- | លោក | ធីត | ប៊ុនចេង | អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង | ១០.០០០៛ |
| ៩៦- | លោក | លី | ប៊ុនលើស | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ៩៧- | លោក | ចេង | ប៊ុនតេង | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ៩៨- | លោក | ស្វាយ | សុគន្ធី | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ៩៩- | លោក | សុខ | ចំណាង | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១០០- | លោក | សៅ | សុមន្ត | ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម | ១០.០០០៛ |
| ១០១- | លោក | និស | ចរិយា | ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម | ១០.០០០៛ |
| ១០២- | លោក | សែម | សំណាង | ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម | ១០.០០០៛ |
| ១០៣- | លោក | សុខ | តារា | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១០៤- | លោក | សុ | ចិន្ទ | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១០៥- | លោក | ហួត | ធាន | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១០៦- | លោក | និម | ច័ន្ទរិទ្ធ | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១០៧- | លោក | និម | ប្រៀមណី | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១០៨- | លោក | សារុន | សុមន្ត | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១០៩- | លោក | សរ | ចិន្ទរិទ្ធ | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១១០- | លោក | គួច | សុខនិរ្ទា | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១១១- | លោក | ប៊ុន | ឧត្តរិទ្ធ | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១១២- | លោក | លី | ប៊ុន | សមាជិកក្រុមការងារចុះខេត្តកណ្តាល | ១០.០០០៛ |
| ១១៣- | លោក | យស | គួច | សមាជិកក្រុមការងារចុះស្រុកកំពង់លាវ ខេត្តព្រៃវែង | ១០.០០០៛ |
| ១១៤- | លោក | គួច | ចន្ទ | សមាជិកក្រុមការងារចុះស្រុកកំពង់លាវ ខេត្តព្រៃវែង | ១០.០០០៛ |
| ១១៥- | លោក | គួច | និរិទ្ធ | សមាជិកក្រុមការងារចុះស្រុកបាញ់ ខេត្តព្រៃវែង | ១០.០០០៛ |
| ១១៦- | លោក | លី | សុចន្ទរិទ្ធ | មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង | ១០.០០០៛ |



សម្តេចពញាចក្រី **ហេង សំរិន** សម្តេចក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រគល់ផ្ទះចំនួន ៨១ ខ្នង ជូនប្រជាពលរដ្ឋ

២



កម្ពុជាជំរុញឲ្យដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ក្នុងកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន

៣



សម្តេចតេជោ : ចំណង់ចិត្តភាព កម្ពុជា-ថៃ កាន់តែមានភាពល្អប្រសើរឡើង
* ល្មមសងយុត្តិធម៌សម្រាប់ខ្ញុំហើយ.....
* ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍គឺចាប់....

៧



សម្តេចក្រឡាហោម **ស ខេង** នាយករដ្ឋមន្ត្រីស្តីទីរំលឹកមន្ត្រីខេត្ត..... សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ....

១១

មាតិកា Contents

និពន្ធនាយក :

**លោក តាក ស៊ុនរ័ត្ន
គណៈកម្មការនិពន្ធ**

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុំធី
- ៤. លោក ទាវ សារៈមុនី
- ៥. លោក សុខ សុផន

លេខានិពន្ធ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ក្ត

អ្នករៀបរយ

- ១. លោក សុផាត វិរៈមុនី

វិចិត្រករ

- ១. លោក ធា សារុំធី
- អាសយដ្ឋាន :
លេខ ២០៣
មហាវិថី ព្រះនរោត្តម
ភ្នំពេញ-កម្ពុជា
ទូរស័ព្ទលេខ :
០២៣ ២១៩ ០៦៥

Address :

**No 203 Preah
Norodom Bld.**

Phnom Penh Cambodia

Tel : 023 219 065

ក្របមុខ
សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា
កាត់ខ្សែបូសម្តេចក្រុមហ៊ុនអភិវឌ្ឍន៍
និងប្រគល់ផ្ទះចំនួន ៨១ ខ្នង ជូនប្រជាពលរដ្ឋ

វិចារណកថា : មោទនភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ១

- ⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ១២
- ⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស ១៦
- ⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ១៨
- ⇒ គម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ កំពុងត្រូវបានសិក្សា..... ១៩
- ⇒ ក្រសួងអភិវឌ្ឍន៍ជនបទជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឆ្ពោះទៅ ២១
- ⇒ អបអរសាទរខួបលើកទី ១៥០ ទិវានារីអន្តរជាតិក្នុងគ្នាដោះស្រាយបញ្ហាប្រឈម ២៣
- ⇒ វប្បធម៌ : ស្ថរមហោរធីកនៅព្រហារ ខេត្តព្រៃវែង ២៤
- ⇒ ចំណេះដឹងទូទៅ : វៀតណាមកំពុងស្ថិតលើផ្លូវឆ្ពោះទៅរកឋានៈជាប្រទេសឧស្សាហកម្មមួយ..... ២៦
- ⇒ វិទ្យាសាស្ត្រ សុខភាព : កង្វះវីតាមីន D អាច ប្រឈមមុខ ជាមួយនឹងហានិភ័យនៃជំងឺបេះដូង..... ២៧
- ⇒ បទសម្ភាសន៍ : បុទុមសាគរ មុខមាត់ថ្មីនៅក្នុងការអភិវឌ្ឍន៍មួយជំនួរឲ្យចាប់អារម្មណ៍ ២៨
- ⇒ កំណាព្យ : កោះក្នុងដែនសមុទ្រខ្មែរ.....សំណើច..... ៣១



**ស្ថានភាពភាស ៥ មករា និងផ្លូវក្រោមដី
(សម្រេចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦)**

**ស្ថានភាពភាសចេញផ្លូវ ៣៨២ គីឡូម៉ែត្រ
ទទឹង ១៥,៨ គីឡូម៉ែត្រ
ផ្លូវក្រោមដីប្រវែង ៣៥៦ គីឡូម៉ែត្រ
ទទឹងពី ៦ ទៅ ៨ គីឡូម៉ែត្រ
ផ្លូវអមស្ថានប្រវែងសរុប ៨២៥ គីឡូម៉ែត្រ
ទទឹង ៥,៥០ គីឡូម៉ែត្រ**

